



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ២៥

ត្រីមាសទី ០២ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាង

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១៦ រូប ២៤០៦
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងលោកជំទាវ ចំនួន ១៦ រូប ២៤០៧
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៦ ស្តីពី ការបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ០២ រូប ២៤០៨
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៧ ស្តីពី ការតែងតាំងមុខតំណែង និងផ្តល់ឋានៈឯកឧត្តម **កែវ ឈា** ជាទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២៤០៩
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងកងកម្លាំងប្រដាប់អាវុធ ចំនួន ១៥ រូប ២៤១០
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/២៩៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៥៤ រូប ២៤១២
- ២៧-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/៣០០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ចំនួន ៧២ រូប/អង្គ ២៤១៤
- ៣០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/៣០១ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិភាសាខ្មែរ ចំនួន ០២ រូប ២៤១៦

ខ

- ៣០-០៣-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/០៣១៧/៣០២ ស្តីពី ការតែងតាំងលោកជំទាវបណ្ឌិត
ស្រី ម៉ាលីន ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់
គុណភាពអប់រំ នៃកម្ពុជា ជំនួសឯកឧត្តម **ម៉ៅ ម៉ុងនីន** ដែលបានចូលនិវត្តន៍ ២៤១៧

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ២១-០៣-២០១៧ -អនុក្រឹត្យលេខ ៤៤ អនក្រ.បក ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់
ស្តីពី ថវិកាផ្លូវគោក ២៤១៨
- ១៥-០៣-២០១៧ -អនុក្រឹត្យលេខ ៣០៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៤២៦
- ១៦-០៣-២០១៧ -អនុក្រឹត្យលេខ ៣០៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ ២៤៨៤
- ១៦-០៣-២០១៧ -អនុក្រឹត្យលេខ ៣០៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៤៨៥
- ១៦-០៣-២០១៧ -អនុក្រឹត្យលេខ ៣០៩ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា ២៤៨៧
- ១៦-០៣-២០១៧ -អនុក្រឹត្យលេខ ៣១០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៤៨៩
- ១៧-០៣-២០១៧ -អនុក្រឹត្យលេខ ៣១១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ ២៤៩៣

២-សេចក្តីសម្រេច

- ២២-០៣-២០១៧ -សេចក្តីសម្រេចលេខ ២៤ សសរ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការ
សម្របសម្រួលគម្រោងសាងសង់ស្ថានឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណងអៀង ២៤៩៥
- ២២-០៣-២០១៧ -សេចក្តីសម្រេចលេខ ២៥ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ២៤៩៨

III-ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ២៣-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១៩២ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់
ឆ្នាំ ២០១៧ របស់នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ២៥០០
- ២៣-០២-២០១៧ -ប្រកាសអន្តរក្រសួងលេខ ១៩៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់
ឆ្នាំ ២០១៧ របស់នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន ២៥០៤



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/៤៩៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជ្យបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាសីរិពិរាស្ត្រ ព្រះបរមរត្នកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លើយតបព្រះរាជកាង

នូវ

ក- គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **អហារសនា**

- | | | | |
|--------|-------------------|--------|------------------|
| ១- លោក | ស៊ីម បូរ៉ា | ៣- លោក | កែវ ឡាយ |
| ២- លោក | ហ៊ុន សុផល | ៤- លោក | ឈឹម បាវនា |

ខ- គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **ធិបតី**

- | | | | |
|--------|---------------------|------------|----------------------|
| ១- លោក | ហូ ឈុនឆ្លី | ៧- លោកស្រី | ហួត យ៉ារី |
| ២- លោក | នឿ សុផល | ៨- លោក | ចង្កូ សុគត |
| ៣- លោក | គង់ គុំរីកា | ៩- លោក | វ៉ិច សុផល |
| ៤- លោក | ម៉ុន សុខ | ១០- លោក | ស្រី ណារ៉ា |
| ៥- លោក | បាវន សុភា | ១១- លោក | ជាន់ សាវុឌ្ឍា |
| ៦- លោក | ឈឹម សុគន្ធារ | ១២- លោក | យ៉ែម ម៉ុននាត |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ស.ស. ១៧០៣. ៤៩៤

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

លេខ: ៣០៨ ស.ណ
សំណៅដល់អាជ្ញាធរមានសមត្ថកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៩៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជានុ

នូវ

- ក- គ្រឿងឥស្សរិយយស ព្រះរាជានុបាតកម្ពុជា ថ្នាក់ មហាសេរីខ្ស្វាន់
- | | |
|---------------------|------------------------|
| ១- ឯកឧត្តម អ៊ឹម កុម | ២- ឯកឧត្តម ថោង បូរ៉ាន់ |
|---------------------|------------------------|
- ខ- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីខ្ស្វាន់
- | | |
|---------------------------|-----------------------|
| ១- លោកជំទាវ គឹម សេដ្ឋាធី | ៣- ឯកឧត្តម ឡៅ ឈាមវ៉ាង |
| ២- ឯកឧត្តម សាវីរី ស៊ីមឡាន | ៤- ឯកឧត្តម សេ សារីន |
- គ- គ្រឿងឥស្សរិយយស ព្រះរាជានុបាតកម្ពុជា ថ្នាក់ មហាសេនា
- | | |
|-----------------------|-----------------------|
| ១- ឯកឧត្តម យ៉ា ច័យ | ៤- ឯកឧត្តម តុម សារី |
| ២- លោកជំទាវ ឈន់ សារីម | ៥- ឯកឧត្តម លាង សេហាភ័ |
| ៣- ឯកឧត្តម ឈុន ស្ទែន | |
- ឃ- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា
- ឯកឧត្តម ជា ជាតិ
- ង- គ្រឿងឥស្សរិយយស ព្រះរាជានុបាតកម្ពុជា ថ្នាក់ សេនា
- | | |
|------------------------|-------------------------|
| ១- ឯកឧត្តម ហ៊ាង ស៊ីនេន | ៣- ឯកឧត្តម តុម វិសាលសុខ |
| ២- លោកជំទាវ ឃុន មេនា | ៤- ឯកឧត្តម សេរី ជិន |

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ស.រ. ១៧០៣. ២៩៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣០៩ ស.ណ
សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ៤៣ ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៧៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាដ្ឋាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៩៥ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្តីពីការតែងតាំង និងផ្តល់ឋានៈអនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : បញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ០២ រូប ដូចខាងក្រោម :

- ១- ឯកឧត្តម **ឆាន់ សំណាង**
- ២- ឯកឧត្តម **ហ៊ុន សារឿន** ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣៧.១៧០៣.២៧៦

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣០០ ស.ណ
សំណៅដល់មេធាវីស្តីពីការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ២២ ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល សមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងមុខតំណែងនិងផ្តល់ឋានៈឯកឧត្តម **កែវ ឈា** ជាទីប្រឹក្សាក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៧០៣. ៣០០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣០១ ស.ណ
សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣១៧/២៧៨

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡាសព្រះរាជានាង

នូវ

ក- គ្រឿងឥស្សរិយយស ព្រះរាជានាងក្រុងកម្ពុជា ថ្នាក់ មហាសេនីយឡង់

- ១- វរសេនីយឯក ខេង សាវុធី អត្តលេខ ០០៨៥៨៣
- ២- វរសេនីយឯក ជួន សុផាត អត្តលេខ ០១៤១៦៥
- ៣- វរសេនីយ៍ទោ ឌី សារ៉ាវណ្ណធី អត្តលេខ ០១៤១៨៤
- ៤- វរសេនីយ៍ទោ ម៉ែន ម៉ុងឃ័យ្យន អត្តលេខ ០១៦០១៤
- ៥- លោក ឡាយ បូរ៉ា

ខ- គ្រឿងឥស្សរិយយស ព្រះរាជានាងក្រុងកម្ពុជា ថ្នាក់ មហាសេនា

- ១- ឧត្តមសេនីយ៍ត្រី ហន ម៉ុង អត្តលេខ ០៩២៥៧
- ២- លោក អ៊ុក ឌុំ

គ- គ្រឿងឥស្សរិយយស ព្រះរាជានាងក្រុងកម្ពុជា ថ្នាក់ សេនា

- ១- វរសេនីយ៍ទោ គង់ ច័ន្ទខេមរា អត្តលេខ ២០០០៧៩
- ២- វរសេនីយ៍ត្រី សង គីមហៀង អត្តលេខ ១៩៨៨១៥
- ៣- អនុសេនីយ៍ត្រី វ៉ែង វង្សបញ្ញា អត្តលេខ ២២៤៧២៥

ឃ- គ្រឿងឥស្សរិយយស ព្រះរាជានាងក្រុងកម្ពុជា ថ្នាក់ អស្សប្បដ្ឋិ

- ១- វរសេនីយ៍ទោ ហុក វិចិត្រា អត្តលេខ ០៧៤១៦៥
- ២- វរសេនីយ៍ទោ ហ៊ុន អក្សា អត្តលេខ ០៣៩៥៤២
- ៣- លោក អាន គីមឈ័យ្យន



ង- គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធិ

១- វរសេនីយ៍ឯក ចាន់ ផេង អត្តលេខ ០០១៧៤៤

២- វរសេនីយ៍ឯក យុទ វិរាត្រី អត្តលេខ ០១៤២០១

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ស.រ. ២៧០៣. ៣០១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣០២ ស.ណ

សំណៅដែលមានកម្រិតការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/២៩៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយ៍ឡឺត**

- | | |
|---|--|
| ១-ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ចន្ទា អត្ថ.២០៤១៣ | ២-វរសេនីយ៍ទោ ត្រៀម ពេជ្រសោភា អត្ថ.៥៨០៦៩ |
| ៣-វរសេនីយ៍ទោ ឈឿន តាម អត្ថ.៦៦៦០៦ | ៤-វរសេនីយ៍ទោ ឈុយ ចន្ទ្យា អត្ថ.១០១៤២ |
| ៥-វរសេនីយ៍ត្រី ព្រំ ចាន់ណារិន្ទ អត្ថ.៥៤១២០ | ៦-វរសេនីយ៍ត្រី សុខ ជារ៉ា អត្ថ.០៤៦៩៥០ |
| ៧-វរសេនីយ៍ត្រី ទូច ភាពវិសាល អត្ថ.៦៣០៥៨ | ៨-វរសេនីយ៍ត្រី អ៊ុន ច័ន្ទឡាន អត្ថ.៦៧០៧៧ |
| ៩-អនុសេនីយ៍ឯក រ៉ែន រ៉ាត់ អត្ថ.៥៤១៣៤ | ១០-អនុសេនីយ៍ឯក កៅ គីរ៉ា អត្ថ.៣៤៨០២ |
| ១១-អនុសេនីយ៍ទោ យុន ជីវន្ត អត្ថ.៧៤២៤០ | ១២-អនុសេនីយ៍ទោ ហុក ភាពខេមរៈ អត្ថ.៦៩២៨៥ |
| ១៣-អនុសេនីយ៍ត្រី ថន ចញ្ញាឫទ្ធិ អត្ថ.៧៤៣៩៣ | ១៤-លោក សំ សុផាឡាន |
| ១៥-លោក ខុច សុជាតិ | ១៦-លោក AM NART PHOKARUNA |
| ១៧-លោក សៅ ចន្ទ្យា | ១៨-លោក អ៊ឹម វិបុល |
| ១៩-លោក អ៊ុក សុភ័ក្ត្រ | ២០-លោកស្រី ហេង ធានី |

ខ-គ្រឿងឥស្សរិយយស **សុចគ្គាព** ថ្នាក់ **មហាសេនីយ៍ឡឺត**

- ១-អនុសេនីយ៍ឯក **ប៊ុន ចន្ទ្យា** អត្ថ.៦៧៥៦៧

គ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេនីយ៍ឡឺត**

- | | |
|----------------------------|----------------------------|
| ១-លោកស្រី ផែន សាវនី | ២-លោក ឱត សេរីវត្តនា |
|----------------------------|----------------------------|

ឃ-គ្រឿងឥស្សរិយយស **សម្តេចព្រះមហាក្សត្រយាធិ ព្រះស៊ីសុវត្ថ មុនីវង្ស កុសុមៈ ធារីវត្ត**
ថ្នាក់ **មហាសេនីយ៍ឡឺត**

- | | |
|---|---|
| ១-វរសេនីយ៍ឯក ហេង សារិន្ទ អត្ថ.៥៧៨៦៣ | ២-វរសេនីយ៍ត្រី ស្នួន សារ៉ាឌុន អត្ថ.៧២១២៨ |
| អនុសេនីយ៍ទោ ចាន់ ចាន់នា អត្ថ.៧៣៧៧៥ | |
| ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា | |
| វរសេនីយ៍ទោ រ៉ិល ហុកលី អត្ថ.៥៥០៧៥ | ២-លោក ឡាយ ប៊ុនម៉េង |



៣-លោក ជា ម៉េងហ្វា

៤-លោក ហាយ កុសល

៥-លោក សែម ពិសិ

ច-គ្រឿងឥស្សរិយយស មុនីសារាភក្ត្រ ថ្នាក់ មហាសេនា

១-អនុសេនីយ៍ទោ យុន លីនណេរ៉ូ អត្ត.៦៨៤៣៣

២-អនុសេនីយ៍ឯក ម៉ែម ផលវិះ អត្ត.៦៦៧៩៤

៣-អនុសេនីយ៍ទោ អ៊ុន ម៉ុងថេង អត្ត.៦៦៧៧៩

៤-អនុសេនីយ៍ត្រី អ៊ុន ស៊ីឡើង អត្ត.៧៨០៩១

ឆ-គ្រឿងឥស្សរិយយស សេនាជ័យសិទ្ធ

១-ឧត្តមសេនីយ៍ត្រី កង សារិន អត្ត.១១០២៥

២-អនុសេនីយ៍ត្រី គង់ សំរោង អត្ត.៧២០១២

៣-អនុសេនីយ៍ត្រី កើត ច័ន្ទនិក អត្ត.៥៦១៦៣

ជ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មិបឱន

១-អនុសេនីយ៍ទោ សាម សាវ៉ន អត្ត.៦៥៤៨៩

២-អនុសេនីយ៍ទោ គ្រឿង ស៊ីឡើង អត្ត.៥៤២៣៧

៣-អនុសេនីយ៍ឯក អ៊ុន សង្ឃត្តិ អត្ត.៦១៨០១

៤-អនុសេនីយ៍ឯក រោត វិធី អត្ត.៥៩៤៨៧

៥-អនុសេនីយ៍ទោ ហេង ពុជ អត្ត.៤៤៩៣០

៦-អនុសេនីយ៍ទោ ជា សុផន អត្ត.៧០៧១៧

៧-អនុសេនីយ៍ត្រី សំអុល សុភក្ត្រ អត្ត.៦៨៥៨៨

៨-អនុសេនីយ៍ទោ ហង់ កុម អត្ត.៧១២៦២

ឈ-គ្រឿងឥស្សរិយយស សុចគ្គារា ថ្នាក់ មិបឱន

១-អនុសេនីយ៍ឯក ចេង កុសល អត្ត.៥៨៣៨១

២-អនុសេនីយ៍ឯក តោម រំចង់ អត្ត.៦៤៨៤៩

៣-អនុសេនីយ៍ទោ អ៊ុន ច័ន្ទពិសិដ្ឋ អត្ត.៦៧៦៤០

ញ-គ្រឿងឥស្សរិយយស មុនីសារាភក្ត្រ ថ្នាក់ មិបឱន

១-អនុសេនីយ៍ទោ ហ៊ុន ឡា អត្ត.៦៦២៦៥

២-អនុសេនីយ៍ឯក ឈឿម សុផុនជាតិ អត្ត.៧៣១៤២

ដ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-អនុសេនីយ៍ឯក គឹម ចន្ទា អត្ត.៦៦២៦៩

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សម្មធិ

១-ព្រឹទ្ធបាលឯក ប៊ុន គឹមលន់ អត្ត.៥៣៨៧៤

ទ-គ្រឿងឥស្សរិយយស មុនីសារាភក្ត្រ ថ្នាក់ សេនា

១-អនុសេនីយ៍ត្រី ហ៊ុន សំណាង អត្ត.៧៣៦៩៩

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៧០/រ. ៣០២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៩៤ ស.ណ
សំណៅដែលមានតម្លៃជាការបែកចេញ
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧
*គេហទំព័រព័ត៌មានរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/ ១១០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ**
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **ជាតូបការ**

- ១-ឯកឧត្តម **ស៊ី ធី**
- ២-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិបុល**
- ១-ព្រះកិត្តិភូតធម្មោ **ជៀម សាវ៉ាន់**
- ៣-ឯកឧត្តម **ឈឹម ឈឹម**
- ៥-ឯកឧត្តមឧត្តមសេនីយ៍ត្រី **ហ្វាន ប៊ុនធី** អត្ថ.០០៤៩៨៥
- ៧-ឧត្តមសេនីយ៍ត្រី **ប្រាសា ចាំ** អត្ថ.០៤៥៧
- ៩-លោក **ឈឹម សុខធាន**
- ១១-លោក **វណ្ណ មុនី**
- ១៣-លោកស្រី **ឯម សោភ័ណរតនា**
- ១៥-លោក **ឯម បញ្ញារិន្ទ**
- ១៧-លោក **ព្រំ ជូកម្ពុ**
- ១៩-វរសេនីយ៍ទោ **ម៉ែន ខេមរិន្ទ** អត្ថ.០៣៥៧៨១
- ២១-អនុសេនីយ៍ទោ **ឈឹម សុវណ្ណមី** អត្ថ.៦៤២៧៧
- ២៣-អនុសេនីយ៍ត្រី **ឡាយ រិទ្ធសាវ័រ** អត្ថ.៦០៦៥៥

គ-គ្រឿងឥស្សរិយយស **សុវត្ថារា ថ្នាក់ មហាសេរីវិបុល**

- ១-លោក **ចាម កុយ**
- ២-លោក **គេញ ម៉ែត**
- ៣-លោក **ឈី រាត្នីមិញ**
- ៤-លោក **សុ វិចិត្រ** អត្ថ.០២២៣៧១
- ៥-លោក **សុខ សម្តេចព្រះមហាក្សត្រយាសី ព្រះស៊ីសុវត្ថ បុរិស្វរ្យ កុសុមៈ ធារិត្យ**
- ៦-លោកស្រី **វី ប័ន្ទសុតិកា**
- ៧-លោក **វ៉ាន រតន្ត្រី** អត្ថ.១៦៤០៦
- ៨-លោក **វ៉ាន ភូរ៉ាន់** អត្ថ.១៤៧១២

- ២-លោក **គឹម បេស្តា**
- ៣-ឯកឧត្តមរដ្ឋបណ្ឌិត **អ៊ុំ វណ្ណា**
- ៤-ឯកឧត្តមឧត្តមសេនីយ៍ត្រី **ហេង ម៉ិម** អត្ថ.០០៨៨៣៥
- ៦-លោកជំទាវ **សុខ វិបុល អ៊ុំ ភារៈ**
- ៨-ឧត្តមសេនីយ៍ **ឌុក សាវ៉ាន់** អត្ថ.០២២៥២
- ១០-លោក **គិន គុណ**
- ១២-វរសេនីយ៍ត្រី **បាត សុផាត** អត្ថ.១៤៤៤៧៧
- ១៤-លោក **ឯម ពិជ័យរតនៈ**
- ១៦-លោក **គោត អិឡា**
- ១៨-លោក **ម៉ែន សុវណ្ណា**
- ២០-អនុសេនីយ៍ឯក **ម៉ែន គន្ធា** អត្ថ.២៥២៣៤
- ២២-អនុសេនីយ៍ត្រី **ធុន ឌីណា** អត្ថ.៤៦៦៤៨



ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១-ព្រះតេជគុណ គង់ ផែន

២-ព្រះតេជគុណ ខេង សុខទូច

៣-លោក ឯម សុផល

៤-លោក សេ សុខា

៥-លោក មឿន ធុត្តិ

៦-លោក ម៉ុង ម៉ុងលីម

៧-លោក ត្រី ចិត្រា

៨-លោក អ៊ុក សុខេន

៩-អនុសេនីយ៍ត្រី ជី ម៉េងជន អត្ត.១៣៥៥១

១០-អនុសេនីយ៍ឯក ម៉ែង វ៉ានី អត្ត.៤២១១៤

១១-លោក សៅ យ៉ែង

ឆ-គ្រឿងឥស្សរិយយស សេនាប័យសិទ្ធ

១-ឧត្តមសេនីយ៍ត្រី បេង ជានារ៉ា អត្ត.០៤៩៩៩

២-ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ អត្ត.០៩០៤៩

ជ-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេនា

១-លោក សឿន គឹមសុរ

ឈ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១-ព្រះគ្រូបវឌ្ឍន យ៉ា វិន

២-ព្រះសមណឧត្តម ពេញ សុចន្តិ

៣-ព្រះអង្គញាណ ស្រេង សុខា

៤-ព្រះតេជគុណ គង់ កន

៥-លោក ម៉ា ច័ន្ទណាត

៦-លោក ឡូ ម៉ុងមី

៧-លោក លៅ លីន

៨-លោក សុក ចាន់ចន្ទ្រៈ

៩-លោក យ៉ង់ សុខេម

១០-អនុសេនីយ៍ឯក ហ៊ុន ចាន់ចន អត្ត.០៣០៥៨

១១-អនុសេនីយ៍ត្រី ឡៅ ភារី អត្ត.៤៦៣៣៥

ញ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបតី

១-លោក គីល លី

២-លោក ចង ចាន់សាន

៣-លោក ខាត់ ធុត្តា

ដ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-លោក ឡូ សុផា

២-លោក ស៊ឹម សុភត្តិ

៣-លោក ចង់ វិសាល

៤-លោក ឡាយ វិរៈ

៥-លោក ឈុន ចារិទ្ធ

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្ស្រមុទ្រី

១-អនុសេនីយ៍ត្រី អំ សុផល អត្ត.១៥៣៨២

២-អនុសេនីយ៍ឯក អំ ចន អត្ត.១៩១៨៦

៣-អនុសេនីយ៍ឯក យន់ ញ៉ូ អត្ត.៤៧៣៦៣

៤-អនុសេនីយ៍ឯក ឡាន ពៅ អត្ត.៥៦៤៣១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ស.ស. ហ៊ាង ហ៊ាង ហ៊ាង

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ២៩៧/ស.ណ
សំណៅដល់មហាសេនាប័យសិទ្ធិការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៣១៧/៨៧០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៧៦ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិភាសាខ្មែរ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំងសមាសភាពក្រុមប្រឹក្សាជាតិភាសាខ្មែរ ចំនួន ០២រូប :

- ១- ឯកឧត្តម **ពៅ សាវី** ជាមេប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បន្ថែមលើមុខងារបច្ចុប្បន្ន
- ២- លោក **ភឹម ច័ន្ទឫ** ជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧

ភូមព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ពល. ១៧០៣. ៣០៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣១០ ស.ណ

សំណេរដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៣០៧/៣០៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០៥/០៩៧ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា១០ មាត្រា១១ មាត្រា១៤ មាត្រា១៥ និងមាត្រា១៦ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៩/២៤៣ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៩ ស្តីពីការកែសម្រួលមាត្រា១៣ និងមាត្រា៣០ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា និងការកែសម្រួលមាត្រា ១១ថ្មី នៃព្រះរាជក្រឹត្យស្តីពីការកែសម្រួលមាត្រា១០ មាត្រា១១ មាត្រា១៤ មាត្រា១៥ និងមាត្រា១៦ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងលោកជំទាវបណ្ឌិត **ស្រី ម៉ាលីង** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ជំនួសឯកឧត្តម **អ៊ៅ ប៊ុនឈិន** ដែលបានចូលនិវត្តន៍ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧

ក្នុងព្រះបរមនាម និងនាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ស.រ.វ. ១៩៧០៣. ៣០៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៣០៤ ស.ណ
សំណៅដែលមានកម្រិតការបែកចែកយ
រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ០៤ ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការនិងដឹកជញ្ជូន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដែលប្រកាសឲ្យប្រើក្រមព្រហ្មទណ្ឌ
- បានឃើញព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
- បានឃើញព្រះរាជក្រមលេខនស/រកម/០១១៧/០០២ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២១៦អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ៤៨៨អនក្រ.បកចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១._

អនុក្រឹត្យនេះកំណត់អំពីសមត្ថកិច្ច អំពើល្មើស និងចំនួនទឹកប្រាក់ដែលត្រូវពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងបង្ការទប់ស្កាត់បទល្មើសនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងការពារអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។

មាត្រា ២._

អនុក្រឹត្យនេះមានគោលដៅដូចតទៅ៖

-លើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

-បង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

មាត្រា ៣._

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវពិន័យអន្តរការណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី២

**សមត្ថកិច្ចនិងសិទ្ធិរបស់នគរបាលចរាចរណ៍ផ្លូវគោក
ក្នុងការពិន័យអន្តរការណ៍**

មាត្រា ៤._

មន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍រួមមាន៖

-មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត

-មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ

ការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

មាត្រា ៥._

មន្ត្រីមានសមត្ថកិច្ចធ្វើការពិន័យអន្តរការណ៍ដែលមានចែងក្នុងមាត្រា ៤ ខាងលើ មានភារកិច្ចដូចតទៅ៖

- ឃាត់ឬកោះហៅជនល្មើសមកពិន័យអន្តរការណ៍
- ទទួលប្រាក់ពិន័យអន្តរការណ៍និងចេញបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរការណ៍ដល់ជនល្មើស
- គ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ពិន័យអន្តរការណ៍
- គ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការពិន័យអន្តរការណ៍
- ធ្វើរបាយការណ៍ស្តីពីការពិន័យអន្តរការណ៍តាមកាលកំណត់
- កសាង និងបញ្ជូនសំណុំរឿងកាន់អយ្យការអមសាលាដំបូង ក្នុងករណីជនណាមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍តាមកាលកំណត់។

ជំពូកទី៣

អំពើល្មើសនិងចំនួនទឹកប្រាក់ត្រូវពិន័យអន្តរការណ៍

មាត្រា ៦._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តចំនួនទឹកប្រាក់ ១៥ ០០០ (មួយម៉ឺនប្រាំពាន់) រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ២៥ ០០០ (ពីរម៉ឺនប្រាំពាន់) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ៥០ ០០០ (ប្រាំម៉ឺន) រៀល ចំពោះអំពើល្មើសដូចខាងក្រោម៖

ក-អ្នកបើកបរទោចក្រយានយន្តនិងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុពី០៣(បី)ឆ្នាំឡើង ទៅមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់មួកសុវត្ថិភាពដោយ មិនដាក់គន្លឹះខ្សែសុវត្ថិភាព។ ការពិន័យអន្តរការណ៍ករណីល្មើសនេះត្រូវគិតតាមចំនួនអ្នកប្រព្រឹត្តល្មើសលើកលែងកុមារ ។

អ្នកបើកបរត្រីចក្រយានយន្ត ឬអ្នកបើកបរទោចក្រយានយន្តសណ្តោងរ៉ឺម៉កមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។

ខ-អ្នកបើកបរយានយន្តដែលមិនបានយកភ្ជាប់តាមខ្លួននូវឯកសារដើម រួមមាន បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។

គ-អ្នកបើកបររថយន្តគ្រប់ប្រភេទនិងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

ឃ-អ្នកបើកបរយានយន្តឈប់ឬចតល្មើសនឹងមាត្រា២៣នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក។

ង-អ្នកបើកបរយានយន្តបើកបរដោយក្នុងទម្រង់ល្បឿនមិនដំណើរការ។

ច-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី០១ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង។

ឆ-អ្នកបើកបរយានយន្តប្រើប្រាស់ទូរស័ព្ទគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។

ជ-អ្នកបើកបរយានយន្តប្រើសញ្ញាសូរស័ព្ទមិនត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់។

ឈ-អ្នកបើកបរយានយន្តដឹកអ្នកដំណើរលើសចំណុះល្មើសនឹងចំណុចទី៨ មាត្រា៨ និងចំណុចទី៦ មាត្រា៥៦។

នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ អំពើល្មើសចំណុចទី៨ មាត្រា៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អាចលើកលែងបានក្នុងករណីដឹកអ្នកជម្ងឺ។

មាត្រា ៧._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉កឬត្រីចក្រ យានយន្តចំនួនទឹកប្រាក់២០ ០០០(ពីរម៉ឺន)រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់៤០ ០០០ (បួនម៉ឺន)រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់៧៥ ០០០(ប្រាំពីរម៉ឺនប្រាំពាន់)រៀល ចំពោះអំពើ ល្មើសដូចខាងក្រោម៖

- ក-អ្នកបើកបរទោចក្រយានយន្តអូសចន្ទលំលើផ្លូវថ្នល់ឬព្រៃលែងដៃចង្កូត ឬលើកជើងដាក់លើដៃចង្កូត។
- ខ-អ្នកបើកបរយានយន្តបង្ហោះ របេះរេឡីង ឆាប ឬកៀរ ។
- គ-អ្នកបើកបរយានយន្តរៀបចំដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស។
- ឃ-អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសម្លេងខ្លាំងឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេស។
- ង-អ្នកបើកបរយានយន្តដែលគ្មានឬមិនដំណើរការនូវផ្លិតទឹកជូតកញ្ចក់មុខ ឬកញ្ចក់មុខ ឬកញ្ចក់ ក្រោយមានប្រេះស្រាំដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ។
- ច-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
- ឆ-អ្នកបើកបរយានយន្តធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញមិនមានសញ្ញាសម្គាល់ឬប្រើសញ្ញាសម្គាល់ មិនត្រឹមត្រូវ។
- ជ-អ្នកបើកបរយានយន្តដឹកទំនិញមានគ្រោះថ្នាក់ មិនមានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ ។
- ឈ-អ្នកបើកបរយានយន្តល្មើសនឹងបែបបទនៃការសណ្តោងយានដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក។
- ញ-អ្នកបើកបរយានយន្តដែលមិនបានប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹង ក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាន ។ អ្នកបើកបរយានយន្តដែលមិន បានប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹងសម្រាប់ការពារគ្រោះថ្នាក់ ក្នុង ករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាននៅកន្លែងផ្លូវកោង ឬផ្លូវបត់ ឬផ្លូវចោត ។

មាត្រា ៨._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រ យានយន្តចំនួនទឹកប្រាក់២៥ ០០០(ពីរម៉ឺនប្រាំពាន់)រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៥០ ០០០ (ប្រាំម៉ឺន)រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១០០ ០០០(មួយសែន)រៀល ចំពោះអំពើល្មើស ដូចខាងក្រោម៖

- ក-អ្នកបើកបរយានយន្តបើកបរដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតធ្វើអាជីវកម្មហួស សុពលភាព។
- ខ-អ្នកបើកបរយានយន្តមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតម្រូវឲ្យពាក់វ៉ែនតា។
- គ-អ្នកបើកបរយានយន្តខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្អួតកណ្តាលទ្រូងផ្លូវ។
- ឃ-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ង-អ្នកបើកបរយានយន្តល្មើសនឹងការរៀបចំការបត់និងការជែង។

- ច-អ្នកបើកបរយានយន្តលើសនឹងសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។
- ឆ-អ្នកបើកបរយានយន្តលើសនឹងការប្រើប្រាស់ភ្លើងបំភ្លឺ ឬកែច្នៃភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយានមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសជាតិ។
- ជ-អ្នកបើកបរយានយន្តដែលមិនមាន ឬមិនដំណើរការភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយាន។
- ឈ-អ្នកបើកបរយានយន្តមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ឬក្រហមភ្លឺបន្តិចៗ។
- ញ-អ្នកបើកបរយានយន្តមិនគោរពផ្លាកសញ្ញាហាមឃាត់ឬផ្លាកសញ្ញាបញ្ជា ឬផ្លាកសញ្ញាសិទ្ធិអាទិភាព ឬគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
- ដ-អ្នកបើកបរយានយន្តប្រព្រឹត្តមិនរាងចាលនូវអំពើលើសស្តីពីការឈប់ ឬចត។
- ប-អ្នកបើកបរយានយន្តប្រើប្រាស់សំបកកង់សឹកលើសកម្រិតកំណត់ ឬរំហែក ឬប្រេះ ឬបោង។
- ឧ-អ្នកបើកបរយានយន្តមិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់ភ្នាក់ងារនគរបាលចរាចរណ៍។
- ឝ-អ្នកបើកបរយានយន្តផ្ទុកទំនិញលើសនឹងចំណុចទី១ ចំណុចទី២ ចំណុចទី៣ ចំណុចទី៤ ចំណុចទី៥ មាត្រា៥៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
- ណ-អ្នកបើកបររថយន្តធុនធ្ងន់ដែលគ្មានរនាំងសុវត្ថិភាព ឬមានរនាំងសុវត្ថិភាពមិនត្រឹមត្រូវតាមបណ្តោយគួរថយន្តខាងក្រោម ឬគ្មានគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រ ឬគន្លឹះសុវត្ថិភាពសម្រាប់ភ្ជាប់កុងតឺន័រមិនដំណើរការ ។

មាត្រា ៩._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តចំនួនទឹកប្រាក់៣០ ០០០(បីម៉ឺន)រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០ ០០០ (ប្រាំមួយម៉ឺន)រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១២៥ ០០០(មួយសែនពីរម៉ឺនប្រាំពាន់)រៀល ចំពោះអំពើលើសដូចខាងក្រោម៖

- ក-អ្នកបើកបរទោចក្រយានយន្តមានទំហំស៊ីឡាំងលើសពី ១២៥ (មួយរយម្ភៃប្រាំ) សង្កឹម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី១១ (ដប់មួយ) គីឡូវ៉ាត់ ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ។
- ខ-អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្តដោយគ្មានបណ្ណសម្គាល់ និង/ឬផ្លាកលេខ។
- គ-ម្ចាស់យានយន្តមិនបានផ្ទេរកម្មសិទ្ធិយានយន្តលើសរយៈពេលកំណត់ដែលមានចែងក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ឃ-អ្នកបើកបរយានយន្តបើកបរដោយពុំមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ឬប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព។
- ង-អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលប្តូរពណ៌ដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត។
- ច-អ្នកបើកបរយានយន្តប្រើប្រាស់បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន។
- ឆ-អ្នកបើកបរយានយន្តប្រើបណ្ណបើកបរហួសសុពលភាព។
- ជ-អ្នកបើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ។
- ឈ-អ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី៤០ (សែសិប)គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។

- ញ-អ្នកបើកបរយានយន្តប្រើប្រាស់ផ្លាកលេខសម្គាល់យានដែលចេញពីលក្ខណៈដើម ឬលេខលេខ ឬបាក់ផ្លាកបាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗ បាំងផ្លាកលេខ ។
- ដ-អ្នកបើកបរយានយន្តមានអត្រាជាតិអាល់កុលចាប់ពី០,២៥ ទៅ ០,៣៩មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៥ ទៅ ០,៧៩ក្រាម ក្នុងមួយលីត្រឈាម។
- ប-អ្នកបើកបរយានយន្តឲ្យមនុស្សជិះលើយានដែលកំពុងសណ្តោង ក្រៅពីអ្នកបើកបរ។
- ខ-អ្នកបើកបរយានយន្តកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស។
- ឃ-អ្នកបើកបរយានយន្តប្រណាំងយានដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។

មាត្រា ១០._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូតព្យួរទុក ឬទុកជាមោឃៈ ដូចតទៅ៖

- ចំនួនទឹកប្រាក់ ៤០០ ០០០(បួនសែន)រៀល សម្រាប់យានយន្តធុនស្រាល
- ចំនួនទឹកប្រាក់ ៨០០ ០០០(ប្រាំបីសែន)រៀល សម្រាប់យានយន្តធុនធ្ងន់ ។

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលបាននូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងកំឡុងពេល ៦ (ប្រាំមួយ)ខែ ចាប់តាំងពីការពិន័យអន្តរការណ៍លើកមុន ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ។

ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ត្រូវអនុវត្តតាមបញ្ញត្តិនៃមាត្រា៩ ខាងលើនេះ។

មាត្រា ១១._

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរយានយន្តដែលបើកបរស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុលចាប់ពី០,៤០ (សូនក្បៀសសែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០(សូនក្បៀសប៉ែតសិប) ក្នុងមួយលីត្រឈាមឡើងទៅដូចតទៅ៖

- ចំនួនទឹកប្រាក់ ២០០ ០០០(ពីរសែន)រៀល សម្រាប់ ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉កឬត្រីចក្រយានយន្ត
- ចំនួនទឹកប្រាក់ ៤០០ ០០០(បួនសែន)រៀល សម្រាប់យានយន្តធុនស្រាល
- ចំនួនទឹកប្រាក់ ៨០០ ០០០(ប្រាំបីសែន)រៀល សម្រាប់យានយន្តធុនធ្ងន់ ។

អ្នកបើកបរយានយន្តដែលបើកបរស្ថិតក្នុងភាពស្រវឹងមានអត្រាជាតិអាល់កុលដូចបានចែងក្នុងមាត្រានេះ ត្រូវបញ្ឈប់មិនអោយបើកបរយានយន្តរហូតដល់អត្រាជាតិអាល់កុលចុះក្រោម០,២៥(សូនក្បៀសម្ភៃប្រាំ)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬក្រោម០,៥ (សូនក្បៀសប្រាំ)ក្រាម ក្នុងមួយលីត្រឈាម ។

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលបាននូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀត ក្នុងកំឡុងពេល ៦ (ប្រាំមួយ)ខែ ចាប់តាំងពីការពិន័យអន្តរការណ៍លើកមុន ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ។

មាត្រា ១២._

ត្រូវពិន័យអន្តរការណ៍ចំពោះជនណាប្រើប្រាស់យានយន្ត ដោយគ្មានបណ្ណសម្គាល់យានយន្ត ឬគ្មានផ្លាកលេខដូចតទៅ៖

- ចំនួនទឹកប្រាក់ ៤០០ ០០០(បួនសែន)រៀល សម្រាប់យានយន្តធុនស្រាល

-ចំនួនទឹកប្រាក់ ៨០០ ០០០(ប្រាំបីសែន)រៀល សម្រាប់យានយន្តធុនធំ ។

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលបានការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះ ទៀត ក្នុងកំឡុងពេល ៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូង ។

ចំពោះទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ត្រូវអនុវត្តតាមបញ្ញត្តិនៃ មាត្រា៩ ខាងលើនេះ ។

មាត្រា ១៣._

ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើរបស់អ្នកជនមានអាយុក្រោម ១៥ឆ្នាំ ដែលបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យនេះ ។

មាត្រា ១៤._

ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសដែលមានចែងក្នុងមាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា ១០ មាត្រា១១ និងមាត្រា១២ខាងលើ ត្រូវអនុវត្តចំពោះអ្នកបើកបរយានយន្ត លើកលែងចំណុច “ គ ” នៃមាត្រា៩ និងមាត្រា១៣ នៃអនុក្រឹត្យនេះ ។

ក្នុងករណីដែលជនល្មើសបានប្រព្រឹត្តល្មើសនឹងមាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា ១០ មាត្រា ១១ មាត្រា១២ និងមាត្រា១៣ មិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតពីថ្ងៃ ដែលបានទទួលបង្គាន់ដៃពិន័យអន្តរការណ៍ ចំនួនទឹកប្រាក់ពិន័យនេះត្រូវតម្លើងជាពីរដង បើលើសពី៦០(ហុក សិប)ថ្ងៃ ចំនួនទឹកប្រាក់ពិន័យនេះត្រូវតម្លើងជាបីដង ។ បើផុតរយៈពេល៩០(កៅសិប)ថ្ងៃ មន្ត្រីមានសមត្ថកិច្ចត្រូវ រៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមតុលាការសាលាដំបូងតាមនីតិវិធី ។

ទម្រង់បែបបទនៃបង្គាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការពិន័យអន្តរការណ៍ ត្រូវ កំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ។

មាត្រា ១៥._

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីមានសមត្ថកិច្ចដូចមានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យ នេះ មានសិទ្ធិប្តឹងតវ៉ារយៈពេល៣០(សាមសិប)ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបង្គាន់ដៃអន្តរការណ៍ ទៅប្រធាន អង្គភាពដែលគ្រប់គ្រងលើមន្ត្រីអនុវត្តផ្ទាល់គឺ៖

- នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវប្តឹងតវ៉ាទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ
- នៅថ្នាក់រាជធានី ខេត្ត ត្រូវប្តឹងតវ៉ាទៅស្នងការនគរបាលរាជធានី ខេត្ត
- នៅថ្នាក់ក្រសួង ត្រូវប្តឹងតវ៉ាទៅប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ប្រធានអង្គភាពត្រូវសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្តឹង។ បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានអង្គភាពខាងលើ មានសិទ្ធិប្តឹងទៅតុលាការតាមនីតិវិធី។

ជំពូកទី៤
អវសានប្បញ្ញត្តិ

មាត្រា ១៦._

អនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការពិន័យអន្តរការណ៍ចំពោះ អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ហើយត្រូវជំនួសដោយអនុក្រឹត្យនេះ។

មាត្រា ១៧._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត អនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧.



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមហត្ថលេខា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរាន៍យសម្តេចតេជោ
- ឧទ្ធរាន៍យឧបនាយករដ្ឋមន្ត្រីប្រចាំការ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ដូចមាត្រា១៧
- រាជកិច្ច
- ឯកសារ កាលប្បវត្ត



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៣០.៥៤៤.អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយ ការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖

ត្រូវបានបំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនដល់នាយនគរបាល និងមន្ត្រីនគរបាលជាតិ ចំនួន ១៦៥១ នាក់ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាស ការងារ៖

១-លោកឧត្តមសេនីយ៍ត្រី ស៊ី សុជាតិ	អត្តលេខ ០១៧៦២	ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង
២-លោកឧត្តមសេនីយ៍ត្រី ពៅ ប្រ	អត្តលេខ ០៨៥១៥	ស្នងការរងនគរបាលខេត្តស្វាយរៀង
៣-លោកឧត្តមសេនីយ៍ត្រី ខៀម ចាន់ធី	អត្តលេខ ០២០៥២	ស្នងការរងនគរបាលខេត្តស្ទឹងត្រែង
៤-លោកវរសេនីយ៍ឯក សិក សិលា	អត្តលេខ ៦២៥៨០	ស្នងការរងនគរបាលខេត្តកំពង់ចាម

៥-លោកវេជ្ជសេនីយ៍ឯក	ឡុច	វណ្ណារ៉ា	អត្តលេខ ០៣០៧៦	ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង
៦-លោកវេជ្ជសេនីយ៍ឯក	ជួន	វិះភក្តី	អត្តលេខ ៥៤៣៤៣	ស្នងការរងនគរបាលខេត្តស្វាយរៀង
៧-លោកវេជ្ជសេនីយ៍ឯក	នួន	ហ៊ុន	អត្តលេខ ០៣០៨៦	ស្នងការរងនគរបាលខេត្តស្ទឹងត្រែង
៨-លោកវេជ្ជសេនីយ៍ឯក	តាំង	ហាង	អត្តលេខ ១៥៦៤៧	ស្នងការរងនគរបាលខេត្តព្រះវិហារ
៩-លោកវេជ្ជសេនីយ៍ឯក	វ៉ា	លាងខេន	អត្តលេខ ០៨៨៥៩	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១០-លោកវេជ្ជសេនីយ៍ឯក	លឹម	ម៉ូរ៉ាស់	អត្តលេខ ១១៤៨៩	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១១-លោកវេជ្ជសេនីយ៍ឯក	ឡុច	ម៉េងសែ	អត្តលេខ ០៨៨៣៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២-លោកវេជ្ជសេនីយ៍ឯក	ម៉ុន	ថាវ៉េត	អត្តលេខ ០៧៩៦៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣-លោកវេជ្ជសេនីយ៍ឯក	ហាង	ហុន	អត្តលេខ ០២៣៤១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៤-លោកវេជ្ជសេនីយ៍ឯក	ឃ្លៀង	វី	អត្តលេខ ១៥៦៥៥	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៥-លោកវេជ្ជសេនីយ៍ឯក	សោម	វាសនា	អត្តលេខ ០៩០៣១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៦-លោកវេជ្ជសេនីយ៍ឯក	ថា	ព្យែន	អត្តលេខ ០៣៣២៩	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៧-លោកវេជ្ជសេនីយ៍ឯក	ម៉េង	តែនី	អត្តលេខ ០២៩៨៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៨-លោកវេជ្ជសេនីយ៍ឯក	តាំង	ហាង	អត្តលេខ ១៥៦៤៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩-លោកវេជ្ជសេនីយ៍ឯក	លី	តែនឃុន	អត្តលេខ ០២៧៨២	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
២០-លោកវេជ្ជសេនីយ៍ឯក	ចាន់	សុក្រ	អត្តលេខ ០៣៣៩៤	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២១-លោកវេជ្ជសេនីយ៍ឯក	ឃុន	គឹមលី	អត្តលេខ ០៣០៨១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២២-លោកវេជ្ជសេនីយ៍ឯក	រៀង	សរ	អត្តលេខ ០២៣២៣	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
២៣-លោកវេជ្ជសេនីយ៍ឯក	គុណ	សុភ័ណ្ឌ	អត្តលេខ ០៣១៦៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
២៤-លោកវេជ្ជសេនីយ៍ឯក	ម៉ុន	សារិត	អត្តលេខ ០១៦៧១	នាយការិយាល័យកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៥-លោកស្រីវេជ្ជសេនីយ៍ទោ	មាស	សុម៉ាលី	អត្តលេខ ២៨៩៣៧	ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង
២៦-លោកវេជ្ជសេនីយ៍ទោ	អ៊ុច	ចុច	អត្តលេខ ០៨៣០៩	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២៧-លោកវេជ្ជសេនីយ៍ទោ	និត	ម៉ុនចុល	អត្តលេខ ០៣១២៧	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៨-លោកវេជ្ជសេនីយ៍ទោ	ទិត្យ	សុវណ្ណនី	អត្តលេខ ១៣០៣៥	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៩-លោកវេជ្ជសេនីយ៍ទោ	គង់	គឹមស្រីន	អត្តលេខ ០៣១០៦	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣០-លោកវេជ្ជសេនីយ៍ទោ	ក្រូច	សុផល	អត្តលេខ ១០៦៧២	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣១-លោកវេជ្ជសេនីយ៍ទោ	ម៉ែន	ម៉ុនឃ្លៀង	អត្តលេខ ១៦០១៤	អនុប្រធានកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣២-លោកវេជ្ជសេនីយ៍ទោ	សេន	សុទ្ធ	អត្តលេខ ២០៨២៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៣-លោកវេជ្ជសេនីយ៍ទោ	ខាំដេង	នារី	អត្តលេខ ០៤៥៥៥	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

១៥

៣៤-លោកវេជ្ជសេនីយ៍ទោ	យ៉ែន	ឌីន	អត្តលេខ ០៨៨៥២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៥-លោកវេជ្ជសេនីយ៍ទោ	សេង	ចាសនា	អត្តលេខ ១០៥២៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៦-លោកវេជ្ជសេនីយ៍ទោ	ចាច់	ពិសុទ្ធ	អត្តលេខ ០៧៩៣៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៧-លោកវេជ្ជសេនីយ៍ទោ	គឹម	ស៊ុនវិធី	អត្តលេខ ០៧៧៩១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨-លោកវេជ្ជសេនីយ៍ទោ	អេង	ណារ៉ា	អត្តលេខ ០៨៩៦៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣៩-លោកវេជ្ជសេនីយ៍ទោ	កេត	វ៉ានី	អត្តលេខ ០៨៩៦៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤០-លោកវេជ្ជសេនីយ៍ទោ	ម៉ុ	ឃៀងហាវ	អត្តលេខ ០៨៩៩៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤១-លោកវេជ្ជសេនីយ៍ទោ	ឈឹម	សារុន	អត្តលេខ ១១៦៧៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤២-លោកវេជ្ជសេនីយ៍ទោ	សេង	វណ្ណឌីម	អត្តលេខ ០៣៣៥៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៣-លោកវេជ្ជសេនីយ៍ទោ	វណ្ណ	ឧត្តម	អត្តលេខ ០៩១១៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៤-លោកវេជ្ជសេនីយ៍ទោ	ស៊ី	សុខជា	អត្តលេខ ០៩១៦៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៥-លោកវេជ្ជសេនីយ៍ទោ	ម៉ាត់	ម៉ូលី	អត្តលេខ ០៩១៧៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៦-លោកវេជ្ជសេនីយ៍ទោ	ហួត	សាវ៉ាឌុន	អត្តលេខ ០៣២៩៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៧-លោកវេជ្ជសេនីយ៍ទោ	ណាង	ណុល	អត្តលេខ ០៨១២៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៨-លោកវេជ្ជសេនីយ៍ទោ	អ៊ឹម	ចូ	អត្តលេខ ០៧៨៣១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤៩-លោកវេជ្ជសេនីយ៍ទោ	ឈួន	ឃៀង	អត្តលេខ ០២៣២៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៥០-លោកវេជ្ជសេនីយ៍ទោ	សៅ	សុវណ្ណ	អត្តលេខ ០៨៤៦៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
៥១-លោកវេជ្ជសេនីយ៍ទោ	មាស	សំណាង	អត្តលេខ ១៤៤២៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
៥២-លោកវេជ្ជសេនីយ៍ទោ	ពេន	វណ្ណឌី	អត្តលេខ ០៨៨០៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥៣-លោកវេជ្ជសេនីយ៍ទោ	យូ	សុខា	អត្តលេខ ០២៦៨២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥៤-លោកវេជ្ជសេនីយ៍ទោ	ឈីន	ធីន	អត្តលេខ ០៨២០៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥៥-លោកវេជ្ជសេនីយ៍ទោ	អ៊ុន	គុចអុន	អត្តលេខ ០៩២១៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៥៦-លោកស្រីវេជ្ជសេនីយ៍ទោ	សែ	សុវ៉ារី	អត្តលេខ ១០២៦២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៧-លោកវេជ្ជសេនីយ៍ទោ	ម៉ៅ	វិធី	អត្តលេខ ៣៦១៥០	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៥៨-លោកវេជ្ជសេនីយ៍ទោ	ឃៀង	ហៀង	អត្តលេខ ០២០៨៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៥៩-លោកវេជ្ជសេនីយ៍ទោ	ឡេង	ម៉ុន	អត្តលេខ ០៣៤៨៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៦០-លោកវេជ្ជសេនីយ៍ទោ	ខៀង	ចាន់ណា	អត្តលេខ ០៣៤៤៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦១-លោកវេជ្ជសេនីយ៍ទោ	ស្រី	សារ៉េន	អត្តលេខ ០៩៤៨៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦២-លោកវេជ្ជសេនីយ៍ទោ	ឡុង	មីដូដេត	អត្តលេខ ០១៦៤៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

៦៣-លោកវេជ្ជសេនីយ៍ទោ	សាន	ចាន់ណាឃុន	អត្តលេខ ០៩៥០៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៤-លោកវេជ្ជសេនីយ៍ទោ	ពេរ	វ៉ាន់ធី	អត្តលេខ ១៥៨៥៦	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៥-លោកវេជ្ជសេនីយ៍ទោ	ម៉ុ	សុឡើង	អត្តលេខ ០៩៥២៤	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៦-លោកវេជ្ជសេនីយ៍ទោ	ខាត់	ហ៊ុន	អត្តលេខ ០៩៤៨៩	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៧-លោកវេជ្ជសេនីយ៍ទោ	ធីប	គឹមស្មៀន	អត្តលេខ ១១៩៤៦	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៨-លោកវេជ្ជសេនីយ៍ទោ	ព្រំ	ប៊ុនឡូ	អត្តលេខ ០៩០៦១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៦៩-លោកវេជ្ជសេនីយ៍ទោ	ភីង	ម៉ៅ	អត្តលេខ ៣០៤៩២	មេបញ្ជាការលេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៧០-លោកវេជ្ជសេនីយ៍ទោ	កែវ	ស៊ីងហាន់	អត្តលេខ ០៤១៥៤	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧១-លោកវេជ្ជសេនីយ៍ទោ	ប្រេង	ហ៊ឹម	អត្តលេខ ១៥៩៨២	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧២-លោកវេជ្ជសេនីយ៍ទោ	សំ	ណាល់	អត្តលេខ ១៥៤២៧	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧៣-លោកវេជ្ជសេនីយ៍ទោ	យ៉េង	សារ៉ែន	អត្តលេខ ១១៧៨១	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៤-លោកវេជ្ជសេនីយ៍ទោ	ឈឹម	វាសនា	អត្តលេខ ៦៤៨៤៨	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៧៥-លោកវេជ្ជសេនីយ៍ទោ	ប៉ាង	វណ្ណី	អត្តលេខ ០៣៨០៥	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៧៦-លោកវេជ្ជសេនីយ៍ទោ	តៀម	សុទ្រាម	អត្តលេខ ០៤៦៧៧	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៧៧-លោកវេជ្ជសេនីយ៍ទោ	ណោ	ឌីណា	អត្តលេខ ០៨៨៧៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧៨-លោកវេជ្ជសេនីយ៍ទោ	វ៉ាន់	វីរៈ	អត្តលេខ ០៧៩៤២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៧៩-លោកវេជ្ជសេនីយ៍ទោ	អ៊ុំម	កុសល	អត្តលេខ ១៣៣៧៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៨០-លោកវេជ្ជសេនីយ៍ទោ	ហែម	ហោ	អត្តលេខ ២១៨៥៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៨១-លោកវេជ្ជសេនីយ៍ទោ	ឆម	សុខុម	អត្តលេខ ០៧៧៤៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៨២-លោកវេជ្ជសេនីយ៍ទោ	ប្រាក់	សុផា	អត្តលេខ ១០៤១៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៨៣-លោកវេជ្ជសេនីយ៍ទោ	ដួង	ជារ៉ា	អត្តលេខ ០៣១១៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៨៤-លោកវេជ្ជសេនីយ៍ទោ	ឈុន	ផេង	អត្តលេខ ០៣១៣៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៨៥-លោកវេជ្ជសេនីយ៍ទោ	អ៊ុំ	វណ្ណៈ	អត្តលេខ ០៩១៤២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨៦-លោកវេជ្ជសេនីយ៍ទោ	ហេង	កុយ	អត្តលេខ ១៥៩១៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨៧-លោកវេជ្ជសេនីយ៍ទោ	ចាន់	យុត្តណារ៉ាត់	អត្តលេខ ០៩១៦៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨៨-លោកវេជ្ជសេនីយ៍ទោ	ទួន	ហុងតេង	អត្តលេខ ០៣២៩២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨៩-លោកវេជ្ជសេនីយ៍ទោ	អ៊ុំង	ឃុំ	អត្តលេខ ១០៨៦២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៩០-លោកវេជ្ជសេនីយ៍ទោ	ហួន	ចាន់វាសនា	អត្តលេខ ៥៤៩២៦	អធិការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៩១-លោកវេជ្ជសេនីយ៍ត្រី	សេង	សុ	អត្តលេខ ០៧៨១០	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

៩២-លោកវេសនីយ៍ត្រី	ពេជ្រ រ៉ូ	អត្តលេខ ១៥៧៦២	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៣-លោកវេសនីយ៍ត្រី	មាស ម៉េងហួត	អត្តលេខ ៥៤៩០១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៤-លោកវេសនីយ៍ត្រី	ឈុន វិះ	អត្តលេខ ២៨៩២៤	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៥-លោកវេសនីយ៍ត្រី	តៅ ចុន្ទា	អត្តលេខ ១១៧៧៩	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៩៦-លោកវេសនីយ៍ត្រី	ម៉ី ស៊ីណាត	អត្តលេខ ២៩៣៧៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៩៧-លោកវេសនីយ៍ត្រី	ញឹម ចុត្តា	អត្តលេខ ១៤៤២៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
៩៨-លោកវេសនីយ៍ត្រី	ស៊ុន ចលនា	អត្តលេខ ១១៩៤០	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៩៩-លោកវេសនីយ៍ត្រី	ស៊ី សុគន្ធា	អត្តលេខ ៤៣៣១៣	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១០០-លោកវេសនីយ៍ត្រី	ស៊ី សុគន្ធា	អត្តលេខ ៥៤៦៨០	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១០១-លោកវេសនីយ៍ត្រី	ប្រាស់ ចន្ទារី	អត្តលេខ ០៩៥០០	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១០២-លោកវេសនីយ៍ត្រី	ហេង ហ៊ុយ	អត្តលេខ ១៦៥៩៣	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១០៣-លោកវេសនីយ៍ត្រី	ពេជ្រ ត្រីវិ	អត្តលេខ ៦៩៤៤៦	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១០៤-លោកវេសនីយ៍ត្រី	សុខ ម៉ីនឡៀង	អត្តលេខ ០៨២៧៧	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១០៥-លោកវេសនីយ៍ត្រី	ឡៀង ជែន	អត្តលេខ ១១៩៧៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
១០៦-លោកវេសនីយ៍ត្រី	ឆង់ សុភាព	អត្តលេខ ២២០២២	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១០៧-លោកវេសនីយ៍ត្រី	ឡុង យោធាវិះ	អត្តលេខ ១០១៨៨	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១០៨-លោកវេសនីយ៍ត្រី	ម៉ាត់ លី	អត្តលេខ ១៩៦២៩	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០៩-លោកវេសនីយ៍ត្រី	សៅ សុវណ្ណារិទ្ធ	អត្តលេខ ០៤៧៣១	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី
១១០-លោកវេសនីយ៍ត្រី	យ៉ាង យុទ្ធី	អត្តលេខ ១៥៣៥៣	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១១១-លោកវេសនីយ៍ត្រី	គង់ គា	អត្តលេខ ០៩៤៦៩	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១២-លោកវេសនីយ៍ត្រី	សាយ ជេត	អត្តលេខ ០៤៦៨១	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១៣-លោកវេសនីយ៍ត្រី	ឡាវ៉ា លីស៊ីវឡៀង	អត្តលេខ ២៩៣៥៤	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១៤-លោកវេសនីយ៍ត្រី	ឈូ ម៉ាឌី	អត្តលេខ ០៩៤៩៦	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១៥-លោកវេសនីយ៍ត្រី	ជួន ឡឿង	អត្តលេខ ១៥២៥៩	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១៦-លោកវេសនីយ៍ត្រី	ឱក សុភា	អត្តលេខ ៥៤៣០៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១១៧-លោកវេសនីយ៍ត្រី	លី សុជាតិ	អត្តលេខ ២១០០៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១១៨-លោកវេសនីយ៍ត្រី	ភូម គា	អត្តលេខ ១០០៦៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១១៩-លោកវេសនីយ៍ត្រី	ឱក សុភា	អត្តលេខ ៥៤៣០៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១២០-លោកវេសនីយ៍ត្រី	គុល គីមស្រីន	អត្តលេខ ៤៧៤៤៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

25

១២១-លោកវេសនីយ៍ត្រី	មិន	ទីណាខ	អត្តលេខ ២៤៧១៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២២-លោកវេសនីយ៍ត្រី	អ៊ុយ	ផល្លី	អត្តលេខ ៦២៥៤៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៣-លោកវេសនីយ៍ត្រី	មូន	សុខ	អត្តលេខ ១០៥១៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៤-លោកវេសនីយ៍ត្រី	ឈិត	ឈឿត	អត្តលេខ ០៨០០១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៥-លោកវេសនីយ៍ត្រី	ហេង	សុវណ្ណ	អត្តលេខ ១០៥១៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៦-លោកវេសនីយ៍ត្រី	គាត	ចុន្ទី	អត្តលេខ ៥៦៨៣១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៧-លោកស្រីវេសនីយ៍ត្រី	ស៊ាង	សុវណ្ណ	អត្តលេខ ១០៥២២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៨-លោកវេសនីយ៍ត្រី	ផង់	សារ៉ា	អត្តលេខ ១០៤៧២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២៩-លោកវេសនីយ៍ត្រី	សង	សុវឌ្ឍនា	អត្តលេខ ៦២៦៩៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣០-លោកវេសនីយ៍ត្រី	ឈឿង	រដ្ឋា	អត្តលេខ ០២៦១១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣១-លោកវេសនីយ៍ត្រី	ឈឿង	ហុន	អត្តលេខ ១០១៤៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៣២-លោកវេសនីយ៍ត្រី	ប្រាស់	ហ៊ុ	អត្តលេខ ០៨១៥៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣៣-លោកវេសនីយ៍ត្រី	ទូ	សាឡើង	អត្តលេខ ១០៤២៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣៤-លោកវេសនីយ៍ត្រី	អ៊ុត	សុខមន្ត្រី	អត្តលេខ ១០៤៣០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣៥-លោកវេសនីយ៍ត្រី	មាស	សុខសម្បត្តិ	អត្តលេខ ១០៣៦៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣៦-លោកវេសនីយ៍ត្រី	ឆៀង	រដ្ឋា	អត្តលេខ ៦៧៥៥៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៣៧-លោកវេសនីយ៍ត្រី	ឡាយ	សុភ័ក្ត	អត្តលេខ ១៣៩៨៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៣៨-លោកវេសនីយ៍ត្រី	អ៊ុយ	សារ៉េត	អត្តលេខ ០៤១៩៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៣៩-លោកវេសនីយ៍ត្រី	ត្រីង	សំណាង	អត្តលេខ ០៩០០២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤០-លោកវេសនីយ៍ត្រី	សំឡេង	ចារ៉ាត	អត្តលេខ ០៣៣៧១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤១-លោកវេសនីយ៍ត្រី	ស៊ុន	ត្រឿង	អត្តលេខ ១៤៧៩៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤២-លោកវេសនីយ៍ត្រី	សំ	តេចាន់ស៊ី	អត្តលេខ ១៤៧៤៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៣-លោកស្រីវេសនីយ៍ត្រី	កង	ភូយ	អត្តលេខ ២០៤៩៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៤-លោកវេសនីយ៍ត្រី	ឡាន	សុផល	អត្តលេខ ២៩១២៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៥-លោកវេសនីយ៍ត្រី	ម៉ែន	សុន្ទរី	អត្តលេខ ០៩១៥៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៦-លោកវេសនីយ៍ត្រី	ខៀវ	សុខនី	អត្តលេខ ២៩៣១៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៧-លោកវេសនីយ៍ត្រី	ឃឹម	ចាន់លី	អត្តលេខ ១១៧៨៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៨-លោកវេសនីយ៍ត្រី	ឃីន	រ៉ែន	អត្តលេខ ០៩១០៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៩-លោកវេសនីយ៍ត្រី	សិង	សាឡើង	អត្តលេខ ១៤៧៥៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

១៤

១៥០-លោកវេសេនីយ៍ត្រី	យ៉ែម	ធីតាលាង	អត្តលេខ ១១០២៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥១-លោកវេសេនីយ៍ត្រី	ជិន	រិន	អត្តលេខ ១១០០០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥២-លោកវេសេនីយ៍ត្រី	ចាច់	ធីតាលាង	អត្តលេខ ០៨៥៤២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥៣-លោកវេសេនីយ៍ត្រី	ឡេង	គឹមហុក	អត្តលេខ ២៥៦១៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥៤-លោកវេសេនីយ៍ត្រី	ស៊ីម	សាវុធ	អត្តលេខ ១១០៤៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥៥-លោកវេសេនីយ៍ត្រី	យាន	ធីតាលាង	អត្តលេខ ១១០១៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
១៥៦-លោកវេសេនីយ៍ត្រី	រាម	សុផល	អត្តលេខ ២៨៧៣៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៥៧-លោកវេសេនីយ៍ត្រី	ស្រែង	ផេង	អត្តលេខ ០៨៧៤៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៥៨-លោកវេសេនីយ៍ត្រី	ជីម	ឡូង	អត្តលេខ ០៩៦៣៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៥៩-លោកវេសេនីយ៍ត្រី	អ៊ុន	ឡើង	អត្តលេខ ១៤៦៣៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៦០-លោកវេសេនីយ៍ត្រី	ជា	សុភាព	អត្តលេខ ១៨៤៣២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៦១-លោកវេសេនីយ៍ត្រី	ហាង	សុវណ្ណារី	អត្តលេខ ១០៦៨៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៦២-លោកវេសេនីយ៍ត្រី	គាំ	សុភុល	អត្តលេខ ០៩៤៦៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦៣-លោកវេសេនីយ៍ត្រី	ហែម	ឡូសេង	អត្តលេខ ០៩៥១៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦៤-លោកវេសេនីយ៍ត្រី	ចែម	ផានិត	អត្តលេខ ០៩៣៣៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១៦៥-លោកវេសេនីយ៍ត្រី	ឡូង	ស៊ីវណាង	អត្តលេខ ០៩២៩៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១៦៦-លោកវេសេនីយ៍ត្រី	ម៉ៅ	សុភ័ក្ត្រ	អត្តលេខ ០៩៣៤៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១៦៧-លោកស្រីវេសេនីយ៍ត្រី	នេត្រ	ពិពណ៌	អត្តលេខ ១០២៦៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
១៦៨-លោកវេសេនីយ៍ត្រី	លីម	សុផល	អត្តលេខ ០៨០៥៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
១៦៩-លោកវេសេនីយ៍ត្រី	ហ៊ាន	ឈឿត	អត្តលេខ ១០២៤៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
១៧០-លោកវេសេនីយ៍ត្រី	ហ៊ឹម	មាន	អត្តលេខ ១០៤៣៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
១៧១-លោកវេសេនីយ៍ត្រី	ទេស	គេនា	អត្តលេខ ៦៦៩៩៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
១៧២-លោកវេសេនីយ៍ត្រី	ស៊ុន	សុភី	អត្តលេខ ៥៥៦៥៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
១៧៣-លោកវេសេនីយ៍ត្រី	សេង	ហុន	អត្តលេខ ០៨៩២៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
១៧៤-លោកវេសេនីយ៍ត្រី	ស៊ីម	ម៉េង	អត្តលេខ ៦៧៤១៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
១៧៥-លោកវេសេនីយ៍ត្រី	ស	កាវ	អត្តលេខ ១១៣៨៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៧៦-លោកវេសេនីយ៍ត្រី	ឡាយ	សុផុល	អត្តលេខ ១៣១៥៨	មេបញ្ជាការរងវ័្វ១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៧៧-លោកវេសេនីយ៍ត្រី	ស្រី	សៀន	អត្តលេខ ០៨៦៥៦	មេបញ្ជាការរងវ័្វ២៧ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៧៨-លោកវេសេនីយ៍ត្រី	នាង	ណារិន	អត្តលេខ ១៥៥៦៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

១៥

១៧៩-លោកវេសនីយ៍ត្រី	ស៊ុក	សុល	អត្តលេខ ១៩៣២៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨០-លោកវេសនីយ៍ត្រី	លី	គឹមឡេង	អត្តលេខ ១៩៤៣៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨១-លោកវេសនីយ៍ត្រី	សុខ	គន្ធា	អត្តលេខ ០៤១៧៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨២-លោកវេសនីយ៍ត្រី	យ៉ែម	សុផល	អត្តលេខ ០៤១១៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៣-លោកវេសនីយ៍ត្រី	ជិន	មីន	អត្តលេខ ០៤១០៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៤-លោកវេសនីយ៍ត្រី	ប្រាស់	សុខឡើង	អត្តលេខ ១៩៥០៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៥-លោកវេសនីយ៍ត្រី	ម៉ែន	សារ៉េន	អត្តលេខ ១៩៤១៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៦-លោកវេសនីយ៍ត្រី	សេង	ណា	អត្តលេខ ១៩២៧៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៧-លោកវេសនីយ៍ត្រី	លាង	ស៊ីណាត	អត្តលេខ ១៩៤៤៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៨-លោកវេសនីយ៍ត្រី	ជា	ជួន	អត្តលេខ ១៩៦១៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៨៩-លោកវេសនីយ៍ត្រី	ជី	មេងជន	អត្តលេខ ១៣៥៥១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៩០-លោកវេសនីយ៍ត្រី	យ៉ឹម	ស៊ាងហៃ	អត្តលេខ ០៥៥៣២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៩១-លោកវេសនីយ៍ត្រី	លីម	ម៉ុនសុខ	អត្តលេខ ១៣៩៧៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៩២-លោកវេសនីយ៍ត្រី	ទូ	វីរោ	អត្តលេខ ១៣៩៨៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៩៣-លោកវេសនីយ៍ត្រី	យន់	តែយាន	អត្តលេខ ២០៥២២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៩៤-លោកវេសនីយ៍ត្រី	ឈីម	សារីម	អត្តលេខ ១៤៧៣៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៩៥-លោកវេសនីយ៍ត្រី	លីង	ចាន់	អត្តលេខ ២០០០៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៩៦-លោកវេសនីយ៍ត្រី	ម៉ែន	សុភ័ណ្ឌ	អត្តលេខ ០៩១១៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៩៧-លោកវេសនីយ៍ត្រី	តោក	លី	អត្តលេខ ០៤០៧៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៩៨-លោកវេសនីយ៍ត្រី	ស៊ី	រ៉ូ	អត្តលេខ ១៣៨៦២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៩៩-លោកវេសនីយ៍ត្រី	ជា	តេន	អត្តលេខ ០៤៥៣៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២០០-លោកវេសនីយ៍ត្រី	ឡើង	គឹមធន់	អត្តលេខ ១១៤៣៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០១-លោកវេសនីយ៍ត្រី	ប្រាង្គ	សុវណ្ណី	អត្តលេខ ១៨២៨៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០២-លោកវេសនីយ៍ត្រី	សេង	ញ៉ាញ៉ា	អត្តលេខ ១១០០២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប
២០៣-លោកវេសនីយ៍ត្រី	ហែម	សុផល	អត្តលេខ ១៨១៥១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប
២០៤-លោកវេសនីយ៍ត្រី	ប៉ាង	ឡុប	អត្តលេខ ១៨៧៥៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២០៥-លោកវេសនីយ៍ត្រី	លុយ	ណាស់	អត្តលេខ ១៩២១៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
២០៦-លោកវេសនីយ៍ត្រី	យុល	តិន	អត្តលេខ ១៩០៧៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
២០៧-លោកវេសនីយ៍ត្រី	នួន	ឡើង	អត្តលេខ ១៤២០៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

២០៨-លោកវេសេនីយ៍ត្រី	ឡា	ឡាន់	អត្តលេខ ០៧៧១៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២០៩-លោកវេសេនីយ៍ត្រី	នេវ	សុខគុសល	អត្តលេខ ០៧៧៨១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២១០-លោកវេសេនីយ៍ត្រី	មាស	ប៊ុនឡើង	អត្តលេខ ២១៣៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២១១-លោកវេសេនីយ៍ត្រី	សាឡើង	សារាបុប	អត្តលេខ ០៨១៩១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២១២-លោកវេសេនីយ៍ត្រី	គង់	ស៊ីទុន	អត្តលេខ ១០៤០៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២១៣-លោកវេសេនីយ៍ត្រី	សួន	ដាវ៉ា	អត្តលេខ ០៨២០២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២១៤-លោកវេសេនីយ៍ត្រី	ហោ	សុដា	អត្តលេខ ១០៣៧៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២១៥-លោកវេសេនីយ៍ត្រី	ទួន	ស៊ីសារា	អត្តលេខ ០៩៣៤៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២១៦-លោកវេសេនីយ៍ត្រី	ទុន	ប៊ុនថេន	អត្តលេខ ១១៧៧៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២១៧-លោកវេសេនីយ៍ត្រី	ដា	សុទ្ធាវិន	អត្តលេខ ១១៧៣២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២១៨-លោកវេសេនីយ៍ត្រី	វ៉ា	វណ្ណៈ	អត្តលេខ ១១៣៣៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២១៩-លោកវេសេនីយ៍ត្រី	ឡា	បូរ៉ា	អត្តលេខ ០៨២៥៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២២០-លោកវេសេនីយ៍ត្រី	ផាន់	ផល្លី	អត្តលេខ ០៨៤៧៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកែប
២២១-លោកវេសេនីយ៍ត្រី	ថៃ	សុវណ្ណកា	អត្តលេខ ០៨៤៦៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកែប
២២២-លោកវេសេនីយ៍ត្រី	ជ័យ	ស៊ុនលី	អត្តលេខ ០៩៤៧០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២៣-លោកវេសេនីយ៍ត្រី	តាន់	សុយីត	អត្តលេខ ០៩៥៨៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
២២៤-លោកវេសេនីយ៍ត្រី	ឃួន	សុផាត	អត្តលេខ ១៥០៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
២២៥-លោកវេសេនីយ៍ត្រី	ស៊ុន	សាខន	អត្តលេខ ១១៨៧០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២២៦-លោកវេសេនីយ៍ត្រី	ឯម	សុភាព	អត្តលេខ ១១៦៤៣	ប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២២៧-លោកអនុសេនីយ៍ឯក	ញាណ	មានវិទ្យា	អត្តលេខ ៣៥៦២៥	មេបញ្ជាការរងរៈ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២២៨-លោកអនុសេនីយ៍ឯក	គង់	ភាសិត	អត្តលេខ ៦៣២២៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២២៩-លោកអនុសេនីយ៍ឯក	សុខ	ប៊ុននាយ	អត្តលេខ ៦១៣៦០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៣០-លោកអនុសេនីយ៍ឯក	ញ៉ូ	លីមផេង	អត្តលេខ ៥៨១២២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៣១-លោកស្រីអនុសេនីយ៍ឯក	ម៉ែ	ឡាវិន	អត្តលេខ ៥៩០៩៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៣២-លោកអនុសេនីយ៍ឯក	ម៉ៅ	ផាន់	អត្តលេខ ២២២៥៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៣-លោកអនុសេនីយ៍ឯក	ផាន់	ឡាន	អត្តលេខ ២២២៥២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៤-លោកអនុសេនីយ៍ឯក	ប្អូរ	សាវ៉ាត	អត្តលេខ ៤៥៨៥០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៣៥-លោកអនុសេនីយ៍ឯក	អ៊ុន	សាឡើង	អត្តលេខ ២៨៨៣២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៣៦-លោកស្រីអនុសេនីយ៍ឯក	ម៉ោម	ប៊ុនណាត	អត្តលេខ ៦២៥៥៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

25

២៣៦-លោកអនុសេនីយ៍ឯក	ព្រំ	ហុន	អត្តលេខ ៤៨៧២១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៣៧-លោកអនុសេនីយ៍ឯក	ឡឹក	សុខា	អត្តលេខ ៦៧១៧៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៣៨-លោកអនុសេនីយ៍ឯក	ឡួត	ឡើង	អត្តលេខ ២២៨៧៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២៣៩-លោកអនុសេនីយ៍ឯក	កុល	ចន្ទធា	អត្តលេខ ៥៥៤០៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកែប
២៤០-លោកអនុសេនីយ៍ឯក	ផែ	ស្មី	អត្តលេខ ៦៦៣០០	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៤១-លោកអនុសេនីយ៍ឯក	ហុន	ណារ៉េត	អត្តលេខ ៤៩៣៩៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៤២-លោកអនុសេនីយ៍ឯក	មុន	សុចន្ទធារ៉ា	អត្តលេខ ៥៦៩៨២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
២៤៣-លោកអនុសេនីយ៍ឯក	រាន់	សំរឿន	អត្តលេខ ៦០២២១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៤៤-លោកអនុសេនីយ៍ឯក	ផាប	ភី	អត្តលេខ ៦៦២៦៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៤៥-លោកអនុសេនីយ៍ឯក	ឡួត	សមភារា	អត្តលេខ ៣៥៩៨៧	មេបញ្ជាការរង២៩០៥ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៤៦-លោកអនុសេនីយ៍ឯក	រម	ចាន់ការម្យ	អត្តលេខ ៥៥៦៨១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
២៤៧-លោកអនុសេនីយ៍ឯក	រម	ម៉េត	អត្តលេខ ៦៤៨៧២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
២៤៨-លោកអនុសេនីយ៍ឯក	ជា	ឌីណា	អត្តលេខ ៥៥៦៩៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
២៤៩-លោកអនុសេនីយ៍ឯក	ឡើង	ឌី	អត្តលេខ ៤៤៩២៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
២៥០-លោកអនុសេនីយ៍ឯក	លី	សុខហ៊ី	អត្តលេខ ៦៦៤៥៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
២៥១-លោកអនុសេនីយ៍ឯក	យស	សុចន្ទធា	អត្តលេខ ២១៣២៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៥២-លោកអនុសេនីយ៍ឯក	យូ	ផល្លី	អត្តលេខ ១០៣៤០	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៥៣-លោកអនុសេនីយ៍ឯក	កាយ	ចាន់ថា	អត្តលេខ ៦២៥៦៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
២៥៤-លោកអនុសេនីយ៍ឯក	ចុន	គូរីចុប	អត្តលេខ ១៩១៦៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៥៥-លោកអនុសេនីយ៍ឯក	ម៉ុក	ចានី	អត្តលេខ ១៩១៥៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៥៦-លោកអនុសេនីយ៍ឯក	អ៊ុន	សុចន្ទធា	អត្តលេខ ១៩៨០៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៥៧-លោកអនុសេនីយ៍ឯក	សំ	គន	អត្តលេខ ២២៥០២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៥៨-លោកអនុសេនីយ៍ឯក	ម៉ែន	រឹម	អត្តលេខ ៤៣៥៧៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៥៩-លោកអនុសេនីយ៍ឯក	គន់	គឹមហៀង	អត្តលេខ ១០១១៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៦០-លោកអនុសេនីយ៍ឯក	ឡើង	សុន	អត្តលេខ ២១៧៨៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៦១-លោកអនុសេនីយ៍ឯក	កែ	ហុនឈាង	អត្តលេខ ១៤០៩៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៦២-លោកអនុសេនីយ៍ឯក	យ៉ែម	ឡើង	អត្តលេខ ១៤១០០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៦៣-លោកអនុសេនីយ៍ឯក	នួន	សារៀម	អត្តលេខ ១៩៦៩៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៦៤-លោកអនុសេនីយ៍ឯក	ចែក	សម្បត្តិ	អត្តលេខ ១៩៧០៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៦៥-លោកអនុសេនីយ៍ឯក	នួន	សុភាព	អត្តលេខ ២១៤១០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

២៦៦-លោកអនុសេនីយ៍ឯក	ជួន	ពិសិដ្ឋ	អត្តលេខ ២១៧១៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៦៧-លោកអនុសេនីយ៍ឯក	លីម	ពៅ	អត្តលេខ ២៩០០២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៦៨-លោកអនុសេនីយ៍ឯក	មាស	ចក	អត្តលេខ ១៩៦៥៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៦៩-លោកអនុសេនីយ៍ឯក	ស	សារិទ្ធ	អត្តលេខ ២៩០៥៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៧០-លោកអនុសេនីយ៍ឯក	ឌី	ដារ៉ា	អត្តលេខ ១៤០១៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៧១-លោកអនុសេនីយ៍ឯក	នន	ស៊ីណាត	អត្តលេខ ១៩៦២៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៧២-លោកអនុសេនីយ៍ឯក	ស៊ិន	លិញ	អត្តលេខ ១៤៨២៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៧៣-លោកអនុសេនីយ៍ឯក	យួន	ចុឌី	អត្តលេខ ១៤៧៥០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៧៤-លោកអនុសេនីយ៍ឯក	ហួន	ចុឌី	អត្តលេខ ១៤៧៦១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៧៥-លោកអនុសេនីយ៍ឯក	នួន	សិលា	អត្តលេខ ១៤៧៦៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៧៦-លោកអនុសេនីយ៍ឯក	ភាត់	យ៉េន	អត្តលេខ ៥៣៣២០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២៧៧-លោកអនុសេនីយ៍ឯក	ឡេង	ផល	អត្តលេខ ៣៣៨៦៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២៧៨-លោកអនុសេនីយ៍ឯក	ពក	ពៅ	អត្តលេខ ១៥៣៤២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៧៩-លោកអនុសេនីយ៍ឯក	យីម	សេដា	អត្តលេខ ៤១៩៥៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកែប
២៨០-លោកអនុសេនីយ៍ឯក	រួន	យ៉េត	អត្តលេខ ១៥២៤១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៨១-លោកអនុសេនីយ៍ឯក	ធិន	ថែប	អត្តលេខ ១៥៣១៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៨២-លោកអនុសេនីយ៍ឯក	ហេង	លាង	អត្តលេខ ៧១២១០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៨៣-លោកអនុសេនីយ៍ឯក	សែ	វ៉ាន់ដូន	អត្តលេខ ៤២២២៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៨៤-លោកអនុសេនីយ៍ឯក	ហ៊ុម	សារ៉េន	អត្តលេខ ៥៥៤០៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៨៥-លោកអនុសេនីយ៍ឯក	រី	នារិន្ទ	អត្តលេខ ៦៣៣៧៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៨៦-លោកអនុសេនីយ៍ឯក	សំ	សាត	អត្តលេខ ៦០៤២៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៨៧-លោកអនុសេនីយ៍ឯក	សាម	ចន្ទនា	អត្តលេខ ៦៤៧៨៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៨៨-លោកអនុសេនីយ៍ឯក	កែ	សំរ៉ាចឡ	អត្តលេខ ៥៧៥២២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៩-លោកអនុសេនីយ៍ឯក	ម៉ែន	រិទ្ធ	អត្តលេខ ២៦១៩០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២៩០-លោកអនុសេនីយ៍ឯក	រ៉េរីល	ឡុយ	អត្តលេខ ២១០៦៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៩១-លោកអនុសេនីយ៍ឯក	ហ៊ុន	កៀន	អត្តលេខ ៣២២១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៩២-លោកអនុសេនីយ៍ឯក	ស្វាយដាយចន្ទន្ទៈ		អត្តលេខ ៥៩០៩០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៩៣-លោកអនុសេនីយ៍ឯក	លី	រីណា	អត្តលេខ ៥៦៥៦៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៩៤-លោកអនុសេនីយ៍ឯក	សេន	សុផល	អត្តលេខ ៥៩១៤៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

២៥

២៩៥-លោកអនុសេនីយ៍ឯក	ហ៊ឹម	សាឡេ	អត្តលេខ ៦២២៥២ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៩៦-លោកអនុសេនីយ៍ឯក	ថោង	យូតិន	អត្តលេខ ២៩៧១១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៩៧-លោកអនុសេនីយ៍ឯក	តាយ	ម៉ីនឈាន	អត្តលេខ ២២២០០ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៨-លោកស្រីអនុសេនីយ៍ឯក	កោង	សុវណ្ណ	អត្តលេខ ៤៣៦៣៨ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៩-លោកអនុសេនីយ៍ឯក	ភឿ	សុផា	អត្តលេខ ១៩៨២៤ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០០-លោកអនុសេនីយ៍ឯក	ខុច	មុនី	អត្តលេខ ២២៤៦១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០១-លោកអនុសេនីយ៍ឯក	ឃុំ	សៅណាយ	អត្តលេខ ១៩៨៦៦ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០២-លោកអនុសេនីយ៍ឯក	មួក	ចំណាប់	អត្តលេខ ២២៩១៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០៣-លោកអនុសេនីយ៍ឯក	ហ៊ុន	សេងគី	អត្តលេខ ២២២៥១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០៤-លោកអនុសេនីយ៍ឯក	ចាន់	លីហ៊ារ៉ា	អត្តលេខ ២២១៦៨ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០៥-លោកអនុសេនីយ៍ឯក	ថាត	ម៉ៅ	អត្តលេខ ៤៣៦៩៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០៦-លោកអនុសេនីយ៍ឯក	សិន	សីន	អត្តលេខ ៤៣៩៥៥ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣០៧-លោកអនុសេនីយ៍ឯក	ព្រំ	ណាត	អត្តលេខ ២១៧៦៧ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣០៨-លោកអនុសេនីយ៍ឯក	ទូច	សុផាត	អត្តលេខ ៥៥៥៨៨ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣០៩-លោកអនុសេនីយ៍ឯក	ក្បាច	ម៉ៅ	អត្តលេខ ៦៤៧៤១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១០-លោកអនុសេនីយ៍ឯក	ជឹម	ឬទ្ធី	អត្តលេខ ១៩៧៣១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១១-លោកអនុសេនីយ៍ឯក	ស	សន្យា	អត្តលេខ ២១៣៣១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១២-លោកអនុសេនីយ៍ឯក	មួន	តោម	អត្តលេខ ២១២៧០ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៣-លោកអនុសេនីយ៍ឯក	សេង	សុខុន	អត្តលេខ ២១៣០៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៤-លោកអនុសេនីយ៍ឯក	ក្បួន	ម៉ីនឡើង	អត្តលេខ ២១៤៥៣ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៥-លោកអនុសេនីយ៍ឯក	ឈាន	និ	អត្តលេខ ២១៣៤៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៦-លោកអនុសេនីយ៍ឯក	ប្រាម	សុគន្ធី	អត្តលេខ ២១២៩៤ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៧-លោកអនុសេនីយ៍ឯក	ខាន់	ក្រុន	អត្តលេខ ១៦៦០៣ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៨-លោកអនុសេនីយ៍ឯក	ឡើង	សាវ៉ាត់	អត្តលេខ ១៦៦០១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៩-លោកអនុសេនីយ៍ឯក	ផល	រ៉ា	អត្តលេខ ១៩៧៧៣ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣២០-លោកអនុសេនីយ៍ឯក	សំ	សុផាន់ណា	អត្តលេខ ១៤១០៣ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣២១-លោកអនុសេនីយ៍ឯក	សុខ	ទិឡី	អត្តលេខ ២១៦៤៦ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣២២-លោកអនុសេនីយ៍ឯក	គង់	ភាព	អត្តលេខ ១០៣៨៤ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣២៣-លោកអនុសេនីយ៍ឯក	ទុយ	សុភាវ៉ា	អត្តលេខ ១១៨០១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

១៥

៣២៤-លោកអនុសេនីយ៍ឯក	កែន	សាម៉េត	អត្តលេខ ១១៧៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣២៥-លោកស្រីអនុសេនីយ៍ឯក	ទួន	គំនិត	អត្តលេខ ៤៩៦៥០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣២៦-លោកអនុសេនីយ៍ឯក	ហេង	បូណ្ណា	អត្តលេខ ១១៧៥៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣២៧-លោកអនុសេនីយ៍ឯក	សៀក	ម៉េត	អត្តលេខ ២២៩០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣២៨-លោកអនុសេនីយ៍ឯក	ម៉ក	ជា	អត្តលេខ ៤៨៦៤៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣២៩-លោកអនុសេនីយ៍ឯក	រ៉េត	ម៉ាម	អត្តលេខ ២៨៦១៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣០-លោកអនុសេនីយ៍ឯក	សាំង	បូណ្ណា	អត្តលេខ ១១៣១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣១-លោកអនុសេនីយ៍ឯក	ជេត	រតនៈ	អត្តលេខ ៦៣០៧៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣២-លោកអនុសេនីយ៍ឯក	ហា	សាមួន	អត្តលេខ ១៦៣៥៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣៣-លោកអនុសេនីយ៍ឯក	សូ	សាម្លែង	អត្តលេខ ១៣៨៧៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣៤-លោកអនុសេនីយ៍ឯក	ឃឹម	សុទា	អត្តលេខ ៤៩៤២៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៣៥-លោកអនុសេនីយ៍ឯក	អ៊ុន	ចាន់	អត្តលេខ ៥៥៤០៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកែប
៣៣៦-លោកស្រីអនុសេនីយ៍ឯក	ម៉ែន	កៅ	អត្តលេខ ២៣៧៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៣៧-លោកអនុសេនីយ៍ឯក	ស៊ី	ហ៊ុំ	អត្តលេខ ៤២២៣៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៣៨-លោកអនុសេនីយ៍ឯក	តេង	ហាន	អត្តលេខ ១៨២៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៣៩-លោកអនុសេនីយ៍ឯក	ញ៉ូង	ណា	អត្តលេខ ១៨២៣៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៤០-លោកអនុសេនីយ៍ឯក	ស៊ុន	លោម	អត្តលេខ ៤២៤០១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៤១-លោកអនុសេនីយ៍ឯក	អ៊ុំ	សារ៉ុ	អត្តលេខ ៤២៣៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៤២-លោកអនុសេនីយ៍ឯក	ហាស	សុវណ្ណ	អត្តលេខ ១៩២៥០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៣៤៣-លោកអនុសេនីយ៍ឯក	ព្រំ	សុផែ	អត្តលេខ ១៦៤៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៣៤៤-លោកអនុសេនីយ៍ឯក	រឹម	ម៉ុនថាង	អត្តលេខ ១៥២៦៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៤៥-លោកអនុសេនីយ៍ឯក	ខុច	រេង	អត្តលេខ ០៨០៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៣៤៦-លោកអនុសេនីយ៍ឯក	ប៉ាន	ម៉ុនរិទ្ធ	អត្តលេខ ២២៧០៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៣៤៧-លោកអនុសេនីយ៍ឯក	ដេន	ដោយ	អត្តលេខ ១៩០៧២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៤៨-លោកអនុសេនីយ៍ឯក	សូ	សេន	អត្តលេខ ១៥២០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៤៩-លោកអនុសេនីយ៍ឯក	ម៉ា	ខា	អត្តលេខ ៦០២៧២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៥០-លោកអនុសេនីយ៍ឯក	លឹម	ហុចសែ	អត្តលេខ ១៦៣៨៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៣៥០-លោកអនុសេនីយ៍ឯក	ធិត	សម្បត្តិ	អត្តលេខ ៥៥៤២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៣៥១-លោកអនុសេនីយ៍ឯក	អ៊ុំរក	មិមុល	អត្តលេខ ៤៤៩០៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៣៥២-លោកអនុសេនីយ៍ឯក	គឹម	ហ្វុរ	អត្តលេខ ៦៧៦៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

២

៣៥៣-លោកអនុសេនីយ៍ឯក	ហឿន	ហុច	អត្តលេខ ១៧១៦៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៣៥៤-លោកអនុសេនីយ៍ឯក	ឡុង	ឡើង	អត្តលេខ ៦៦៣៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៣៥៥-លោកអនុសេនីយ៍ឯក	សែ	ហ្វុក	អត្តលេខ ៧០៧១៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៣៥៦-លោកអនុសេនីយ៍ឯក	ឡុង	ណាត	អត្តលេខ ៤៦២៦៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣៥៧-លោកអនុសេនីយ៍ឯក	លុយ	ម៉ារឌី	អត្តលេខ ៥៥៣៨៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកែប
៣៥៨-លោកអនុសេនីយ៍ឯក	សេង	លីម	អត្តលេខ ៤៨៥១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៥៩-លោកអនុសេនីយ៍ឯក	ឱន	ឈុនលី	អត្តលេខ ៧៣១៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៦០-លោកអនុសេនីយ៍ឯក	ស៊ីត	សែ	អត្តលេខ ២២៧៧៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៦១-លោកអនុសេនីយ៍ឯក	ហ៊ុន	ធីត	អត្តលេខ ៣៤៥២៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៦២-លោកអនុសេនីយ៍ឯក	ស៊ីម	គង់	អត្តលេខ ៣៥៩៩៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៦៣-លោកអនុសេនីយ៍ឯក	សោម	ស្រីម	អត្តលេខ ៣៥៩៩០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៦៤-លោកអនុសេនីយ៍ឯក	សំ	ពិសិដ្ឋ	អត្តលេខ ២២៣២៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៥-លោកអនុសេនីយ៍ឯក	មួន	នៃ	អត្តលេខ ២១៧៩២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៦-លោកអនុសេនីយ៍ឯក	ឌី	សាវិទ្យ	អត្តលេខ ២២១០២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៧-លោកអនុសេនីយ៍ឯក	ជួន	ចំណាច់	អត្តលេខ ១៩៨៣៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៨-លោកអនុសេនីយ៍ឯក	ម៉ិច	ស៊ីវាន់	អត្តលេខ ១៤១១៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣៦៩-លោកអនុសេនីយ៍ឯក	សុខ	ចិន្ដា	អត្តលេខ ១៦៧១៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៧០-លោកអនុសេនីយ៍ឯក	ស៊ីម	ចាន់ថន	អត្តលេខ ១៤៨២០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣៧១-លោកអនុសេនីយ៍ឯក	ចុន	សាម៉ុន	អត្តលេខ ១១៩៦៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៧២-លោកអនុសេនីយ៍ឯក	គីម	ចន្ទនា	អត្តលេខ ១៤៦៣៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៧៣-លោកអនុសេនីយ៍ឯក	ហួន	សំគុល	អត្តលេខ ៤០៧១៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៧៣-លោកអនុសេនីយ៍ឯក	ម៉េង	គុសល	អត្តលេខ ៥៨២៨១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៧៤-លោកអនុសេនីយ៍ឯក	លុន	សេងហ្វុ	អត្តលេខ ១៨៣៩៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៧៥-លោកអនុសេនីយ៍ឯក	ខុយ	សារ៉ៃ	អត្តលេខ ២៩៦៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៧៦-លោកអនុសេនីយ៍ឯក	គង់	សុផល	អត្តលេខ ៣០៣៥៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៧៧-លោកអនុសេនីយ៍ឯក	ជួន	សុផល	អត្តលេខ ២១៩៦៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៨-លោកអនុសេនីយ៍ឯក	គង់	គុណសិរ្ស	អត្តលេខ ២២២៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៩-លោកអនុសេនីយ៍ឯក	ជួន	ធីមក្រូ	អត្តលេខ ២១៧៩៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨០-លោកអនុសេនីយ៍ឯក	កែវ	វិរៈ	អត្តលេខ ១៥៩៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣៨១-លោកអនុសេនីយ៍ឯក	យីម	ចាន់ថន	អត្តលេខ ១០០៦៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

៣៨២-លោកអនុសេនីយ៍ឯក	ម៉ែន	ជារ៉ា	អត្តលេខ	៦៧២៩៣	នាយករងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៣៨៣-លោកអនុសេនីយ៍ឯក	គឹម	សារ៉ាត់	អត្តលេខ	៥៨៥៩៥	នាយកប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៣៨៤-លោកអនុសេនីយ៍ឯក	ទួន	ប្រុស	អត្តលេខ	២៥៧៣៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៨៥-លោកអនុសេនីយ៍ឯក	ឡុង	ហោរ	អត្តលេខ	២១៨៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨៦-លោកអនុសេនីយ៍ឯក	ពៅ	សារ៉េត	អត្តលេខ	២២០៧០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨៧-លោកអនុសេនីយ៍ឯក	ចាន់	រ៉ាមិច	អត្តលេខ	៥៤៧៧២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨៨-លោកអនុសេនីយ៍ឯក	ដូង	ពិសិដ្ឋ	អត្តលេខ	៣៥៥៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៩-លោកអនុសេនីយ៍ឯក	ម៉ាញ	ធន្មី	អត្តលេខ	៣៦៤០៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៩០-លោកអនុសេនីយ៍ឯក	លី	ថេន	អត្តលេខ	៦៣០៦៤	មន្ត្រី នៃនាយកដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៣៩១-លោកអនុសេនីយ៍ឯក	ខែម	ដូ	អត្តលេខ	២១៦៩៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣៩២-លោកអនុសេនីយ៍ឯក	ហោ	សុវឌ្ឍនៈ	អត្តលេខ	៥៩០៨៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៣៩៣-លោកអនុសេនីយ៍ទោ	ចាន់	សុផាត	អត្តលេខ	៣៣៧១៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៩៤-លោកអនុសេនីយ៍ទោ	ស៊ឹម	សៀងហៃ	អត្តលេខ	៦៦១២៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៩៥-លោកអនុសេនីយ៍ទោ	ម៉ុង	ស៊ីមឿន	អត្តលេខ	៦០៣១៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៩៦-លោកអនុសេនីយ៍ទោ	ហ៊ុន	ការឃ្យ	អត្តលេខ	៧០៥៤៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣៩៧-លោកអនុសេនីយ៍ទោ	សាយ	សុភក្តិ	អត្តលេខ	៦៧២៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៩៧-លោកអនុសេនីយ៍ទោ	ឌឹម	សំរិត	អត្តលេខ	៤០៧១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៩៨-លោកអនុសេនីយ៍ទោ	ជី	តុចឡុង	អត្តលេខ	៦៩៦៦៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៩៩-លោកអនុសេនីយ៍ទោ	ម៉ែន	ឡេងចំរើន	អត្តលេខ	៥៩២១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤០០-លោកអនុសេនីយ៍ទោ	យុទ្ធ	ស៊ីនីន	អត្តលេខ	៦៧៧៣១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤០១-លោកអនុសេនីយ៍ទោ	សាន	រតនា	អត្តលេខ	២២២០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០២-លោកអនុសេនីយ៍ទោ	ឃ្លី	រោត	អត្តលេខ	៤៣៦៤៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០៣-លោកអនុសេនីយ៍ទោ	យិន	សាវ៉ាត	អត្តលេខ	៧០៣២៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០៤-លោកអនុសេនីយ៍ទោ	មេ	ម៉ុងរឹម	អត្តលេខ	៦៤៧០៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០៥-លោកអនុសេនីយ៍ទោ	ហៀង	ហៀង	អត្តលេខ	៤៣២០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤០៦-លោកអនុសេនីយ៍ទោ	លន់	នាង	អត្តលេខ	៦៥៩៦៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤០៧-លោកអនុសេនីយ៍ទោ	ដុន	ផាត	អត្តលេខ	៤៣២៣០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤០៨-លោកអនុសេនីយ៍ទោ	ស៊ឹម	ពៅ	អត្តលេខ	២១៣៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤០៩-លោកអនុសេនីយ៍ទោ	តុច	សាលីមូ	អត្តលេខ	២១៤៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤១០-លោកអនុសេនីយ៍ទោ	សុខ	ញ៉ូ	អត្តលេខ	១៩៧០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

៤១១-លោកអនុសេនីយ៍ទោ	បែម ថា	អត្តលេខ ៤៦១២៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤១២-លោកអនុសេនីយ៍ទោ	ជុន សុគន្ធ	អត្តលេខ ៦៦០៤៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤១៣-លោកអនុសេនីយ៍ទោ	ចន សុភិក	អត្តលេខ ៤២៦៦៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤១៤-លោកអនុសេនីយ៍ទោ	ប្រាក់ ចិត្ត	អត្តលេខ ៦៣៨៨៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤១៥-លោកស្រីអនុសេនីយ៍ទោ	ឈុក ចន្ទន្ទៈ	អត្តលេខ ៤៨៧២៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤១៦-លោកអនុសេនីយ៍ទោ	ពេជ្រ ប៊ុនឡើង	អត្តលេខ ៤៨៦៤៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤១៧-លោកអនុសេនីយ៍ទោ	ប្រាក់ សុផល	អត្តលេខ ២៨៨៤៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤១៨-លោកអនុសេនីយ៍ទោ	អ៊ុច ចិត្តា	អត្តលេខ ៤៨៨២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤១៩-លោកអនុសេនីយ៍ទោ	ព្រាម សារិន	អត្តលេខ ៤៩០០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤២០-លោកអនុសេនីយ៍ទោ	ម៉ែម រៀម	អត្តលេខ ៧១៧២២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤២១-លោកអនុសេនីយ៍ទោ	ពេញ សំណាង	អត្តលេខ ៦៤៤០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤២២-លោកអនុសេនីយ៍ទោ	ឈយ គូមិន្ទ	អត្តលេខ ៦៤៧៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤២៣-លោកអនុសេនីយ៍ទោ	ចឹក ធុល	អត្តលេខ ៤២២២៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤២៤-លោកអនុសេនីយ៍ទោ	យិល សុផាន់	អត្តលេខ ៥៩៣៣២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៤២៥-លោកអនុសេនីយ៍ទោ	ភីក សាន់ជេ	អត្តលេខ ៦៨០០៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៤២៦-លោកអនុសេនីយ៍ទោ	មុក សាមាន	អត្តលេខ ៥៦៧៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៤២៧-លោកអនុសេនីយ៍ទោ	ប្រាក់ ចន្ទធា	អត្តលេខ ៤៥៨៧៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
៤២៨-លោកអនុសេនីយ៍ទោ	សេក ហ្វូច	អត្តលេខ ៥៦៩៨៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
៤២៩-លោកអនុសេនីយ៍ទោ	ចន មូរិន	អត្តលេខ ២៥៥៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
៤៣០-លោកអនុសេនីយ៍ទោ	ឡើង កេសា	អត្តលេខ ៥៩៤៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣១-លោកស្រីអនុសេនីយ៍ទោ	ឡើង សុផា	អត្តលេខ ៥៥៦៥១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣២-លោកអនុសេនីយ៍ទោ	នាយ សុជាតិ	អត្តលេខ ៦៤៨៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៣-លោកអនុសេនីយ៍ទោ	ជួន ប៊ុនឡាវ៉ែត	អត្តលេខ ៧៣០៣១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៤-លោកអនុសេនីយ៍ទោ	សេង ចិត្តា	អត្តលេខ ៧០៧១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៥-លោកអនុសេនីយ៍ទោ	រ៉ែម រៀម	អត្តលេខ ៤៤៩១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៦-លោកអនុសេនីយ៍ទោ	យូ ឈោ	អត្តលេខ ៤៤៩២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៧-លោកអនុសេនីយ៍ទោ	ថា សុផល	អត្តលេខ ៧០៧១៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៣៨-លោកអនុសេនីយ៍ទោ	ហ្វូន សុផាត	អត្តលេខ ៧១០១៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤៣៩-លោកអនុសេនីយ៍ទោ	រៀម សំណាង	អត្តលេខ ៦៥៧៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

៤៤០-លោកអនុសេនីយ៍ទោ	ហាស សុខា	អត្តលេខ ៦៥៨៣៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៤៤១-លោកអនុសេនីយ៍ទោ	ឆាន សំដាវ៉ា	អត្តលេខ ៦៦២៧២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៤២-លោកអនុសេនីយ៍ទោ	ហ៊ុន ឆន់	អត្តលេខ ៣៦០០១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៤៣-លោកអនុសេនីយ៍ទោ	សេ ឌី	អត្តលេខ ១៩៨២៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤៤-លោកអនុសេនីយ៍ទោ	ស៊ុន វ៉ា	អត្តលេខ ១៩៨៨២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤៥-លោកអនុសេនីយ៍ទោ	ម៉ៅ សារិទ្ធ	អត្តលេខ ៤៤០៧០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤៦-លោកអនុសេនីយ៍ទោ	ម៉ោង សុផល	អត្តលេខ ២១៣៩៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៤៧-លោកអនុសេនីយ៍ទោ	ខៀវ សុខា	អត្តលេខ ២១៤០៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៤៨-លោកអនុសេនីយ៍ទោ	ហួត វិមាន	អត្តលេខ ១៦៩០២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៤៤៩-លោកអនុសេនីយ៍ទោ	ដូង ចាន់ធី	អត្តលេខ ១៦៨៩៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៤៥០-លោកអនុសេនីយ៍ទោ	មិន មេ	អត្តលេខ ២០០៧៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៥១-លោកអនុសេនីយ៍ទោ	រៀ សេង	អត្តលេខ ៥១០៤៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៥២-លោកអនុសេនីយ៍ទោ	ស័ វ៉ា	អត្តលេខ ១៨៨៤៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៥៣-លោកអនុសេនីយ៍ទោ	កប ឆន	អត្តលេខ ៥៣២៥៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤៥៤-លោកអនុសេនីយ៍ទោ	រុណ ចន្ទវិទ្យា	អត្តលេខ ៦៩០០៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៤៥៥-លោកអនុសេនីយ៍ទោ	ឌី ចន្ទី	អត្តលេខ ៥៦៧១៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៤៥៦-លោកអនុសេនីយ៍ទោ	ស កុច	អត្តលេខ ៦៦១៩៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៥៧-លោកអនុសេនីយ៍ទោ	សន ច័ន្ទដាវ៉ា	អត្តលេខ ៦៦២២៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៥៨-លោកអនុសេនីយ៍ទោ	ឯក ចាសនា	អត្តលេខ ៧៦១៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៥៩-លោកអនុសេនីយ៍ទោ	នី ចំរុំ	អត្តលេខ ៦៤០២៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៦០-លោកអនុសេនីយ៍ទោ	គឹម សុខវិចិត្រ	អត្តលេខ ២២១៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦១-លោកអនុសេនីយ៍ទោ	ឃុត ម៉ាលី	អត្តលេខ ២២១៥៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦២-លោកអនុសេនីយ៍ទោ	មូល លុល	អត្តលេខ ៧៣១០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦៣-លោកអនុសេនីយ៍ទោ	ចាន់ ខុន	អត្តលេខ ៣៨៦៦៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦៤-លោកអនុសេនីយ៍ទោ	កែវ វិបុល	អត្តលេខ ៧០៣១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦៥-លោកអនុសេនីយ៍ទោ	លី លាម	អត្តលេខ ៦២៣២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦៦-លោកអនុសេនីយ៍ទោ	ស៊ីម ថន	អត្តលេខ ៥៩៣៨៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៦៧-លោកអនុសេនីយ៍ទោ	ឡាន ជី	អត្តលេខ ១៩៤១៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៦៨-លោកអនុសេនីយ៍ទោ	សាន សុភ័ក្ត្រ	អត្តលេខ ៥៥៥៨៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

២៥

៤៦៩-លោកស្រីអនុសេនីយ៍ទោ	ស៊ីង ជារី	អគ្គលេខ ៦៥៩៧៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៧០-លោកអនុសេនីយ៍ទោ	សែម សុមិម	អគ្គលេខ ២១២៦៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៧១-លោកអនុសេនីយ៍ទោ	សន សុវណ្ណសុភិ	អគ្គលេខ ៦៩៥៥៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៧២-លោកអនុសេនីយ៍ទោ	យន់ វណ្ណា	អគ្គលេខ ៥៥៣២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៧៣-លោកអនុសេនីយ៍ទោ	សម្បត្តិ រតនា	អគ្គលេខ ៧៦៧៨៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៧៤-លោកអនុសេនីយ៍ទោ	គឹម ឆុន	អគ្គលេខ ៥៨២៣៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៧៥-លោកអនុសេនីយ៍ទោ	វ៉ាត សុផាត	អគ្គលេខ ៥៨៥០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៤៧៦-លោកអនុសេនីយ៍ទោ	ជា សំរេន	អគ្គលេខ ៦៦០៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៧៦-លោកអនុសេនីយ៍ទោ	សូ សេរីវុធី	អគ្គលេខ ៦៦២៧១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៤៧៧-លោកអនុសេនីយ៍ទោ	ថោង ខេមរ៉ា	អគ្គលេខ ៦០១០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៧៨-លោកអនុសេនីយ៍ទោ	ជិន សុភ្លើង	អគ្គលេខ ៦៥៨៥៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៧៩-លោកស្រីអនុសេនីយ៍ទោ	វិជ្ជា កន្ធិជា	អគ្គលេខ ៦២៧៥២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៨០-លោកស្រីអនុសេនីយ៍ទោ	ហ៊ាន សារឿ	អគ្គលេខ ៥៦៨១០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៨១-លោកអនុសេនីយ៍ទោ	វុធី ធីតា	អគ្គលេខ ៦០៥០២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៨២-លោកអនុសេនីយ៍ទោ	វេង វណ្ណា	អគ្គលេខ ៦០៥២៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៨៣-លោកអនុសេនីយ៍ទោ	ជា សុផាត	អគ្គលេខ ៤២២៣៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤៨៤-លោកអនុសេនីយ៍ទោ	រដ្ឋ សុភ័ក្ត្រ	អគ្គលេខ ៦៣៣០៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៤៨៥-លោកអនុសេនីយ៍ទោ	សែម សុមិ	អគ្គលេខ ៧១៣៥៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៤៨៦-លោកអនុសេនីយ៍ទោ	ពក ផាត្នី	អគ្គលេខ ៧៤២៦២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៨៧-លោកអនុសេនីយ៍ទោ	ហែន ពុល	អគ្គលេខ ៤៤៩៣០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៨៨-លោកអនុសេនីយ៍ទោ	ម៉ុំ វិរៈ	អគ្គលេខ ៧៣០៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៤៨៩-លោកអនុសេនីយ៍ទោ	ហ៊ាន សុខ្សើង	អគ្គលេខ ៥៧២១០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤៩០-លោកអនុសេនីយ៍ទោ	យុទ្ធ សុវណ្ណ	អគ្គលេខ ៦៣៦៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៤៩១-លោកអនុសេនីយ៍ទោ	ប៉ាន បញ្ញា	អគ្គលេខ ៧២៩៩៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤៩២-លោកអនុសេនីយ៍ទោ	គឹម សុខ	អគ្គលេខ ៦៦៤៥៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤៩៣-លោកអនុសេនីយ៍ទោ	ទេព ចំរើន	អគ្គលេខ ៦៦៤៧៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤៩៤-លោកអនុសេនីយ៍ទោ	កែវ ប្រឌី	អគ្គលេខ ២៤៨១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៤៩៥-លោកអនុសេនីយ៍ទោ	ហេង សំរេច	អគ្គលេខ ៦៦០២១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤៩៦-លោកអនុសេនីយ៍ទោ	ឱន ឈុនលី	អគ្គលេខ ៧៣១៧៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៩៧-លោកអនុសេនីយ៍ទោ	រស់ ខេមរៈ	អគ្គលេខ ៧៣១៤៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

២៥

៤៩៨-លោកអនុសេនីយ៍ទោ	វណ្ណ	សុខវ៉ាន	អត្តលេខ ៦៥៩៣៦	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៩៩-លោកអនុសេនីយ៍ទោ	សែម	ភាព	អត្តលេខ ៣៥៦៧៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០០-លោកអនុសេនីយ៍ទោ	ឡាំ	សារិទ្ធ	អត្តលេខ ៣៥៧១៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០១-លោកអនុសេនីយ៍ទោ	ផាន់	ភី	អត្តលេខ ១៧១៣៩	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០២-លោកអនុសេនីយ៍ទោ	ទេស	សុផាន	អត្តលេខ ២១៧០៩	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥០៣-លោកអនុសេនីយ៍ទោ	ព្រ័យ	សុផាធម៌	អត្តលេខ ៤៨៦៦០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥០៤-លោកអនុសេនីយ៍ទោ	ជិន	ពិឡុក	អត្តលេខ ៣៦៤១១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥០៥-លោកអនុសេនីយ៍ទោ	ឈាន	ភើម	អត្តលេខ ៤២២៧៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥០៦-លោកអនុសេនីយ៍ទោ	នួន	ណារ៉ុត្ត	អត្តលេខ ៤២៣៩៩	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥០៧-លោកអនុសេនីយ៍ទោ	នាយ	ឡៀង	អត្តលេខ ២៣៧២៦	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥០៨-លោកអនុសេនីយ៍ទោ	ឯម	បេន	អត្តលេខ ៣៦៥៨៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៥០៩-លោកអនុសេនីយ៍ទោ	ព្រំ	រើម	អត្តលេខ ២៣៧២៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥១០-លោកអនុសេនីយ៍ទោ	កែវ	ម៉ុនថៃ	អត្តលេខ ៤២២៣៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥១១-លោកអនុសេនីយ៍ទោ	ថោ	សាវី	អត្តលេខ ៦៧៣៣៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥១២-លោកអនុសេនីយ៍ទោ	ហុក	ម៉ុនធូក	អត្តលេខ ៥៨២៧៩	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥១៣-លោកអនុសេនីយ៍ទោ	សាម	សាវ៉ាន	អត្តលេខ ៦៥៤៨៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៤-លោកអនុសេនីយ៍ទោ	គ្រឿង	ស៊ីស្រីង	អត្តលេខ ៥៤២៣៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៥-លោកអនុសេនីយ៍ទោ	សុខ	គុណ	អត្តលេខ ៦៧៩៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៦-លោកអនុសេនីយ៍ទោ	សារាយ	ភក្តិ	អត្តលេខ ៧៣២៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៧-លោកអនុសេនីយ៍ទោ	ម៉ុង	ម៉េងឈាន	អត្តលេខ ៦៥៣៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៨-លោកអនុសេនីយ៍ទោ	យូ	ច័ន្ទណា	អត្តលេខ ២៧៩១៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥១៩-លោកអនុសេនីយ៍ទោ	ហិរម	ហុនដា	អត្តលេខ ៦៨៨០៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥២០-លោកអនុសេនីយ៍ទោ	ឌុន	សុផាន់	អត្តលេខ ៧៣០៥០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥២១-លោកអនុសេនីយ៍ទោ	ម៉ុន	វត្តា	អត្តលេខ ២២១៩៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥២២-លោកអនុសេនីយ៍ទោ	ឈួន	គង់	អត្តលេខ ២២២៩៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥២៣-លោកអនុសេនីយ៍ទោ	ថាម	សុមុត្រា	អត្តលេខ ២២២៣៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥២៤-លោកអនុសេនីយ៍ទោ	ពុក	រេង	អត្តលេខ ២២១៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥២៥-លោកអនុសេនីយ៍ទោ	ម៉ុន	តេនា	អត្តលេខ ៦៥៩៦៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥២៦-លោកអនុសេនីយ៍ទោ	វ៉ាន	ជានីន	អត្តលេខ ៦៨៦៣៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៥២៧-លោកអនុសេនីយ៍ទោ	ម៉ុន	ម៉ុង	អត្តលេខ ៧១៤៨០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

៥២៧-លោកអនុសេនីយ៍ទោ	ម៉ែម	សុផល	អត្តលេខ ៦១៤០៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥២៨-លោកអនុសេនីយ៍ទោ	អ៊ុច	គឹមសាន	អត្តលេខ ៧៧១៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥២៩-លោកអនុសេនីយ៍ទោ	ស៊ុ	ជិត	អត្តលេខ ៦៦១៨៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៣០-លោកអនុសេនីយ៍ទោ	លី	មួយឡេង	អត្តលេខ ៦៩៥៦៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៣១-លោកស្រីអនុសេនីយ៍ទោ	សៀង	ស្រីមុំ	អត្តលេខ ៧៦៦៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៥៣២-លោកអនុសេនីយ៍ទោ	បាស្ម័	សេង	អត្តលេខ ៦៦៦៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៣៣-លោកអនុសេនីយ៍ត្រី	ម៉េក	ចន្ទី	អត្តលេខ ៥៨១៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៣៤-លោកអនុសេនីយ៍ត្រី	សំ	ឧត្តម	អត្តលេខ ៥៦៥១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៣៥-លោកអនុសេនីយ៍ត្រី	ហើល	ហើល	អត្តលេខ ៧៣១២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៣៦-លោកអនុសេនីយ៍ត្រី	ម៉ូ	ច័ន្ទ	អត្តលេខ ៤៣៤១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៣៧-លោកអនុសេនីយ៍ត្រី	បា	សុខុន	អត្តលេខ ៤៣២៧៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៣៨-លោកអនុសេនីយ៍ត្រី	ជុំ	ចេនា	អត្តលេខ ៥៨៧៤២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៥៣៩-លោកអនុសេនីយ៍ត្រី	ឈា	ផានិត	អត្តលេខ ៦៧៦៥២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
៥៤០-លោកអនុសេនីយ៍ត្រី	កុយ	គីស្មី	អត្តលេខ ៦២២០៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៥៤១-លោកអនុសេនីយ៍ត្រី	អែម	សូម	អត្តលេខ ៥១៧៥០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤២-លោកអនុសេនីយ៍ត្រី	សេង	ម៉េងនី	អត្តលេខ ៧៣០១៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៤៣-លោកអនុសេនីយ៍ត្រី	ចាន់	នី	អត្តលេខ ៦២៧៣៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៤៤-លោកស្រីអនុសេនីយ៍ត្រី	ណា	សុគុណ	អត្តលេខ ៤៣៦៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤៥-លោកអនុសេនីយ៍ត្រី	ម៉ូរ៉ា	ចាយោ	អត្តលេខ ៧០៤៤១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤៦-លោកអនុសេនីយ៍ត្រី	ឡូក	ឈឿត	អត្តលេខ ៤៣៦៤២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤៧-លោកអនុសេនីយ៍ត្រី	សយ	សាម៉ុក	អត្តលេខ ៧០៣៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤៨-លោកអនុសេនីយ៍ត្រី	អ៊ុឡា	រាជ្ជីណា	អត្តលេខ ៦០៣៦៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៤៩-លោកអនុសេនីយ៍ត្រី	បា	សេងអ៊ុច	អត្តលេខ ៧០៦៧៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៥០-លោកស្រីអនុសេនីយ៍ត្រី	ផាន់	សុខន់	អត្តលេខ ៦៥៩៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៥១-លោកអនុសេនីយ៍ត្រី	ដុច	ជារ៉ាច្យ	អត្តលេខ ៦២៣៨៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៥៥២-លោកអនុសេនីយ៍ត្រី	បាវ	ម៉ោឡេង	អត្តលេខ ៧៦៨៣៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៥៣-លោកអនុសេនីយ៍ត្រី	សេង	សុខមាន	អត្តលេខ ៧៦៧៩៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៥៥៤-លោកអនុសេនីយ៍ត្រី	លាស់	មញ្ញាតុម	អត្តលេខ ៧១០៥៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៥៥៥-លោកអនុសេនីយ៍ត្រី	មន	ចាន់ថេង	អត្តលេខ ៦០៥៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

៥៥៦-លោកអនុសេនីយ៍ត្រី	ខាត់	សុខឡើង	អត្តលេខ ៦៥១៨៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥៥៧-លោកអនុសេនីយ៍ត្រី	គឹម	សុខមករា	អត្តលេខ ៦២៧៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥៥៨-លោកអនុសេនីយ៍ត្រី	អ៊ូប	ស៊ីនលី	អត្តលេខ ៦០៤៧០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥៥៩-លោកអនុសេនីយ៍ត្រី	ហ្វូរ	គឹមហ៊ុត	អត្តលេខ ៧៣៦៧៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥៦០-លោកអនុសេនីយ៍ត្រី	ចាន់	គុល	អត្តលេខ ៦៣៩៦៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៦១-លោកអនុសេនីយ៍ត្រី	តាន់	វ៉ាន់នី	អត្តលេខ ៦២៧៣០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៦២-លោកអនុសេនីយ៍ត្រី	យី	សេងខាន់	អត្តលេខ ៦១១០៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៥៦៣-លោកអនុសេនីយ៍ត្រី	រាជ	វ៉ែរ	អត្តលេខ ៦៩៨៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥៦៤-លោកអនុសេនីយ៍ត្រី	ឡុង	វ៉ែរ	អត្តលេខ ៤៨៩៩០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥៦៥-លោកអនុសេនីយ៍ត្រី	សុខ	សុខុម	អត្តលេខ ២៨៧៨៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥៦៦-លោកអនុសេនីយ៍ត្រី	រៀង	ម៉ាណាឧត្តម	អត្តលេខ ៦៩៨៦២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥៦៧-លោកអនុសេនីយ៍ត្រី	ខែម	ជានិ	អត្តលេខ ៤៤៧៤២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៦៨-លោកអនុសេនីយ៍ត្រី	ឈឹម	រឿត	អត្តលេខ ៤៤៨១៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៦៩-លោកអនុសេនីយ៍ត្រី	មាស	វិបុល	អត្តលេខ ៥៩០៤៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៧០-លោកអនុសេនីយ៍ត្រី	មាស	វិចិត្រ	អត្តលេខ ៦៥៨១៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៧១-លោកអនុសេនីយ៍ត្រី	ញ៉ែវ	ឡាជាំង	អត្តលេខ ៦៧២១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៥៧២-លោកអនុសេនីយ៍ត្រី	ជូ	ឡា	អត្តលេខ ៧៦១២៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៥៧៣-លោកអនុសេនីយ៍ត្រី	ម៉ាត់	សារី	អត្តលេខ ៦៣៨៥០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៥៧៤-លោកអនុសេនីយ៍ត្រី	តីក	សាន់ដេ	អត្តលេខ ៦៨០០៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៥៧៥-លោកអនុសេនីយ៍ត្រី	វិះ	ឌីណា	អត្តលេខ ៦៤៥៨៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៥៧៦-លោកអនុសេនីយ៍ត្រី	ទុន	អុនាន់ណាឌូ	អត្តលេខ ៧៥២១៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៥៧៧-លោកអនុសេនីយ៍ត្រី	សា	ឌីណាន	អត្តលេខ ៧៥១៧២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៥៧៨-លោកអនុសេនីយ៍ត្រី	ញ៉ែម	មុរិន	អត្តលេខ ៦៤៨៧៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៥៧៩-លោកអនុសេនីយ៍ត្រី	ឃុន	ជីវន្ត	អត្តលេខ ៧៤២៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៥៨០-លោកអនុសេនីយ៍ត្រី	ឃុន	ជីវន្ត	អត្តលេខ ៧៤២៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៥៨១-លោកអនុសេនីយ៍ត្រី	យាត	កក្កី	អត្តលេខ ៧០៧៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
៥៨២-លោកអនុសេនីយ៍ត្រី	ធីម	វិទ្យា	អត្តលេខ ៥៦៨៧០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៨៣-លោកអនុសេនីយ៍ត្រី	ម៉ៅ	ស៊ីណេន	អត្តលេខ ៧៤៤៦០	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៨៤-លោកអនុសេនីយ៍ត្រី	សុខ	យិន	អត្តលេខ ៧៤៤៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦

៥៨៥-លោកអនុសេនីយ៍ត្រី	ម៉ែន	វិចិត្រ	អត្តលេខ ៣៧៧៧៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៨៦-លោកអនុសេនីយ៍ត្រី	គុណ	ណាឡា	អត្តលេខ ៧៧៥៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៨៧-លោកអនុសេនីយ៍ត្រី	ស្រី	ភីរុណ	អត្តលេខ ៧៥១១៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៨៨-លោកអនុសេនីយ៍ត្រី	ម៉ុ	ពុទ្ធមារកា	អត្តលេខ ៧៤៧៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៨៩-លោកអនុសេនីយ៍ត្រី	រុន	ភក្តី	អត្តលេខ ៧៤៨៥២	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩០-លោកអនុសេនីយ៍ត្រី	យន	សុផាវ័ត្ត	អត្តលេខ ៥៥២៨៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩១-លោកអនុសេនីយ៍ត្រី	រៀង	សុខគឹម	អត្តលេខ ៧៤៧៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩២-លោកអនុសេនីយ៍ត្រី	កែវ	ចន្ទា	អត្តលេខ ៧៦៥៥៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៣-លោកអនុសេនីយ៍ត្រី	គឹម	សុភណ្ណា	អត្តលេខ ៧៤១៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៤-លោកអនុសេនីយ៍ត្រី	គង់	ប័ន្ទរតនា	អត្តលេខ ៧៤៤៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៥-លោកអនុសេនីយ៍ត្រី	ម៉េង	ពិសិដ្ឋ	អត្តលេខ ៧៤៤២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៦-លោកអនុសេនីយ៍ត្រី	លាង	សុវណ្ណារត្ន	អត្តលេខ ៧៧២២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៧-លោកអនុសេនីយ៍ត្រី	រៀង	រដ្ឋា	អត្តលេខ ៦៨៩៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៨-លោកអនុសេនីយ៍ត្រី	ថោង	ភារាបុរេ	អត្តលេខ ៦៩៩៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៥៩៩-លោកអនុសេនីយ៍ត្រី	ម៉ាត់	ស្រីមុន	អត្តលេខ ៧៤៤២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០០-លោកអនុសេនីយ៍ត្រី	ប្រាក់	ហ៊ុយ	អត្តលេខ ៧៤៤៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០១-លោកអនុសេនីយ៍ត្រី	ហ៊ុន	សុខម៉ុក	អត្តលេខ ៧៤៥៤២	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០២-លោកអនុសេនីយ៍ត្រី	ហ្វូរ	ម៉េងហ្វូន	អត្តលេខ ៧៤៦៦៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០៣-លោកអនុសេនីយ៍ត្រី	តូ	គឹមលេង	អត្តលេខ ៧៥៥៥៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០៤-លោកអនុសេនីយ៍ត្រី	ម៉េក	សុផល	អត្តលេខ ៧៦៨៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦០៥-លោកអនុសេនីយ៍ត្រី	ឱ	ភារៈ	អត្តលេខ ៧៦៧៩១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦០៦-លោកអនុសេនីយ៍ត្រី	ឱ	ភារិទ្ធ	អត្តលេខ ៧៦៧៩១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦០៧-លោកអនុសេនីយ៍ត្រី	យ៉ន	ម៉ានី	អត្តលេខ ៦៩៦៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦០៨-លោកអនុសេនីយ៍ត្រី	លី	លាងហេង	អត្តលេខ ៧៦៨៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦០៩-លោកអនុសេនីយ៍ត្រី	ផេង	ភារុន	អត្តលេខ ៧៦៧៣១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦១០-លោកអនុសេនីយ៍ត្រី	ពៅ	រតនា	អត្តលេខ ៧៦៧៣៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦១១-លោកអនុសេនីយ៍ត្រី	សូ	មូរី	អត្តលេខ ៧៦៤៧១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១២-លោកអនុសេនីយ៍ត្រី	ពក	សុពាឡ	អត្តលេខ ៧៦៣៧៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៣-លោកអនុសេនីយ៍ត្រី	ទែន	សោភ័ណ	អត្តលេខ ៤៣៦៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

៦១៤-លោកអនុសេនីយ៍ត្រី	ចាត	មូរិន	អត្តលេខ ៥៩៣៦២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៥-លោកអនុសេនីយ៍ត្រី	ធុច	ពិសុទ្ធ	អត្តលេខ ៧៦៤០០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៦-លោកអនុសេនីយ៍ត្រី	មូរ	វិទ្យា	អត្តលេខ ៧៦៤៧៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៧-លោកអនុសេនីយ៍ត្រី	ឧក	ពុទ្ធិ	អត្តលេខ ៧៦៤៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៨-លោកអនុសេនីយ៍ត្រី	ថេត	មុទិតា	អត្តលេខ ៧៦៥០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦១៩-លោកអនុសេនីយ៍ត្រី	ឡាន	សុខលី	អត្តលេខ ៧៧១៧១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២០-លោកអនុសេនីយ៍ត្រី	នក	គុយលួច	អត្តលេខ ៧៦៦៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២១-លោកអនុសេនីយ៍ត្រី	សួន	នវ	អត្តលេខ ៧៤០៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២២-លោកអនុសេនីយ៍ត្រី	កែវ	ផុច	អត្តលេខ ៧៦៥០៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៣-លោកអនុសេនីយ៍ត្រី	ស៊ុន	ជារ៉ា	អត្តលេខ ៧៣០៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៤-លោកអនុសេនីយ៍ត្រី	ឡើង	វិន	អត្តលេខ ៧៦៤៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៥-លោកអនុសេនីយ៍ត្រី	ចង្រ	វីរៈវៃវ៉ា	អត្តលេខ ៧៦៣៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៦-លោកអនុសេនីយ៍ត្រី	សំច	ចិត្រា	អត្តលេខ ៧៣១១៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៧-លោកអនុសេនីយ៍ត្រី	យន់	នាង	អត្តលេខ ៦៧៨៩១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៨-លោកអនុសេនីយ៍ត្រី	រៀន	សរពេជ្រ	អត្តលេខ ៧៥៥៥៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦២៩-លោកអនុសេនីយ៍ត្រី	អ៊ុន	សារុន	អត្តលេខ ៧៧០០៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣០-លោកអនុសេនីយ៍ត្រី	នក	គុយហុច	អត្តលេខ ៧៥៧៥៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣១-លោកអនុសេនីយ៍ត្រី	ពេជ្រ	សារ៉ា	អត្តលេខ ៧៦៤៧៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣២-លោកអនុសេនីយ៍ត្រី	ជួប	អំក្រា	អត្តលេខ ៧៦៤៧០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣៣-លោកអនុសេនីយ៍ត្រី	ផល	ចំរើន	អត្តលេខ ៧៦៣៩១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣៤-លោកអនុសេនីយ៍ត្រី	ឈន	ម៉ុនថេប	អត្តលេខ ៧០៣៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣៥-លោកអនុសេនីយ៍ត្រី	ជ័យ	ជារ៉ា	អត្តលេខ ៥៩៤៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៣៦-លោកអនុសេនីយ៍ត្រី	ចាន់	សាឡើង	អត្តលេខ ៤៩០១៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦៣៧-លោកអនុសេនីយ៍ត្រី	ថោង	សុវណ្ណវិទ្យា	អត្តលេខ ៧៥៦៦១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦៣៨-លោកអនុសេនីយ៍ត្រី	ផុន	ម៉ុនឡើង	អត្តលេខ ៧១៥៥៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៦៣៩-លោកអនុសេនីយ៍ត្រី	អេង	កក្រា	អត្តលេខ ៧៣៦១៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៦៤០-លោកអនុសេនីយ៍ត្រី	ឱន	លីក្រូ	អត្តលេខ ៧៦០៩៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៦៤១-លោកអនុសេនីយ៍ត្រី	មុនីពេជ្រ	សុជាតា	អត្តលេខ ៧៦១៣៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៦៤២-លោកអនុសេនីយ៍ត្រី	ហ៊ុន	ឌីម៉ង់កេរ្តិ៍	អត្តលេខ ៧៧៥៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

៦៤៣-លោកអនុសេនីយ៍ត្រី	អ៊ុក	សាម៉ុន	អត្តលេខ ៥១២៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៦៤៤-លោកអនុសេនីយ៍ត្រី	ទែន	សុភ័ក្ត្រ	អត្តលេខ ៧៤៤៦២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៦៤៥-លោកអនុសេនីយ៍ត្រី	ចុន	សុផាន់ណាឌី	អត្តលេខ ៧៥២១៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៦៤៦-លោកអនុសេនីយ៍ត្រី	សំហ៊ុល	ច័ន្ទមង្គ	អត្តលេខ ៧៤០០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៦៤៧-លោកអនុសេនីយ៍ត្រី	ហ៊ុន	ធីនណា	អត្តលេខ ៧៤២៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៤៨-លោកអនុសេនីយ៍ត្រី	កាន	ឃិនណា	អត្តលេខ ៧៤២៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៤៩-លោកស្រីអនុសេនីយ៍ត្រី	មិន	ស៊ីនូន	អត្តលេខ ៧៤២៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៥០-លោកអនុសេនីយ៍ត្រី	សែត	ខូន	អត្តលេខ ៤៤៩២៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៥១-លោកអនុសេនីយ៍ត្រី	ហុច	ឬទ្ធី	អត្តលេខ ៧០៧៣២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៥២-លោកអនុសេនីយ៍ត្រី	អ៊ុក	មីរៈ	អត្តលេខ ៧៥៥៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៥៣-លោកអនុសេនីយ៍ត្រី	ឡុក	ឬទ្ធី	អត្តលេខ ៤៥៤៩៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៥៤-លោកអនុសេនីយ៍ត្រី	អ៊ុក	តារាទិទ្ធី	អត្តលេខ ៧៣៧៩៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៥៥-លោកអនុសេនីយ៍ត្រី	យុន	សុខហេង	អត្តលេខ ៦៣៥៣៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៥៦-លោកអនុសេនីយ៍ត្រី	ច័រ	សុមិន	អត្តលេខ ៧៦០៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៥៧-លោកអនុសេនីយ៍ត្រី	ម៉ាន់	សុភក្តិ	អត្តលេខ ៧៦៨៣២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៥៨-លោកអនុសេនីយ៍ត្រី	ហង់	នរិទ្ធ	អត្តលេខ ៧៧២៨៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៥៩-លោកអនុសេនីយ៍ត្រី	ហាំ	សុភាព	អត្តលេខ ៧៥៧៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៦០-លោកអនុសេនីយ៍ត្រី	ខៀវ	សីហា	អត្តលេខ ៧៦៣១៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៦៦១-លោកស្រីអនុសេនីយ៍ត្រី	ម៉ី	ស្រីឡើង	អត្តលេខ ៧៦៣៤៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៦៦២-លោកអនុសេនីយ៍ត្រី	អ៊ុំ	សំណាត	អត្តលេខ ៧៦៦៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៦៦៣-លោកអនុសេនីយ៍ត្រី	ឬយ	ជារាបុរ	អត្តលេខ ៧០២៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៦៦៤-លោកព្រឹទ្ធបាលឯក	មិន	ចុច	អត្តលេខ ៥១៦៨៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៦៥-លោកព្រឹទ្ធបាលឯក	មែន	ថងសាម៉ែ	អត្តលេខ ៤៩៤៥៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៦៦៦-លោកព្រឹទ្ធបាលឯក	ជាតិ	មន្តល	អត្តលេខ ៧៦៨៧២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៦៧-លោកព្រឹទ្ធបាលឯក	រស់	ណាង	អត្តលេខ ៧៣១១៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៦៨-លោកព្រឹទ្ធបាលឯក	សយ	សៀន	អត្តលេខ ៦៤៧៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៦៩-លោកព្រឹទ្ធបាលឯក	សុយ	សុភាព	អត្តលេខ ៦៣៦៤៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧០-លោកព្រឹទ្ធបាលឯក	ថោង	សម្បត្តិ	អត្តលេខ ៦៧២៧៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៧១-លោកព្រឹទ្ធបាលឯក	អ៊ុច	ច័ន្ទមង្គ	អត្តលេខ ៧៣១៦៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

១៥

៦៧២-លោកព្រឹទ្ធបាលឯក	ឃិន	សាវិន	អត្តលេខ ៥១០៤៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៧៣-លោកព្រឹទ្ធបាលឯក	ស៊ុន	ជន	អត្តលេខ ៦៩៧៩៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧៤-លោកព្រឹទ្ធបាលឯក	អេង	ថៃ័ក	អត្តលេខ ៥១៨៥៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧៥-លោកព្រឹទ្ធបាលឯក	អោក	សិទ្ធ	អត្តលេខ ៥១៧៩៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧៦-លោកព្រឹទ្ធបាលឯក	ឡុប	គុយលី	អត្តលេខ ៥១៨៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧៧-លោកព្រឹទ្ធបាលឯក	ស៊ឹម	លីន	អត្តលេខ ៥១៧៥៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៧៨-លោកព្រឹទ្ធបាលឯក	សុខ	មេសា	អត្តលេខ ៧៥៤៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៦៧៩-លោកព្រឹទ្ធបាលឯក	ប៉ាង	ណែ	អត្តលេខ ៦០០៥៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៦៨០-លោកព្រឹទ្ធបាលទោ	ម៉ាង	ឈុនណា	អត្តលេខ ៥៨២៩៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៨១-លោកព្រឹទ្ធបាលទោ	សាភ័	សារ៉េន	អត្តលេខ ៦០៩៤៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
៦៨២-លោកពលបាលឯក	ហ្វាត	ឃាន	អត្តលេខ ៦១១៣៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៨៣-លោកព្រឹទ្ធបាលទោ	ម៉ៅ	ប័ន្ទកត្រា	អត្តលេខ ៧៤៨៨១	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦៨៤-លោកព្រឹទ្ធបាលទោ	សុន	សុភក្រ្តា	អត្តលេខ ៧៦៤១៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៨៥-លោកព្រឹទ្ធបាលទោ	ឈិន	ចន្ទី	អត្តលេខ ៧៦៤៦៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៨៦-លោកព្រឹទ្ធបាលទោ	សោម	សីលា	អត្តលេខ ៧៧៤៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៨៧-លោកព្រឹទ្ធបាលទោ	មុរ	រស្មី	អត្តលេខ ៧៦៤២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៨៨-លោកព្រឹទ្ធបាលទោ	អៀម	ផាន់ណា	អត្តលេខ ៧៦៥៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៨៩-លោកព្រឹទ្ធបាលទោ	ឈុន	តែវណ្ណា	អត្តលេខ ៧៦៧៩៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៩០-លោកព្រឹទ្ធបាលទោ	ឡៅ	ម៉ីនថាយ	អត្តលេខ ៧៦៤១៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៩១-លោកព្រឹទ្ធបាលទោ	ម៉ីន	ចាន់សុណា	អត្តលេខ ៧៥៦២៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦៩២-លោកព្រឹទ្ធបាលទោ	ពៅ	សុវណ្ណា	អត្តលេខ ៤៨៧៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦៩៣-លោកព្រឹទ្ធបាលទោ	លន	សុភ័នី	អត្តលេខ ៧៤២៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៩៤-លោកព្រឹទ្ធបាលទោ	តម	ចំរើន	អត្តលេខ ៧០៧៤៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៩៥-លោកព្រឹទ្ធបាលទោ	ឈន	វឌ្ឍនា	អត្តលេខ ៧៤២៦០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៦៩៦-លោកព្រឹទ្ធបាលទោ	នេត	ម៉េងហ៊ាង	អត្តលេខ ៦៩៤០៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៦៩៧-លោកព្រឹទ្ធបាលទោ	សេង	សុផាន់ណា	អត្តលេខ ៧៥៨៩០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៦៩៨-លោកព្រឹទ្ធបាលទោ	ម៉ីន	តេនា	អត្តលេខ ៧៦៨៦០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៦៩៩-លោកព្រឹទ្ធបាលទោ	ចេត	រដ្ឋា	អត្តលេខ ៧៦៨៤៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៧០០-លោកព្រឹទ្ធបាលទោ	រិន	សំណាង	អត្តលេខ ៧៦៧៥២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

25

៧០១-លោកព្រឹទ្ធបាលទោ	សម្បត្តិ សំបូរ	អត្តលេខ ៧៦៧៤០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៧០២-លោកព្រឹទ្ធបាលទោ	ស៊ិន វ៉ានីណា	អត្តលេខ ៧៦៧៤៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៧០៣-លោកព្រឹទ្ធបាលទោ	រិន ជារ៉ូ	អត្តលេខ ៧៥០១០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៧០៤-លោកព្រឹទ្ធបាលទោ	មិន អ៊ីវ៉ា	អត្តលេខ ៧៤៤៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៧០៥-លោកព្រឹទ្ធបាលទោ	សាត ម៉ៅ	អត្តលេខ ៤៤៨២៥	មន្ត្រី នៃនាយកដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៧០៦-លោកព្រឹទ្ធបាលទោ	ស៊ា សៅឌី	អត្តលេខ ៥៨៩៩៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
៧០៧-លោកពលបាលឯក	តៀន ស៊ីម៉ា	អត្តលេខ ៧១៥៤២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៧០៨-លោកស្រីពលបាលឯក	ឡឹម សុផារ៉ា	អត្តលេខ ៧០៣៩០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៧០៩-លោកពលបាលទោ	ម៉ែន សេងហុន	អត្តលេខ ៧០៣៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៧១០-លោកពលបាលទោ	ការណ មករា	អត្តលេខ ៧១៥៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខ-មេធាវីប្រាក់ ការងារ ÷

១-លោកវេសនីយ៍ឯក	តែ ម៉ីនរិទ្ធ	អត្តលេខ ០១៧៨១	ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង
២-លោកវេសនីយ៍ឯក	ជិន សុផាត	អត្តលេខ ១៥៦៩២	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣-លោកវេសនីយ៍ឯក	អ៊ុក សាលី	អត្តលេខ ១៥៦៩៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤-លោកវេសនីយ៍ទោ	សុមីរ មុនីរតន៍	អត្តលេខ ០៩០២២	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៥-លោកវេសនីយ៍ទោ	ឃួន ចន្ទា	អត្តលេខ ០៣៣៨២	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦-លោកវេសនីយ៍ទោ	ប៉ាល់ ជឿន	អត្តលេខ ០៤១៩០	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៧-លោកវេសនីយ៍ទោ	សុខ ម៉ីនឡឿន	អត្តលេខ ០៧៩០៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៨-លោកវេសនីយ៍ទោ	មិញ្ញ ឡុក	អត្តលេខ ២០៤៨៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៩-លោកវេសនីយ៍ទោ	ថាម សុមិន	អត្តលេខ ១១២៩៩	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១០-លោកវេសនីយ៍ទោ	គ្រី មុថា	អត្តលេខ ០៨២៣២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១១-លោកវេសនីយ៍ត្រី	ផេង សេង	អត្តលេខ ២៤៧៨៤	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២-លោកវេសនីយ៍ត្រី	ម៉ែន ហន	អត្តលេខ ០៩៥២៦	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៣-លោកវេសនីយ៍ត្រី	ស្រី ជារិទ្ធ	អត្តលេខ ០៩៤៨៣	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៤-លោកវេសនីយ៍ត្រី	ស៊ីង ចាន់អូន	អត្តលេខ ២៤៧០៥	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៥-លោកវេសនីយ៍ត្រី	សែម ចាន់ធី	អត្តលេខ ១១៤៣៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៦-លោកវេសនីយ៍ត្រី	ឱ ពិសិដ្ឋ	អត្តលេខ ០៨៩០៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧-លោកវេសនីយ៍ត្រី	ខាន់ ចាសនា	អត្តលេខ ០៨៨៣៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

25

១៨-លោកវេសេនីយ៍ត្រី	យិន	ថាវ	អត្តលេខ ១១១៤២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៩-លោកវេសេនីយ៍ត្រី	នល់	រ៉ូង	អត្តលេខ ៤៥០៣១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២០-លោកវេសេនីយ៍ត្រី	ឡុង	ឌុឌី	អត្តលេខ ១១៩០៥	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២១-លោកវេសេនីយ៍ត្រី	ឡាច	សាម៉េត	អត្តលេខ ០៧៩៣៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២-លោកវេសេនីយ៍ត្រី	ឡើង	ថង	អត្តលេខ ១០៤៤៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣-លោកវេសេនីយ៍ត្រី	សុខ	និមល	អត្តលេខ ២២៤៣៣	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
២៤-លោកវេសេនីយ៍ត្រី	គិត	ចាន់ថន	អត្តលេខ ១០១៧២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
២៥-លោកវេសេនីយ៍ត្រី	ពេជ្រ	សុខឿ	អត្តលេខ ១១៦៧៣	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៦-លោកវេសេនីយ៍ត្រី	ញ៉ែង	ឌុឌី	អត្តលេខ ១០៥៤៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២៧-លោកវេសេនីយ៍ត្រី	កែវ	សាឡើង	អត្តលេខ ១០៦០៣	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២៨-លោកវេសេនីយ៍ត្រី	អ៊ុំ	សាខេន	អត្តលេខ ១១៨២២	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៩-លោកវេសេនីយ៍ត្រី	សូ	ថៃ	អត្តលេខ ១១៧៥១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣០-លោកវេសេនីយ៍ត្រី	ប្រាស	ម៉ាម៉	អត្តលេខ ១៣៩៥១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣១-លោកវេសេនីយ៍ត្រី	សេង	សំណាង	អត្តលេខ ២៨៧៩៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣២-លោកវេសេនីយ៍ត្រី	ស	ភាវ	អត្តលេខ ១១៣៨៣	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៣-លោកវេសេនីយ៍ត្រី	ធិត	ចន្ទា	អត្តលេខ ២៨៧២៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៤-លោកវេសេនីយ៍ត្រី	ទូលិត	ស៊ីណាង	អត្តលេខ ០៩២៩៣	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៥-លោកវេសេនីយ៍ត្រី	សួន	គន្ធា	អត្តលេខ ០៣១០៩	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៦-លោកវេសេនីយ៍ត្រី	ចង្វ	ម៉ាម៉	អត្តលេខ ០៩៣០៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៧-លោកវេសេនីយ៍ត្រី	ទូ	ស៊ីថន	អត្តលេខ ០៩៥១៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៨-លោកវេសេនីយ៍ត្រី	ម៉ៅ	សាឡើង	អត្តលេខ ០៩៥១៤	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៩-លោកវេសេនីយ៍ត្រី	ជ័រ	សាឡើង	អត្តលេខ ០៩៥១៨	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤០-លោកវេសេនីយ៍ត្រី	សោម	សុភាព	អត្តលេខ ០៩៤៦៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤១-លោកវេសេនីយ៍ត្រី	ឈឿង	គឹមសៀង	អត្តលេខ ០៩៥០៧	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤២-លោកវេសេនីយ៍ត្រី	ម៉េត	សាម៉ុល	អត្តលេខ ៦០៣៧១	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៤៣-លោកវេសេនីយ៍ត្រី	ទូ	ម៉ីនសាន	អត្តលេខ ២៣៣៩៦	នាយករិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
៤៤-លោកវេសេនីយ៍ត្រី	ហ៊ុន	ស៊ីណាត	អត្តលេខ ១៥៥៧១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤៥-លោកវេសេនីយ៍ត្រី	សេង	ចិន្ទា	អត្តលេខ ១៩៥៨២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤៦-លោកវេសេនីយ៍ត្រី	ធីប៉ាត	មាណាវ៉ា	អត្តលេខ ០៤១៩៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

៥

៤៧-លោកវេសេនីយ៍ត្រី	ឡេង	សាមន	អត្តលេខ ០៧៨៨១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤៨-លោកវេសេនីយ៍ត្រី	ឡេង	បន្ទា	អត្តលេខ ១០៥៨៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤៩-លោកវេសេនីយ៍ត្រី	ស៊ីម	ញ៉ៀន	អត្តលេខ ១៤៧៣៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥០-លោកវេសេនីយ៍ត្រី	ស៊ាង	លីមន្ទី	អត្តលេខ ២០០៥៦	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៥១-លោកស្រីវេសេនីយ៍ត្រី	នាយ	សុខា	អត្តលេខ ១០៥២០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥២-លោកវេសេនីយ៍ត្រី	ហួត	សូរេនា	អត្តលេខ ១៩១១០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៣-លោកវេសេនីយ៍ត្រី	សុខ	សាន្ត	អត្តលេខ ១០១៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥៤-លោកវេសេនីយ៍ត្រី	ទុយ	បណ្ណហួត	អត្តលេខ ១០៧២២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥៥-លោកវេសេនីយ៍ត្រី	ស៊ិន	ច័ន្ទ	អត្តលេខ ០៨២៧៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥៦-លោកអនុសេនីយ៍ឯក	យិន	សាវុច	អត្តលេខ ២១៩៩១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៥៧-លោកអនុសេនីយ៍ឯក	ប្រាស	សុផាន់ណា	អត្តលេខ ៥៤៦៧៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៥៨-លោកអនុសេនីយ៍ឯក	គួង	ណារិន្ទ	អត្តលេខ ២៩០១២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៥៩-លោកស្រីអនុសេនីយ៍ឯក	ដាង	សុខនី	អត្តលេខ ៤៥៧៩១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៦០-លោកអនុសេនីយ៍ឯក	ប្រាស	ខាន់ណារី	អត្តលេខ ៧០៦៤៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៦១-លោកស្រីអនុសេនីយ៍ឯក	ម៉ុញ	ចាន់ស៊ីន្ទ	អត្តលេខ ៦៣៩១៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៦២-លោកអនុសេនីយ៍ឯក	មួង	ខុម	អត្តលេខ ១៨៩៧៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៦៣-លោកអនុសេនីយ៍ឯក	ហាវ	វ៉ាន់ឡើង	អត្តលេខ ១១៩៦០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៦៤-លោកអនុសេនីយ៍ឯក	ឡើង	ចាន់ន្ទ	អត្តលេខ ៦៤៨៤៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៦៥-លោកអនុសេនីយ៍ឯក	ទុច	គឹមលី	អត្តលេខ ១៤៦១៦	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៦៦-លោកអនុសេនីយ៍ឯក	ឡូង	សយ	អត្តលេខ ៥៤៧៨៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៦៧-លោកអនុសេនីយ៍ឯក	ឆន់	ស៊ីណោង	អត្តលេខ ៦០៣៥៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៦៨-លោកអនុសេនីយ៍ឯក	ស៊ាង	យូសេង	អត្តលេខ ១៩១២០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៦៩-លោកអនុសេនីយ៍ឯក	សេ	សាវ៉ាន់	អត្តលេខ ១៩៤២០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧០-លោកអនុសេនីយ៍ឯក	ឥន	ឡោ	អត្តលេខ ១៩៨៣៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៧១-លោកអនុសេនីយ៍ឯក	លី	រ៉ុម	អត្តលេខ ៤៤០២៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៧២-លោកអនុសេនីយ៍ឯក	សំ	ស៊ីណាយ	អត្តលេខ ១៨៩៨២	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៧៣-លោកអនុសេនីយ៍ឯក	ញ៉ាង	សាឡី	អត្តលេខ ០៤៦៧៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៧៤-លោកអនុសេនីយ៍ឯក	ហួ	ថេង	អត្តលេខ ២៩០៤៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៧៥-លោកអនុសេនីយ៍ឯក	ស	សុផន	អត្តលេខ ៤៥៨៨៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

៥

៧៦-លោកអនុសេនីយ៍ឯក	ម៉ិច	សុគាន់	អត្តលេខ ២២៩៤៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៧៧-លោកអនុសេនីយ៍ឯក	ឆាម	អេងត្រី	អត្តលេខ ១៤៨២៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៨-លោកអនុសេនីយ៍ឯក	កាន់	អេងឡើង	អត្តលេខ ១៤៨០៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៩-លោកអនុសេនីយ៍ឯក	ម៉ិច	សំផាន	អត្តលេខ ១៨៥៨៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៨០-លោកអនុសេនីយ៍ឯក	ចាន់	ម៉ាលីយ	អត្តលេខ ១៤៦១៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៨១-លោកអនុសេនីយ៍ឯក	កែវ	យ៉ុង	អត្តលេខ ១៨១៣១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៨២-លោកអនុសេនីយ៍ឯក	ហៀង	សុវណ្ណ	អត្តលេខ ២១០០១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៨៣-លោកអនុសេនីយ៍ឯក	លី	ចាន់នា	អត្តលេខ ៥៩១៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៨៤-លោកអនុសេនីយ៍ឯក	ខេង	សុខណា	អត្តលេខ ១៩១៣៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៨៥-លោកអនុសេនីយ៍ឯក	ហាក់	ច័ន្ទជារា	អត្តលេខ ៥៥២៦១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៨៦-លោកអនុសេនីយ៍ឯក	សុខ	ជាវិត	អត្តលេខ ៦១៣៣៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៨៧-លោកអនុសេនីយ៍ឯក	ហ៊ុន	លួស	អត្តលេខ ២០០៩៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៨៨-លោកស្រីអនុសេនីយ៍ឯក	គិន	ម៉ូលីន	អត្តលេខ ២៩៨០៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៨៩-លោកអនុសេនីយ៍ឯក	ចៅ	អីម្យ	អត្តលេខ ៦១៣៣០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៩០-លោកអនុសេនីយ៍ឯក	កង	អឿន	អត្តលេខ ១៣៣៨៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩១-លោកអនុសេនីយ៍ឯក	យ៉ាយ	ចាន់ឡា	អត្តលេខ ២២៣៦២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩២-លោកអនុសេនីយ៍ឯក	ឡេង	ឈឿង	អត្តលេខ ១៩៧៩៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩៣-លោកអនុសេនីយ៍ឯក	នង	ហួន	អត្តលេខ ៤៣៦៥៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩៤-លោកអនុសេនីយ៍ឯក	សិន	កុសល	អត្តលេខ ២២០៦២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩៥-លោកអនុសេនីយ៍ឯក	ទូ	ម៉ុនឡើង	អត្តលេខ ២១៥២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៩៦-លោកអនុសេនីយ៍ឯក	ខៀវ	ថន	អត្តលេខ ២១៤១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៩៧-លោកអនុសេនីយ៍ឯក	សន	ហាំ	អត្តលេខ ១៤០០២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៨-លោកអនុសេនីយ៍ឯក	អេង	សុទា	អត្តលេខ ៥៤៦៨៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៩-លោកអនុសេនីយ៍ឯក	ម៉ៅ	ណារ៉ា	អត្តលេខ ១៩៦៥៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០០-លោកអនុសេនីយ៍ឯក	គង់	កែវ	អត្តលេខ ៥៤៦៨៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០១-លោកអនុសេនីយ៍ឯក	រ៉ែត	ម៉ុនសីន	អត្តលេខ ១៤០៤៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០២-លោកអនុសេនីយ៍ឯក	ឱក	សុគន្ធី	អត្តលេខ ៤៩៨០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១០៣-លោកអនុសេនីយ៍ឯក	ស៊ីម	ហៀង	អត្តលេខ ១៩៩៨៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១០៤-លោកអនុសេនីយ៍ឯក	ប៉ាត់	មុន្នីរ៉ែត	អត្តលេខ ២២៧៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

១០៥-លោកអនុសេនីយ៍ឯក	សឹង	សុខុន	អត្តលេខ ២៨៨៦៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១០៦-លោកអនុសេនីយ៍ឯក	ប្រាសា	សុខឡាន	អត្តលេខ ៦០០៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១០៧-លោកអនុសេនីយ៍ឯក	កើត	សុផល	អត្តលេខ ១៣៨៦៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១០៨-លោកអនុសេនីយ៍ឯក	កែន	វិធី	អត្តលេខ ៣៦៤០៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១០៩-លោកអនុសេនីយ៍ឯក	ជា	សុខុម	អត្តលេខ ៦០៥៩១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១១០-លោកអនុសេនីយ៍ឯក	គឹម	ជារ៉ា	អត្តលេខ ១២០២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១១១-លោកអនុសេនីយ៍ឯក	ពៅ	ឡា	អត្តលេខ ៦៥៧៣០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១២-លោកអនុសេនីយ៍ឯក	មិន	សុឆារ៉ា	អត្តលេខ ១៨៨២៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១១៣-លោកអនុសេនីយ៍ឯក	សោម	សន	អត្តលេខ ៤៩៤០៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១១៤-លោកអនុសេនីយ៍ឯក	ផាន់	ចាន់ថ្លា	អត្តលេខ ១៦៤៦១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១១៥-លោកអនុសេនីយ៍ឯក	ហ៊ុន	វិសាល	អត្តលេខ ៤២១៩១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១១៦-លោកអនុសេនីយ៍ឯក	កែវ	សុគា	អត្តលេខ ១៤៦០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១១៧-លោកអនុសេនីយ៍ឯក	កែវ	វិបុល	អត្តលេខ ១៤៩១២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពត
១១៨-លោកអនុសេនីយ៍ឯក	តឹម	សារុក	អត្តលេខ ៥៤៨៣២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១១៩-លោកអនុសេនីយ៍ឯក	ឈុន	ឈោង	អត្តលេខ ១៧៧៨០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១២០-លោកអនុសេនីយ៍ឯក	សៀម	លឹម	អត្តលេខ ១៧៧៨២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១២១-លោកអនុសេនីយ៍ឯក	ចិត្ត	ប្រាម	អត្តលេខ ១៥១៥៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១២២-លោកអនុសេនីយ៍ឯក	ទុយ	សុភាព	អត្តលេខ ២១៧៨៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១២៣-លោកអនុសេនីយ៍ឯក	វី	ចាង	អត្តលេខ ២១៨១៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១២៤-លោកអនុសេនីយ៍ឯក	ចាន់	ពិសិដ្ឋ	អត្តលេខ ២១៨២០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១២៥-លោកអនុសេនីយ៍ឯក	ម៉ីន	ម៉ាន់	អត្តលេខ ១៩៨៤០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១២៦-លោកអនុសេនីយ៍ឯក	ខ្លឹម	យ៉ុន	អត្តលេខ ១៤១២៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១២៧-លោកអនុសេនីយ៍ឯក	សំ	សុខា	អត្តលេខ ២៩០៦២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១២៨-លោកអនុសេនីយ៍ឯក	ហ៊ុន	ស្រៀង	អត្តលេខ ២០០៧៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១២៩-លោកអនុសេនីយ៍ឯក	ឈុន	អេន	អត្តលេខ ២០០៦៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៣០-លោកអនុសេនីយ៍ឯក	ជា	ឡើង	អត្តលេខ ១៨៥៦២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៣១-លោកអនុសេនីយ៍ឯក	យស	សំរោត	អត្តលេខ ១៨៥០៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៣២-លោកអនុសេនីយ៍ឯក	ថង	ក្រុមមុនី	អត្តលេខ ១៦៤៦៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
១៣៣-លោកអនុសេនីយ៍ឯក	ពៅ	សាបា	អត្តលេខ ១១៩៦៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

៦

១៣៤-លោកអនុសេនីយ៍ឯក	ពុត	ឌី	អត្តលេខ ២៥៣៦៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៣៥-លោកអនុសេនីយ៍ឯក	ថែម	ហ៊ុម	អត្តលេខ ១៥២៤៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៣៦-លោកអនុសេនីយ៍ឯក	អ៊ូប	ម៉ៅ	អត្តលេខ ៦៨១៩៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៣៧-លោកអនុសេនីយ៍ឯក	ទូច	សុភី	អត្តលេខ ១០០៦៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១៣៨-លោកអនុសេនីយ៍ឯក	មិញ្ញ	សារុ	អត្តលេខ ២៩៦១៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣៩-លោកអនុសេនីយ៍ឯក	ឌីម	សុខា	អត្តលេខ ២៩៥៤៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៤០-លោកអនុសេនីយ៍ឯក	ហៀង	ចាសនា	អត្តលេខ ២២០១៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤១-លោកអនុសេនីយ៍ឯក	គឹម	ពោ	អត្តលេខ ៦៣៩៩៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤២-លោកអនុសេនីយ៍ឯក	ចៀង	សុផល	អត្តលេខ ២២៤៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤៣-លោកស្រីអនុសេនីយ៍ឯក	កើត	សាវ៉ាត	អត្តលេខ ២៨៩២៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤៤-លោកអនុសេនីយ៍ឯក	ណឹម	គា	អត្តលេខ ១១៣០៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៤៥-លោកអនុសេនីយ៍ឯក	សៀក	ឡើង	អត្តលេខ ៦៧១៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៤៦-លោកស្រីអនុសេនីយ៍ឯក	ធី	នារីក្ស	អត្តលេខ ៥៦៨១៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៧-លោកអនុសេនីយ៍ឯក	ឯក	ចាសនា	អត្តលេខ ៧៦១៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
១៤៨-លោកអនុសេនីយ៍ឯក	ត្រី	សុខៀង	អត្តលេខ ២១៤០៦	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៤៩-លោកអនុសេនីយ៍ឯក	មាស	ចាន់និមល	អត្តលេខ ៦២០៩៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
១៥០-លោកអនុសេនីយ៍ឯក	ឡើង	សំរោត	អត្តលេខ ២១៨៤២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៥១-លោកអនុសេនីយ៍ឯក	ថង	ធី	អត្តលេខ ២២១០០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៥២-លោកអនុសេនីយ៍ឯក	ច័ន	ទេវី	អត្តលេខ ២២១២៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៥៣-លោកអនុសេនីយ៍ឯក	ភឿម	ស្រីម	អត្តលេខ ៦២៥៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត
១៥៤-លោកអនុសេនីយ៍ទោ	អៀ	ជូរ៉ា	អត្តលេខ ៥៩៧៥៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៥៥-លោកអនុសេនីយ៍ទោ	ជុន	បុច្ឆា	អត្តលេខ ៤៧៣០៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៥៦-លោកអនុសេនីយ៍ទោ	ខេន	គីន	អត្តលេខ ៦៦៣៩៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៥៧-លោកអនុសេនីយ៍ទោ	ទួន	ហាន	អត្តលេខ ៥៣៤២៥	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៥៨-លោកអនុសេនីយ៍ទោ	ម៉ុន	សំបូរ	អត្តលេខ ៥៥៦១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៥៩-លោកអនុសេនីយ៍ទោ	ចាន់	គុល	អត្តលេខ ៦៣៩៦៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦០-លោកអនុសេនីយ៍ទោ	អេង	រតនា	អត្តលេខ ៦៧៧២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦១-លោកអនុសេនីយ៍ទោ	ចក់	ចន្ទនារី	អត្តលេខ ៧២០០០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦២-លោកអនុសេនីយ៍ទោ	គង់	ចន្ទនា	អត្តលេខ ៤៥០៣៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

១៦៣-លោកអនុសេនីយ៍ទោ	ឡើង	សាវ៉ាវី	អត្តលេខ ៥៥៦១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦៤-លោកអនុសេនីយ៍ទោ	ឌុំ	សុយន	អត្តលេខ ៤៥៥១២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦៥-លោកអនុសេនីយ៍ទោ	ហាន	ភារុណ	អត្តលេខ ៦១៣៦៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៦៦-លោកអនុសេនីយ៍ទោ	ព្រំ	ផល្លា	អត្តលេខ ៤៣៦១៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៦៧-លោកអនុសេនីយ៍ទោ	សុខ	សាវ៉ាវី	អត្តលេខ ៧០៤១៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៦៨-លោកអនុសេនីយ៍ទោ	ធីន	ធីន	អត្តលេខ ៤៣៥៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៦៩-លោកអនុសេនីយ៍ទោ	ឡើង	សុផាត	អត្តលេខ ៤៣៨៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៧០-លោកអនុសេនីយ៍ទោ	កន	វ៉ាបុប	អត្តលេខ ៧០៣៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៧១-លោកអនុសេនីយ៍ទោ	ឡាប	សណ្តាន	អត្តលេខ ៤៣២១០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧២-លោកអនុសេនីយ៍ទោ	យូ	គឹមថាវិធី	អត្តលេខ ៦៧៦៨២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧៣-លោកអនុសេនីយ៍ទោ	កង	ម៉ុន	អត្តលេខ ១៩៧៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧៤-លោកអនុសេនីយ៍ទោ	ម៉ុល	ធីជេត	អត្តលេខ ២១៧០៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧៥-លោកអនុសេនីយ៍ទោ	ដឹម	ម៉ៅ	អត្តលេខ ២១៧០១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧៦-លោកអនុសេនីយ៍ទោ	ខុប	ស៊ីយ៉ុន	អត្តលេខ ១៩៧៤០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៧៧-លោកអនុសេនីយ៍ទោ	ឈូ	គឹមលី	អត្តលេខ ៤៥៨០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៧៨-លោកអនុសេនីយ៍ទោ	ឆួន	ចន្ទ្រា	អត្តលេខ ៥៨៨៨៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៧៩-លោកអនុសេនីយ៍ទោ	រៀង	អ៊ិន	អត្តលេខ ៤៥៨៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៨០-លោកអនុសេនីយ៍ទោ	ម៉ូ	ចានី	អត្តលេខ ២៩០០៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៨១-លោកអនុសេនីយ៍ទោ	គី	សោភ័ស្ស	អត្តលេខ ៥៨៨០៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៨២-លោកអនុសេនីយ៍ទោ	ញឹម	កីលីន	អត្តលេខ ២៩០៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៨៣-លោកអនុសេនីយ៍ទោ	ឈិត	សុភក្តិ	អត្តលេខ ៥៨៨៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៨៤-លោកស្រីអនុសេនីយ៍ទោ	ច័ន	វណ្ណចាន់	អត្តលេខ ៦២៣៧៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៨៥-លោកអនុសេនីយ៍ទោ	សីង	សាឡើង	អត្តលេខ ៤២៤៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៨៦-លោកស្រីអនុសេនីយ៍ទោ	ឌុន	ចាន់ឌីកា	អត្តលេខ ៦៥១៧៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៨៧-លោកអនុសេនីយ៍ទោ	អ៊ុត	ម៉ារីវណ្ណ	អត្តលេខ ២៩២១៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៨៨-លោកអនុសេនីយ៍ទោ	នោម	ឌុន	អត្តលេខ ៤៩៦៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៨៩-លោកអនុសេនីយ៍ទោ	ប្រាភ	ចាន់ឡើង	អត្តលេខ ២៨៧៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៩០-លោកអនុសេនីយ៍ទោ	រិន	កញ្ញា	អត្តលេខ ៥៥៣០៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
១៩១-លោកអនុសេនីយ៍ទោ	រ៉េត	ឈុំមង្គល	អត្តលេខ ៦៣៨៨៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

១៩២-លោកស្រីអនុសេនីយ៍ទោ	ញឹម	ជារោត	អត្តលេខ ៧១៨៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១៩៣-លោកអនុសេនីយ៍ទោ	វិញ្ញា	ឈុន	អត្តលេខ ៧២៧១៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៩៤-លោកអនុសេនីយ៍ទោ	ជា	ឌុយ	អត្តលេខ ១៨៨៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩៥-លោកអនុសេនីយ៍ទោ	តង់	ធីន	អត្តលេខ ២៥៣៧២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩៦-លោកអនុសេនីយ៍ទោ	មាស	មោង	អត្តលេខ ១៨៨៧៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩៧-លោកអនុសេនីយ៍ទោ	ចាន់	ធី	អត្តលេខ ១៨៨០៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩៨-លោកអនុសេនីយ៍ទោ	ឃ្មឿម	ឡុំ	អត្តលេខ ២៥៣៨៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៩៩-លោកអនុសេនីយ៍ទោ	សូ	សុភ័ក្ត្រ	អត្តលេខ ៦៦១២៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០០-លោកអនុសេនីយ៍ទោ	លឹម	សុភារ៉ា	អត្តលេខ ៥៩៨៩១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០១-លោកអនុសេនីយ៍ទោ	សុខ	ប៊ុនឡើង	អត្តលេខ ៧២៦៥៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០២-លោកអនុសេនីយ៍ទោ	ឃឹម	ឡេង	អត្តលេខ ៤២៤១២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០៣-លោកអនុសេនីយ៍ទោ	ឃុត	ឃឹម	អត្តលេខ ៥៩៩១៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២០៤-លោកអនុសេនីយ៍ទោ	ហួត	ច័ន	អត្តលេខ ១៨៧៤២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២០៥-លោកអនុសេនីយ៍ទោ	ច័ន	ធី	អត្តលេខ ១៨៧៤០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២០៦-លោកអនុសេនីយ៍ទោ	ឃឹម	លាងយស់	អត្តលេខ ៥៦៩៣០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២០៧-លោកអនុសេនីយ៍ទោ	មុត	សាមាន	អត្តលេខ ៥៦៧៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
២០៨-លោកអនុសេនីយ៍ទោ	ឃី	វាសនា	អត្តលេខ ៦៦៦៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២០៩-លោកអនុសេនីយ៍ទោ	ហាស់	តេនៈ	អត្តលេខ ៦៤០៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១០-លោកស្រីអនុសេនីយ៍ទោ	តង់	សិរីភ័ក្ត្រ	អត្តលេខ ៦៧៤៩៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១១-លោកអនុសេនីយ៍ទោ	ទួន	ពិសី	អត្តលេខ ៦៤០៨៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១២-លោកអនុសេនីយ៍ទោ	មោង	ឡាង	អត្តលេខ ៥០០៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១៣-លោកអនុសេនីយ៍ទោ	ហួយ	តាត់	អត្តលេខ ១៩០៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១៤-លោកអនុសេនីយ៍ទោ	ជាន់	ច័ន	អត្តលេខ ១៩០៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១៥-លោកអនុសេនីយ៍ទោ	ហាត់	ប៊ុននី	អត្តលេខ ៥៨៨៩៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២១៦-លោកអនុសេនីយ៍ទោ	ហ៊ាល	សុតិទ	អត្តលេខ ២២៥១៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២១៧-លោកអនុសេនីយ៍ទោ	ផុន	មករា	អត្តលេខ ៥៣៤១៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២១៨-លោកអនុសេនីយ៍ទោ	ឈួន	ចាន់ផុន	អត្តលេខ ៥៣៣៨៦	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២១៩-លោកអនុសេនីយ៍ទោ	ហង់	នាត	អត្តលេខ ២៥៤០៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២០-លោកអនុសេនីយ៍ទោ	អ៊ឹម	យ៉ែត	អត្តលេខ ២៥៥១២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

25

២២១-លោកអនុសេនីយ៍ទោ	ហួត	ការ	អត្តលេខ ១៨៨២៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២២-លោកអនុសេនីយ៍ទោ	ជុក	សុំ	អត្តលេខ ១៨៨០៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២៣-លោកអនុសេនីយ៍ទោ	សៀង	សុគី	អត្តលេខ ១៨៨៥១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២៤-លោកអនុសេនីយ៍ទោ	ជារ	ចាន់ជារ៉ា	អត្តលេខ ៥០១៦៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២២៥-លោកអនុសេនីយ៍ទោ	អ៊ុក	ច័ន្ទពិសិដ្ឋ	អត្តលេខ ៦៧៦៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២២៦-លោកអនុសេនីយ៍ទោ	សេរី	ឡាន	អត្តលេខ ៤០៧៤៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២២៧-លោកអនុសេនីយ៍ទោ	អៀក	សុណា	អត្តលេខ ៤០៥៦០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២២៨-លោកអនុសេនីយ៍ទោ	សែ	សុវណ្ណវិទ្យា	អត្តលេខ ៥៨២២៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២២៩-លោកអនុសេនីយ៍ទោ	នួន	ចាន់	អត្តលេខ ៤៨០៧៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៣០-លោកអនុសេនីយ៍ទោ	គួន	មិថុនា	អត្តលេខ ៧២៧៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣១-លោកអនុសេនីយ៍ទោ	ខុន	ពិសិដ្ឋ	អត្តលេខ ៦៧៣៥៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣២-លោកអនុសេនីយ៍ទោ	ម៉ៅ	សំអុល	អត្តលេខ ៤៥៥២៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣៣-លោកអនុសេនីយ៍ទោ	គង់	កុសល្យ	អត្តលេខ ៦១៣៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣៤-លោកអនុសេនីយ៍ទោ	នី	ចំរុំ	អត្តលេខ ៦៤០២៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣៥-លោកអនុសេនីយ៍ទោ	ចក់	វណ្ណារ៉េត	អត្តលេខ ៧២០០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣៦-លោកអនុសេនីយ៍ទោ	ហែម	ហាន	អត្តលេខ ១៩៨៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៧-លោកអនុសេនីយ៍ទោ	ហ៊ុំ	គុលា	អត្តលេខ ៧០៣៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៨-លោកអនុសេនីយ៍ទោ	រោត់	រី	អត្តលេខ ២២០៩០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៩-លោកអនុសេនីយ៍ទោ	វ៉ាត	សុចា	អត្តលេខ ៤៣៦១៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤០-លោកអនុសេនីយ៍ទោ	ម៉ែ	ធី	អត្តលេខ ២២៣៣០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤១-លោកអនុសេនីយ៍ទោ	ឡុង	ចិន្ទា	អត្តលេខ ៣៥៦៩៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤២-លោកអនុសេនីយ៍ទោ	សេរី	សុខណាល់	អត្តលេខ ២២២២៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៣-លោកអនុសេនីយ៍ទោ	នួន	ចន្ទា	អត្តលេខ ២២២២៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៤-លោកអនុសេនីយ៍ទោ	គឹម	សុជាតិ	អត្តលេខ ៦២២៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៥-លោកអនុសេនីយ៍ទោ	ឡាន	ឬទ្ធី	អត្តលេខ ៦២២៨២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៦-លោកអនុសេនីយ៍ទោ	កែវ	ម៉ារិន	អត្តលេខ ៦១៧១៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៧-លោកអនុសេនីយ៍ទោ	ហ៊ុយ	ម៉េងហុន	អត្តលេខ ៧០៤៩១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៨-លោកអនុសេនីយ៍ទោ	សយ	ម៉ុនឡាន	អត្តលេខ ២១៨៧៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤៩-លោកអនុសេនីយ៍ទោ	សួស	ម៉ែន	អត្តលេខ ៤៣៥៣៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

២៥០-លោកអនុសេនីយ៍ទោ	ស៊ី	វណ្ណៈ	អត្តលេខ ៧០៣០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៥១-លោកអនុសេនីយ៍ទោ	ឡឿង	វាត	អត្តលេខ ៥៥៥៩៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៥២-លោកអនុសេនីយ៍ទោ	ណុប	ឌីណា	អត្តលេខ ៤៥៩៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៥៣-លោកអនុសេនីយ៍ទោ	ប្រាស	សុវណ្ណារិទ្ធ	អត្តលេខ ២៨៩៩៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៥៤-លោកអនុសេនីយ៍ទោ	គឹម	សំរ៉ែ	អត្តលេខ ៥៨៧៣៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៥៥-លោកអនុសេនីយ៍ទោ	គុន	វ៉ា	អត្តលេខ ១៩៩៨៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៥៦-លោកអនុសេនីយ៍ទោ	សំ	គឹមសៀក	អត្តលេខ ៣៦៥០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៥៧-លោកអនុសេនីយ៍ទោ	ជឹម	ថា	អត្តលេខ ១៦៣៦៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៥៨-លោកអនុសេនីយ៍ទោ	ហេង	ធី	អត្តលេខ ៤២២០៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៥៩-លោកអនុសេនីយ៍ទោ	ស៊ុន	វណ្ណៈ	អត្តលេខ ៥៩៨៧៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦០-លោកអនុសេនីយ៍ទោ	ច័ន្ទ	ហ៊ុន	អត្តលេខ ៤២២៤២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦១-លោកអនុសេនីយ៍ទោ	ម៉ុង	ម៉ុងម៉ុង	អត្តលេខ ៤២២២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦២-លោកអនុសេនីយ៍ទោ	ជា	សុភារិទ្ធ	អត្តលេខ ៧១២០៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦៣-លោកអនុសេនីយ៍ទោ	និល	ឈុន	អត្តលេខ ៧១១២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦៤-លោកអនុសេនីយ៍ទោ	ម៉ុ	សំណាង	អត្តលេខ ៤២០៧៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
២៦៥-លោកអនុសេនីយ៍ទោ	ជេត	ពិសិដ្ឋ	អត្តលេខ ៧១៤៨៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតេជគីរី
២៦៦-លោកអនុសេនីយ៍ទោ	ចាន់	សុភ័ក្ត្រ	អត្តលេខ ១៩០៥៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៦៧-លោកអនុសេនីយ៍ទោ	មាឃ	វង់	អត្តលេខ ៥០១៧១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៦៨-លោកអនុសេនីយ៍ទោ	ញ៉ាញ៉ា	សោក	អត្តលេខ ៦៥៨៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
២៦៩-លោកអនុសេនីយ៍ទោ	ឡុង	ច័ន្ទ	អត្តលេខ ៧១៣១០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
២៧០-លោកអនុសេនីយ៍ទោ	ម៉ុ	វិរៈ	អត្តលេខ ៧៣០៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
២៧១-លោកអនុសេនីយ៍ទោ	យុទ្ធ	សុវណ្ណ	អត្តលេខ ៦៣៦៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៧២-លោកអនុសេនីយ៍ទោ	ថា	សាវី	អត្តលេខ ៦៧៣៣៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៧៣-លោកអនុសេនីយ៍ទោ	សៀង	ម៉ុន្នារិទ្ធ	អត្តលេខ ៤១២៦៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
២៧៤-លោកអនុសេនីយ៍ទោ	ម៉ិច	ឆេង	អត្តលេខ ១៦៩៧០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៧៥-លោកអនុសេនីយ៍ទោ	ថាវ៉ា	សុខា	អត្តលេខ ៦៥៨៩៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៧៦-លោកអនុសេនីយ៍ទោ	នាង	ចាន់ម៉ុន្នារិទ្ធ	អត្តលេខ ២២៤៤២	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៧៧-លោកអនុសេនីយ៍ទោ	គុយ	គឹមឈុន	អត្តលេខ ២២៥១៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៧៨-លោកអនុសេនីយ៍ទោ	ជួន	សុភ័ក្ត្រ	អត្តលេខ ២៥៥៣៩	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

២៧៩-លោកអនុសេនីយ៍ទោ	នុត	ផាន់	អត្តលេខ ២៣៧៨៣ នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៨០-លោកអនុសេនីយ៍ទោ	ហាស	សារី	អត្តលេខ ១៥៨៧០ អនុប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៨១-លោកអនុសេនីយ៍ទោ	ម៉ុន	អេនា	អត្តលេខ ៦៥៩៦៥ មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២៨២-លោកអនុសេនីយ៍ទោ	ជិន្យ	ម៉ូចហុន	អត្តលេខ ៣២០៦៣ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៣-លោកអនុសេនីយ៍ទោ	ស៊ីត	សំណាង	អត្តលេខ ៧២៧៩២ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៤-លោកអនុសេនីយ៍ទោ	ហុន	ម៉េងហួត	អត្តលេខ ៥៩៣៦០ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៥-លោកអនុសេនីយ៍ទោ	ឈុំ	សារិន	អត្តលេខ ៣៥៦៨៨ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៦-លោកអនុសេនីយ៍ទោ	ឃឹម	សារ៉េត	អត្តលេខ ៣៥៦៩៣ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៧-លោកអនុសេនីយ៍ទោ	វ៉ែន	លឹម	អត្តលេខ ២១៩១០ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៨-លោកអនុសេនីយ៍ទោ	លី	ចន្ទា	អត្តលេខ ២១៩២៩ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៩-លោកអនុសេនីយ៍ទោ	ម៉េង	លុច	អត្តលេខ ៦៣៥៩៤ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩០-លោកអនុសេនីយ៍ទោ	អេង	អេត	អត្តលេខ ២២២៣៧ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩១-លោកអនុសេនីយ៍ទោ	សៅ	ម៉ីនធីត្យ	អត្តលេខ ២២៤៥៩ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩២-លោកអនុសេនីយ៍ទោ	ចេត	ម៉ីនឡើង	អត្តលេខ ៦៧១៥៦ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៣-លោកអនុសេនីយ៍ទោ	សាឃ	ម៉ៅ	អត្តលេខ ៧៣០៤៨ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៤-លោកអនុសេនីយ៍ទោ	វិក	សុខឡើង	អត្តលេខ ៧៣០៥១ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៥-លោកអនុសេនីយ៍ទោ	តុន	ហុត	អត្តលេខ ៧០៤៩៨ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៦-លោកអនុសេនីយ៍ទោ	សុន	លី	អត្តលេខ ៥៨១៣៦ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៩៧-លោកអនុសេនីយ៍ទោ	ជៀម	សំរិតតា	អត្តលេខ ៥៦៥៣២ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៩៨-លោកអនុសេនីយ៍ត្រី	ស៊ីង	ចន្ទា	អត្តលេខ ៤៣៨៤៥ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩៩-លោកអនុសេនីយ៍ត្រី	ឡឹក	ជូឡុន	អត្តលេខ ៤៨៨២៥ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣០០-លោកអនុសេនីយ៍ត្រី	ម៉ៅ	ចន្ទី	អត្តលេខ ៦៤១៥៥ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៣០១-លោកអនុសេនីយ៍ត្រី	ម៉ែន	វិរៈ	អត្តលេខ ៤៩០៩៤ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣០២-លោកអនុសេនីយ៍ត្រី	រាត	ហំ	អត្តលេខ ៤២៣២៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣០៣-លោកអនុសេនីយ៍ត្រី	សំ	រ៉េត	អត្តលេខ ៤២៣៦៩ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣០៤-លោកអនុសេនីយ៍ត្រី	គង់	សាឡើង	អត្តលេខ ៤២៣៧១ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣០៥-លោកអនុសេនីយ៍ត្រី	ឡើ	អល	អត្តលេខ ៥០០៦៦ នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣០៦-លោកអនុសេនីយ៍ត្រី	ពៅ	ស៊ុន	អត្តលេខ ៤៩០២៥ នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣០៧-លោកអនុសេនីយ៍ត្រី	វល	ពេញ	អត្តលេខ ៥៣៣៣១ នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

25

៣០៨-លោកស្រីអនុសេនីយ៍ត្រី	ហៀង	ថាវី	អត្តលេខ ៧៥៣៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣០៩-លោកអនុសេនីយ៍ត្រី	ថោ	គឹមឡុន	អត្តលេខ ៧៣១១៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣១០-លោកស្រីអនុសេនីយ៍ត្រី	ឯក	សារតី	អត្តលេខ ៤៣៦២៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣១១-លោកស្រីអនុសេនីយ៍ត្រី	សើម្បី	មុំ	អត្តលេខ ៤៣៨៤៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣១២-លោកអនុសេនីយ៍ត្រី	គុរ	សារ៉ាត	អត្តលេខ ៦៥៩៣៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣១៣-លោកអនុសេនីយ៍ត្រី	ធី	សុភារ៉ា	អត្តលេខ ៧៤៤៤៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៤-លោកអនុសេនីយ៍ត្រី	ព្រំ	មុរី	អត្តលេខ ៦៥៩៦៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣១៥-លោកអនុសេនីយ៍ត្រី	ពេជ្រ	ធី	អត្តលេខ ៤៦០២៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣១៦-លោកអនុសេនីយ៍ត្រី	ជ័យ	សំរិទ្ធ	អត្តលេខ ៤៦១១៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣១៧-លោកអនុសេនីយ៍ត្រី	សំ	សុផល	អត្តលេខ ៤២៥២២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣១៨-លោកអនុសេនីយ៍ត្រី	រៀម	សារឿក	អត្តលេខ ៧១០៧១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣១៩-លោកអនុសេនីយ៍ត្រី	មុំ	សារ៉ាត	អត្តលេខ ៦៥៨៨៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣២០-លោកអនុសេនីយ៍ត្រី	ឈឹម	ឡើ	អត្តលេខ ៤៩០៧៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣២១-លោកអនុសេនីយ៍ត្រី	សុខ	ហ៊ុក	អត្តលេខ ៦៧២៣៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣២២-លោកអនុសេនីយ៍ត្រី	ពេជ្រ	ការិណ្ឌ	អត្តលេខ ២៥៤៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣២៣-លោកអនុសេនីយ៍ត្រី	ម៉ែន	ចាន	អត្តលេខ ៥០១៨៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣២៤-លោកអនុសេនីយ៍ត្រី	ឃុន	ជីវិត	អត្តលេខ ៧៤២៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
៣២៥-លោកអនុសេនីយ៍ត្រី	ច័ន្ទ	សុខមាន	អត្តលេខ ៧១៣៤១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣២៦-លោកអនុសេនីយ៍ត្រី	ឃាង	ហ្វូងតា	អត្តលេខ ៧២៦៨៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣២៧-លោកអនុសេនីយ៍ត្រី	យេន	ចាសនា	អត្តលេខ ៧២៦៨០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣២៨-លោកអនុសេនីយ៍ត្រី	ស្រី	ស៊ីថា	អត្តលេខ ៤៦២០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣២៩-លោកអនុសេនីយ៍ត្រី	ម៉ែន	សុផែ	អត្តលេខ ៧២៦៧៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣៣០-លោកអនុសេនីយ៍ត្រី	សួស	គឹមហ៊ុន	អត្តលេខ ៧២៨៧៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៣១-លោកអនុសេនីយ៍ត្រី	ម៉ៅ	សៅ	អត្តលេខ ៥០៣២០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៣២-លោកអនុសេនីយ៍ត្រី	សុខ	យិន	អត្តលេខ ៧៤៤៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៣-លោកអនុសេនីយ៍ត្រី	ម៉ែន	វិចិត្រ	អត្តលេខ ៣៧៧៧៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៤-លោកអនុសេនីយ៍ត្រី	លាង	សុវណ្ណារត្ន	អត្តលេខ ៧៧២២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៥-លោកអនុសេនីយ៍ត្រី	ណារ៉ា	ស៊ីតារា	អត្តលេខ ៧៧៣៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៦-លោកអនុសេនីយ៍ត្រី	ម៉េក	សុផល	អត្តលេខ ៧៦៨៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

១៥

៣៣៧-លោកអនុសេនីយ៍ត្រី	ម៉ាត់	ស្រីអូន	អត្តលេខ ៧៤៨២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៨-លោកអនុសេនីយ៍ត្រី	គង់	ប័ន្ទរតនា	អត្តលេខ ៧៥៤៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៩-លោកអនុសេនីយ៍ត្រី	ម៉េង	ពិសិដ្ឋ	អត្តលេខ ៧៤៤២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៤០-លោកអនុសេនីយ៍ត្រី	គឹម	សុភណ្ណា	អត្តលេខ ៧៤១៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៤១-លោកអនុសេនីយ៍ត្រី	កែវ	ផល្លា	អត្តលេខ ៧៦៥៥៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៤២-លោកអនុសេនីយ៍ត្រី	ប្រាស	ហ៊ុយ	អត្តលេខ ៧៤៤៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៤៣-លោកអនុសេនីយ៍ត្រី	អៀង	សុខគឹម	អត្តលេខ ៧៤៧៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៤៤-លោកអនុសេនីយ៍ត្រី	ជ័យ	សុធារស	អត្តលេខ ៧៦៦៥១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣៤៥-លោកអនុសេនីយ៍ត្រី	គុណ	ចន្ថា	អត្តលេខ ៥៩៣៤៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៤៦-លោកស្រីអនុសេនីយ៍ត្រី	ពេជ្រ	អ៊ឹម	អត្តលេខ ៤៥៣៩៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៧-លោកស្រីអនុសេនីយ៍ត្រី	ម៉ែម	សុវណ្ណារិទ្ធ	អត្តលេខ ២៩៧៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៨-លោកអនុសេនីយ៍ត្រី	សាត	ចៀន	អត្តលេខ ៦១៥០៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៩-លោកអនុសេនីយ៍ត្រី	កៅ	ប័ន្ទសុវណ្ណារិទ្ធ	អត្តលេខ ៦៧៣៧៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥០-លោកអនុសេនីយ៍ត្រី	មិន	ស្មៀម	អត្តលេខ ៤៥៤៩០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥១-លោកអនុសេនីយ៍ត្រី	មៀង	សុភ័ក្ត្រា	អត្តលេខ ៧៦៤២៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥២-លោកអនុសេនីយ៍ត្រី	នួន	ថុនឡាង	អត្តលេខ ៦៣៦០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៣-លោកអនុសេនីយ៍ត្រី	ហ៊ាង	វិឡា	អត្តលេខ ៧៦៤៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៤-លោកអនុសេនីយ៍ត្រី	គិន	គុវិន	អត្តលេខ ៧៦៣៨០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៥-លោកអនុសេនីយ៍ត្រី	ហាត	គឹមហ៊ាត	អត្តលេខ ៦៥៩០២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៦-លោកអនុសេនីយ៍ត្រី	ម៉ៅ	សុវណ្ណា	អត្តលេខ ៦៥៩០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៧-លោកអនុសេនីយ៍ត្រី	ម៉ូ	វ៉ានី	អត្តលេខ ៧៦៤៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៨-លោកអនុសេនីយ៍ត្រី	ច្រើង	នា	អត្តលេខ ៧៦៣៨១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៩-លោកអនុសេនីយ៍ត្រី	យី	នាងមេត្រី	អត្តលេខ ៦២២៨៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦០-លោកអនុសេនីយ៍ត្រី	តូ	សកល	អត្តលេខ ៧៦៣៨៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦១-លោកអនុសេនីយ៍ត្រី	សំ	វិរៈ	អត្តលេខ ៧៣១៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦២-លោកអនុសេនីយ៍ត្រី	កែវ	សុខវ៉ាស៊ី	អត្តលេខ ៧៦៤៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៣-លោកអនុសេនីយ៍ត្រី	ពៅ	វណ្ណៈ	អត្តលេខ ៧៦៤៩៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៤-លោកអនុសេនីយ៍ត្រី	ច័ន្ទ	ជាវិរ	អត្តលេខ ៧៦៥០៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៥-លោកអនុសេនីយ៍ត្រី	គា	ពេជ្រមេត្រី	អត្តលេខ ៧៦៦៨៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

25

៣៦៦-លោកស្រីអនុសេនីយ៍ត្រី	វ៉ែត	ភាគុន	អត្តលេខ ៧៦៣៨៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៧-លោកស្រីអនុសេនីយ៍ត្រី	ចេត	ឆន្ទា	អត្តលេខ ៤៣៨០១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៨-លោកអនុសេនីយ៍ត្រី	ឡាយ	ឈុនហាំង	អត្តលេខ ៧៣៧១១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៩-លោកអនុសេនីយ៍ត្រី	នួន	ថុចឡាង	អត្តលេខ ៦៣៦០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧០-លោកអនុសេនីយ៍ត្រី	ប្រុស	សេងហ្វី	អត្តលេខ ៦៧៥៦៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៧១-លោកអនុសេនីយ៍ត្រី	ហុក	ម៉ីនលី	អត្តលេខ ៧៦០៨៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៧២-លោកអនុសេនីយ៍ត្រី	ឈាន	មូរិទ្ធ	អត្តលេខ ៧៥២១០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៣៧៣-លោកអនុសេនីយ៍ត្រី	ចាន់	សាកុសាល	អត្តលេខ ៧៥៦១៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៧៤-លោកអនុសេនីយ៍ត្រី	ធិត្យ	សាវ៉ាត់ឌី	អត្តលេខ ៧៥៦១៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៧៥-លោកស្រីអនុសេនីយ៍ត្រី	សយ	ចិត្តា	អត្តលេខ ៧៤៩២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៣៧៦-លោកអនុសេនីយ៍ត្រី	គាំ	ចំរើន	អត្តលេខ ៧៦២២១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ
៣៧៧-លោកព្រឹទ្ធបាលឯក	ម៉ី	សុខា	អត្តលេខ ៤៨៩០២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៧៨-លោកព្រឹទ្ធបាលឯក	យ៉ន	បូណាវី	អត្តលេខ ៦០១១៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៧៩-លោកព្រឹទ្ធបាលឯក	ម៉ុ	សុខា	អត្តលេខ ៤៨៩០៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៨០-លោកព្រឹទ្ធបាលឯក	ហ៊ិន	ម៉ៅ	អត្តលេខ ៤៤១៧០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨១-លោកព្រឹទ្ធបាលឯក	ចាន់	សុភ័ណ្ឌ	អត្តលេខ ៥៧២០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៨២-លោកព្រឹទ្ធបាលឯក	ម៉ីន	និមល	អត្តលេខ ៦៤០៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៨៣-លោកព្រឹទ្ធបាលឯក	ពក	គឹមហាង	អត្តលេខ ៥៥៧៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៣៨៤-លោកព្រឹទ្ធបាលឯក	ព្រំ	សុខ	អត្តលេខ ៦០១៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៨៥-លោកព្រឹទ្ធបាលឯក	ម៉ុ	ស៊ាន	អត្តលេខ ៤៨៩២៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៨៦-លោកព្រឹទ្ធបាលឯក	កែវ	ថាច	អត្តលេខ ៦៦១៣១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៧-លោកព្រឹទ្ធបាលឯក	ម៉ៅ	សំសិលា	អត្តលេខ ៧១១៣៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៨-លោកព្រឹទ្ធបាលឯក	ស្មី	ពិសិដ្ឋ	អត្តលេខ ៧២៧០២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣៨៩-លោកព្រឹទ្ធបាលឯក	ហាម	គិរម្យ	អត្តលេខ ៧២៦៩២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៣៩០-លោកព្រឹទ្ធបាលឯក	ឡាង	សុត្ថិ	អត្តលេខ ៦៩៨២៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៩១-លោកព្រឹទ្ធបាលឯក	មាស	សារុន	អត្តលេខ ៤៨៩១៤	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៩២-លោកព្រឹទ្ធបាលឯក	ពាង	សុផន	អត្តលេខ ៦០១២០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៩៣-លោកព្រឹទ្ធបាលឯក	សោម	ញ៉ាម	អត្តលេខ ៥៣០៣៤	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៩៤-លោកព្រឹទ្ធបាលឯក	ឡាយ	ម៉ីនឡើង	អត្តលេខ ៧៦០៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

៣៩៥-លោកព្រឹទ្ធបាលឯក	ហេង	ច័ន្ទស្រី	អត្តលេខ ៧៣៨៦១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៩៦-លោកព្រឹទ្ធបាលឯក	ស៊ិន	គុសល	អត្តលេខ ៧០៣៨០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៧-លោកស្រីព្រឹទ្ធបាលឯក	អ៊ឹម	ជាតិឡា	អត្តលេខ ៤៣៦៦១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៨-លោកព្រឹទ្ធបាលឯក	តារ៉ា	តាន់ជួយ	អត្តលេខ ៧៣១៣៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៩-លោកព្រឹទ្ធបាលឯក	សយ	ឃៀន	អត្តលេខ ៧០៣៤២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០០-លោកព្រឹទ្ធបាលឯក	គង់	មូរ៉ា	អត្តលេខ ៦០១៣២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤០១-លោកព្រឹទ្ធបាលឯក	ផែន	សារិទ្ធ	អត្តលេខ ៦៦៣១៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៤០២-លោកព្រឹទ្ធបាលឯក	ម៉ែន	រ៉ាន់	អត្តលេខ ៤២៤៣៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤០៣-លោកព្រឹទ្ធបាលឯក	សេន	សោភោន	អត្តលេខ ៧១១៥៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤០៤-លោកព្រឹទ្ធបាលឯក	សាន់	ថន	អត្តលេខ ៦០៣៣៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៤០៥-លោកព្រឹទ្ធបាលឯក	ព្រឹម	សុវណ្ណរដ្ឋា	អត្តលេខ ៧១២៨៤	មន្ត្រីរង២០១ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
៤០៦-លោកព្រឹទ្ធបាលទោ	ហួម	គង់	អត្តលេខ ៦១៦៣៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤០៧-លោកព្រឹទ្ធបាលទោ	ដោ	សុវណ្ណ	អត្តលេខ ៥៧៧២៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤០៨-លោកព្រឹទ្ធបាលទោ	ខៀវ	ធីតា	អត្តលេខ ៥៧៧៦៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤០៩-លោកព្រឹទ្ធបាលទោ	ទ័រ	សុភារុណ	អត្តលេខ ៥៥៨២២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤១០-លោកព្រឹទ្ធបាលទោ	មីម	សុខុន	អត្តលេខ ៦១២៣០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤១១-លោកព្រឹទ្ធបាលទោ	គង់	សុភត្រា	អត្តលេខ ៥៩៩២៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤១២-លោកព្រឹទ្ធបាលទោ	ញ៉ាម	ម៉ីនថៃ	អត្តលេខ ៦៧៣៩៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តតនគីរី
៤១៣-លោកព្រឹទ្ធបាលទោ	អ៊ុក	ម៉ីឡានរិទ្ធ	អត្តលេខ ៧៦០៦៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៤១៤-លោកព្រឹទ្ធបាលទោ	ឆម	ស្រី	អត្តលេខ ៧៦៥៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៥-លោកព្រឹទ្ធបាលទោ	ជី	សំរុន	អត្តលេខ ៧៦៥៧១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៦-លោកព្រឹទ្ធបាលទោ	ផល	ហាវ៉ែ	អត្តលេខ ៧៦៥៩៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៧-លោកព្រឹទ្ធបាលទោ	ម៉េង	សុម៉ាឈីម	អត្តលេខ ៧៦៥២៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៨-លោកព្រឹទ្ធបាលទោ	ទេព	សេរីភោនា	អត្តលេខ ៧៦៥៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៩-លោកព្រឹទ្ធបាលទោ	នេត	ម៉េងហ៊ាង	អត្តលេខ ៦៩៤០៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤២០-លោកព្រឹទ្ធបាលទោ	កែវ	សិរីសុឡា	អត្តលេខ ៧៧៦៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤២១-លោកព្រឹទ្ធបាលទោ	ចាន់	សុភាព	អត្តលេខ ៧៥៦២៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤២២-លោកព្រឹទ្ធបាលទោ	រ៉ា	និក	អត្តលេខ ៦០២៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៤២៣-លោកព្រឹទ្ធបាលទោ	ស្រៀង	ជួប	អត្តលេខ ៦៤៩៣៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ

៤២៤-លោកព្រឹទ្ធបាលទោ	សេង	សុផាន់ណា	អត្តលេខ ៧៥៨៩០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
៤២៥-លោកព្រឹទ្ធបាលទោ	ស្រេង	ពិសិដ្ឋ	អត្តលេខ ៧២៧១៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៤២៦-លោកពលបាលឯក	ជា	ជារិទ្ធ	អត្តលេខ ៦០៦៥៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ
៤២៧-លោកពលបាលឯក	ធួ	មករា	អត្តលេខ ៧០៤៦៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤២៨-លោកពលបាលទោ	សែម	សុឫតា	អត្តលេខ ៧០៥៣៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ក-មេធាវីសំណើ ការងារ ÷

១-លោកវេសនីយ៍ឯក	ស	សាលី	អត្តលេខ ០៨៧៩៨	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២-លោកវេសនីយ៍ទោ	ខឹម	សាម៉ុន	អត្តលេខ ០៧៩០៦	អធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣-លោកវេសនីយ៍ទោ	តឹច	សម្បត្តិ	អត្តលេខ ១០៤៨៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤-លោកវេសនីយ៍ទោ	ម៉ុក	សាវី	អត្តលេខ ០៨៧៦២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៥-លោកវេសនីយ៍ទោ	សួន	សារ៉ុ	អត្តលេខ ០៨២៧១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៦-លោកវេសនីយ៍ត្រី	មិន	សុវិសាល	អត្តលេខ ៥៩០៨១	នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៧-លោកវេសនីយ៍ត្រី	សៅ	សុចន្ទ្យារ៉ា	អត្តលេខ ៥៧២៧៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៨-លោកវេសនីយ៍ត្រី	សាយ	សំរោង	អត្តលេខ ០៧៨៣៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៩-លោកវេសនីយ៍ត្រី	យ៉ុន	សុខឡៃន	អត្តលេខ ៤៧៤០១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១០-លោកវេសនីយ៍ត្រី	គុយ	ចាន់ឌី	អត្តលេខ ១១៤៤១	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១១-លោកវេសនីយ៍ត្រី	ម៉ិច	សំឡាញ់	អត្តលេខ ២៤៩២២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២-លោកវេសនីយ៍ត្រី	យុន	ចល់ភូ	អត្តលេខ ១១៧៤៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៣-លោកវេសនីយ៍ត្រី	ណុម	គុឌី	អត្តលេខ ០៩១៦៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤-លោកវេសនីយ៍ត្រី	ជីង	សុខ	អត្តលេខ ១១៧៨២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៥-លោកវេសនីយ៍ត្រី	ជា	សំរោង	អត្តលេខ ១១៩៥៧	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦-លោកវេសនីយ៍ត្រី	អ៊ុន	គុតា	អត្តលេខ ១០៦៩២	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៧-លោកវេសនីយ៍ត្រី	ម៉ែន	សុចន្ទ្យារ៉ា	អត្តលេខ ០៩២៥៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៨-លោកវេសនីយ៍ត្រី	មុក	ឡៃន	អត្តលេខ ២៩៩៦៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៩-លោកវេសនីយ៍ត្រី	ភ៉ាត	នី	អត្តលេខ ២០២០១	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២០-លោកវេសនីយ៍ត្រី	សាយ	សេត	អត្តលេខ ១៤៤៥៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២១-លោកវេសនីយ៍ត្រី	ខឹម	ចាន់ពិសិដ្ឋ	អត្តលេខ ១៥៩៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២២-លោកវេសនីយ៍ត្រី	ពិន	វិចិត្រ	អត្តលេខ ០៧៩៥៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៣-លោកវេសនីយ៍ត្រី	សេង	ឡា	អត្តលេខ ០៩១៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៤-លោកវេសនីយ៍ត្រី	គូច	ប័ណ្ណគ្រឹះស្ថាន	អត្តលេខ ០៩១៦៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

២៥-លោកវេសេនីយ៍ត្រី	គង់	តុឌី	អត្តលេខ	១០៦៩០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៦-លោកវេសេនីយ៍ត្រី	មីក	សុមន្ទា	អត្តលេខ	៥៥៤៣៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៧-លោកអនុសេនីយ៍ឯក	អ៊ុន	ហ្វុរ	អត្តលេខ	១១៥០៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៨-លោកអនុសេនីយ៍ឯក	នី	បញ្ញា	អត្តលេខ	៦៩៤៥០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៩-លោកអនុសេនីយ៍ឯក	ហុក	ម៉ាឡេន	អត្តលេខ	៦២៥៩៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣០-លោកអនុសេនីយ៍ឯក	សេង	សុខា	អត្តលេខ	១១៩៥០	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣១-លោកអនុសេនីយ៍ឯក	ចាន់	ខន	អត្តលេខ	៥៧០៦៥	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣២-លោកស្រីអនុសេនីយ៍ឯក	ណែ	សុភ័ក្រ	អត្តលេខ	០៩៥០៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៣-លោកអនុសេនីយ៍ឯក	ថាវ	វិទូ	អត្តលេខ	១១៩៤៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៤-លោកអនុសេនីយ៍ឯក	សុខ	សំណាង	អត្តលេខ	៦៤១០៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៥-លោកអនុសេនីយ៍ឯក	ស្រី	សាធុត	អត្តលេខ	១៧០៨៣	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៦-លោកអនុសេនីយ៍ឯក	អ៊ុក	ខុន	អត្តលេខ	៦០៣៣៨	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៧-លោកអនុសេនីយ៍ឯក	ភាវ	មិថុនា	អត្តលេខ	៦០៣១៤	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៨-លោកអនុសេនីយ៍ឯក	សាយ	សាវ៉ាត	អត្តលេខ	១៥៦០០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៩-លោកអនុសេនីយ៍ឯក	ឈួយ	លឿន	អត្តលេខ	១៣៥៩៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤០-លោកអនុសេនីយ៍ឯក	សេ	ស៊ីសុមន្ទា	អត្តលេខ	៦៨០១៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤១-លោកអនុសេនីយ៍ឯក	សុខ	ចំរើន	អត្តលេខ	១៩៦១៩	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤២-លោកអនុសេនីយ៍ឯក	ថោង	សុផាភេត	អត្តលេខ	១៩៤២៨	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៤៣-លោកអនុសេនីយ៍ឯក	ផល	ផាត	អត្តលេខ	១៤៧៤៧	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៤-លោកអនុសេនីយ៍ឯក	គង់	ម៉ីនហោង	អត្តលេខ	២០០១៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៥-លោកអនុសេនីយ៍ឯក	អ៊ុន	ត្រឿន	អត្តលេខ	១៤៧៦៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៦-លោកអនុសេនីយ៍ឯក	រិន	សារុន	អត្តលេខ	១៤៨៣៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤៧-លោកអនុសេនីយ៍ឯក	សូ	ច័រាត	អត្តលេខ	១៥២៩០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៨-លោកអនុសេនីយ៍ឯក	ម៉ែ	មិន	អត្តលេខ	២៥៤០៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៩-លោកអនុសេនីយ៍ឯក	ញឹម	ឃី	អត្តលេខ	១៨៨៨០	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៥០-លោកអនុសេនីយ៍ឯក	គុក	វិឡាស	អត្តលេខ	២៤៩៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥១-លោកអនុសេនីយ៍ឯក	អ៊ុក	សុបញ្ញា	អត្តលេខ	៦៥៥៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥២-លោកអនុសេនីយ៍ឯក	ភាវ	ជារ៉ា	អត្តលេខ	៤៧៥៧៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥៣-លោកអនុសេនីយ៍ឯក	ហ៊ុន	ឡោ	អត្តលេខ	៤៧៤០៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥៤-លោកអនុសេនីយ៍ឯក	ឡើង	សុផេន	អត្តលេខ	៤៦៧៨៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៥-លោកអនុសេនីយ៍ឯក	ហ៊ុន ស៊ីតាម	អគ្គលេខ ៦៥៥៦៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥៦-លោកអនុសេនីយ៍ឯក	សៀង ធុត្តា	អគ្គលេខ ១៩៣២៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥៧-លោកអនុសេនីយ៍ឯក	ប៊ូ ទួន	អគ្គលេខ ១៥៤០៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៥៨-លោកស្រីអនុសេនីយ៍ឯក	កែវ សុខន	អគ្គលេខ ២៩៧០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៥៩-លោកស្រីអនុសេនីយ៍ឯក	ជីវ គឹមអូន	អគ្គលេខ ១០៥២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦០-លោកអនុសេនីយ៍ឯក	ពៅ ធី	អគ្គលេខ ២២៧៣៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦១-លោកអនុសេនីយ៍ឯក	ពៅ គូឡា	អគ្គលេខ ៦៧៣៦៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦២-លោកអនុសេនីយ៍ឯក	ប៊ុំ ចាន់ធី	អគ្គលេខ ២០១១៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៣-លោកអនុសេនីយ៍ឯក	កេង សុភក	អគ្គលេខ ២៩៨៤៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៤-លោកអនុសេនីយ៍ឯក	ទូច សៀងហៃ	អគ្គលេខ ១៣៥៥៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៥-លោកស្រីអនុសេនីយ៍ឯក	ខេង ប្រសូយ	អគ្គលេខ ៤៥១០០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៦-លោកអនុសេនីយ៍ឯក	ផន ប្រុស	អគ្គលេខ ៦៣៩៦៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៧-លោកអនុសេនីយ៍ឯក	តាន់ បន្ទី	អគ្គលេខ ៦៨០២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៦៨-លោកអនុសេនីយ៍ឯក	គឹម ឈឹម	អគ្គលេខ ១៩៩២៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៦៩-លោកអនុសេនីយ៍ឯក	យ៉ុង លោង	អគ្គលេខ ២១២៨៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
៧០-លោកអនុសេនីយ៍ឯក	ជួន ណារិន	អគ្គលេខ ៤៥៨២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៧១-លោកអនុសេនីយ៍ឯក	មួន ចន្ទា	អគ្គលេខ ២៨៩៥៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៧២-លោកអនុសេនីយ៍ឯក	កែវ សារឿន	អគ្គលេខ ២៨៩៥៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៧៣-លោកអនុសេនីយ៍ឯក	ធីប ឡឿ	អគ្គលេខ ១៩៤៨៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៧៤-លោកអនុសេនីយ៍ឯក	ទេព ផល្លី	អគ្គលេខ ២៣១០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៧៥-លោកស្រីអនុសេនីយ៍ឯក	សុខ សុខា	អគ្គលេខ ១១៨២៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៦-លោកអនុសេនីយ៍ឯក	សៅ ឈុនណារិន	អគ្គលេខ ៤៩៦៤៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៧-លោកអនុសេនីយ៍ឯក	ទូច តារា	អគ្គលេខ ១១៨០០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៨-លោកអនុសេនីយ៍ឯក	ហេង ឈុនហ៊ុំ	អគ្គលេខ ១៩៩៩៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៧៩-លោកអនុសេនីយ៍ឯក	ចាន់ សារិន	អគ្គលេខ ១៩៩៧៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨០-លោកអនុសេនីយ៍ឯក	សោម សុភី	អគ្គលេខ ១៩៩៧៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨១-លោកអនុសេនីយ៍ឯក	សៀង គឹមសាន	អគ្គលេខ ២៩១៤៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៨២-លោកអនុសេនីយ៍ឯក	ណឹម សម្បត្តិ	អគ្គលេខ ១៣៨៥៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៨៣-លោកអនុសេនីយ៍ឯក	ស្វាយ ធី	អគ្គលេខ ១១៩៥១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៨៤-លោកអនុសេនីយ៍ឯក	សោន គា	អគ្គលេខ ១៥២៣៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

៨៥-លោកអនុសេនីយ៍ឯក	អៀង អេង	អត្តលេខ ១៥២៧៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៨៦-លោកអនុសេនីយ៍ឯក	ស៊ិន សុខុន	អត្តលេខ ១០៧៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៨៧-លោកអនុសេនីយ៍ឯក	ធីតា ស៊ីឌី	អត្តលេខ ៤៦៨៨១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៨៨-លោកអនុសេនីយ៍ឯក	កាន់ សំអេង	អត្តលេខ ៦០២០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៨៩-លោកអនុសេនីយ៍ឯក	លុយ តុងអេ	អត្តលេខ ១៩៣៣១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៩០-លោកអនុសេនីយ៍ឯក	រ៉ូ លោ	អត្តលេខ ១៩១៥១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៩១-លោកអនុសេនីយ៍ឯក	យ៉ង់ សម្បត្តិ	អត្តលេខ ២០១៩៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៩២-លោកអនុសេនីយ៍ឯក	សំ ផល	អត្តលេខ ១៣៤៥៨	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩៣-លោកអនុសេនីយ៍ឯក	ស៊ិន ចន្ទ្យា	អត្តលេខ ១៤០២២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៩៤-លោកអនុសេនីយ៍ឯក	ឃុន នាងម៉េង	អត្តលេខ ២៩២២០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៩៥-លោកអនុសេនីយ៍ឯក	ម៉ៅ សារុន	អត្តលេខ ១៨៥៤២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៩៦-លោកអនុសេនីយ៍ឯក	សេន ចាន់ថា	អត្តលេខ ៤៦៩០៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៩៧-លោកអនុសេនីយ៍ឯក	ផេង ម៉ុងថន	អត្តលេខ ២៤៦៨៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៩៨-លោកអនុសេនីយ៍ឯក	មេ គឹមចក់	អត្តលេខ ៥៩៣៩៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៩៩-លោកអនុសេនីយ៍ឯក	ឡុង សេងមួន	អត្តលេខ ៥៤១៨៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១០០-លោកអនុសេនីយ៍ឯក	នុត សុធា	អត្តលេខ ២១៣៣៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១០១-លោកស្រីអនុសេនីយ៍ឯក	តូច ហ៊ុន	អត្តលេខ ២៨៩២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០២-លោកស្រីអនុសេនីយ៍ឯក	កោគ ឆៀង	អត្តលេខ ២៨៩០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១០៣-លោកអនុសេនីយ៍ឯក	កែវ ជួន	អត្តលេខ ២៩១៣៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១០៤-លោកអនុសេនីយ៍ឯក	រំលីង សំណាង	អត្តលេខ ២៩២៩៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១០៥-លោកអនុសេនីយ៍ឯក	ប្រាស់ សាមិទ្ធ	អត្តលេខ ១០០៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១០៦-លោកអនុសេនីយ៍ឯក	ចេង សុផា	អត្តលេខ ២៤៨០៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១០៧-លោកអនុសេនីយ៍ឯក	ហាវ៉ា សំឡើង	អត្តលេខ ៥៩០៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១០៨-លោកអនុសេនីយ៍ឯក	ឃុត ចន្ទ្យា	អត្តលេខ ១៣៤៤២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១០៩-លោកអនុសេនីយ៍ឯក	ចាំង ធី	អត្តលេខ ២២០៣៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១១០-លោកអនុសេនីយ៍ឯក	ម៉ី រតនា	អត្តលេខ ២២០៣៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១១១-លោកអនុសេនីយ៍ឯក	សាត សឿង	អត្តលេខ ២២០៣២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១១២-លោកអនុសេនីយ៍ឯក	ចិន មុនី	អត្តលេខ ៦២២៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១១៣-លោកអនុសេនីយ៍ឯក	សំរិទ្ធ សតារ៉ា	អត្តលេខ ៥៥២០០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
១១៤-លោកអនុសេនីយ៍ទា	ឃៀង សុខា	អត្តលេខ ៦៩៤១៣	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

១១៥-លោកអនុសេនីយ៍ទោ	អន	យុទ្ធមុនី	អត្តលេខ ១៦៣២៤	អធិការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១១៦-លោកអនុសេនីយ៍ទោ	នាយ	តាំងហេងលី	អត្តលេខ ៦៩៥១១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១១៧-លោកស្រីអនុសេនីយ៍ទោ	ហ៊ុន	ស្រីព័ន្ធ	អត្តលេខ ៦៥៥៩៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១១៨-លោកអនុសេនីយ៍ទោ	ម៉ុង	សុខន្ទ្រានី	អត្តលេខ ៣៣៥៨៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១១៩-លោកអនុសេនីយ៍ទោ	ហ៊ុន	វិបុល	អត្តលេខ ៦៩៣៣៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២០-លោកអនុសេនីយ៍ទោ	ទួន	ចាន់	អត្តលេខ ៤៦៩២១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២១-លោកអនុសេនីយ៍ទោ	អ៊ុយ	ម៉េង	អត្តលេខ ៥២៨១២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២២-លោកអនុសេនីយ៍ទោ	អ៊ុយ	ស៊ាងអ៊ុន	អត្តលេខ ៦៥៥៩៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៣-លោកអនុសេនីយ៍ទោ	ហេង	គឹមហួត	អត្តលេខ ៤៧៥៦០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៤-លោកអនុសេនីយ៍ទោ	ឡុង	ស៊ុនសាលី	អត្តលេខ ៥៧២៤២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៥-លោកអនុសេនីយ៍ទោ	ម៉ៅ	ហាយ	អត្តលេខ ៤៦៩២០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៦-លោកអនុសេនីយ៍ទោ	ចាន់	ជារ៉ា	អត្តលេខ ៦២៦២៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៧-លោកអនុសេនីយ៍ទោ	ពៅ	ឡើង	អត្តលេខ ៥៩១៧៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៨-លោកអនុសេនីយ៍ទោ	ហួន	ស៊ុនណាង	អត្តលេខ ៤៨០៦៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១២៩-លោកអនុសេនីយ៍ទោ	អូ	លីម	អត្តលេខ ៦៥៦៣៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៣០-លោកអនុសេនីយ៍ទោ	សាវ៉ា	សុទ្ធារ័	អត្តលេខ ៦៤០២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣១-លោកអនុសេនីយ៍ទោ	ហោ	អេនា	អត្តលេខ ៥៤០៨៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣២-លោកអនុសេនីយ៍ទោ	អ៊ុយ	ច័ន្ទ្រអានៈ	អត្តលេខ ៤៥៤០៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣៣-លោកអនុសេនីយ៍ទោ	អេង	សុជា	អត្តលេខ ២០១៤៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣៤-លោកអនុសេនីយ៍ទោ	អ៊ុយ	គឹមឡី	អត្តលេខ ២៩៨១៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៣៥-លោកអនុសេនីយ៍ទោ	ហាស	ពិសិដ្ឋ	អត្តលេខ ៦៧១៣៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៣៦-លោកអនុសេនីយ៍ទោ	ម៉ុង	ជ	អត្តលេខ ២២៣៣២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៣៧-លោកអនុសេនីយ៍ទោ	សយ	សុទ្ធា	អត្តលេខ ៦៥៩២២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៣៨-លោកអនុសេនីយ៍ទោ	អ៊ុយ	អិល	អត្តលេខ ៦៣៦៣៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៣៩-លោកអនុសេនីយ៍ទោ	ចាន់	ម៉ិ	អត្តលេខ ២២៣៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤០-លោកអនុសេនីយ៍ទោ	ឈាន	សុផល	អត្តលេខ ២២៤១៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៤១-លោកអនុសេនីយ៍ទោ	ពៅ	សុខន្ទ្រានី	អត្តលេខ ៤៣៣១៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
១៤២-លោកអនុសេនីយ៍ទោ	យី	ឆន្ទា	អត្តលេខ ១៩៦៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤៣-លោកអនុសេនីយ៍ទោ	នង	ចាន់	អត្តលេខ ២៨៩៥៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤៤-លោកអនុសេនីយ៍ទោ	ជា	សុខា	អត្តលេខ ៤៥៧៣៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

១៤៥-លោកអនុសេនីយ៍ទោ	កែវ ចន្ទា	អត្តលេខ ៤៥៨១៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤៦-លោកអនុសេនីយ៍ទោ	លឹម គឹម	អត្តលេខ ៦៨០៥៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៤៧-លោកអនុសេនីយ៍ទោ	សាន់ ចាន់សែន	អត្តលេខ ៦២៣៨០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
១៤៨-លោកអនុសេនីយ៍ទោ	ហ៊ុន សុខហ៊ុន	អត្តលេខ ៦២៧៦០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៤៩-លោកអនុសេនីយ៍ទោ	ត្រាំ លឹម	អត្តលេខ ២៩១៨៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៥០-លោកអនុសេនីយ៍ទោ	លឹម សារ៉ា	អត្តលេខ ២០០៤៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៥១-លោកអនុសេនីយ៍ទោ	សៅ សុខា	អត្តលេខ ៧២៧២៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៥២-លោកស្រីអនុសេនីយ៍ទោ	រោ ចាន់រី	អត្តលេខ ៧១៦៧៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៥៣-លោកស្រីអនុសេនីយ៍ទោ	យឹម សុដារុន	អត្តលេខ ៦១១០១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៥៤-លោកអនុសេនីយ៍ទោ	សុខ ចុន្ទាវ៉ាន	អត្តលេខ ៦៧២២៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៥៥-លោកអនុសេនីយ៍ទោ	វ៉ាន់ ឡឿន	អត្តលេខ ១៨២៨១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
១៥៦-លោកអនុសេនីយ៍ទោ	យ៉េង ម៉ាម៉	អត្តលេខ ៦៧៤៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៥៧-លោកអនុសេនីយ៍ទោ	ឡឿន សារ៉ាត់	អត្តលេខ ៦៦២៩៦	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៥៨-លោកអនុសេនីយ៍ទោ	សត្យា រ៉ូម៉េម៉ូ	អត្តលេខ ៦០៣០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៥៩-លោកអនុសេនីយ៍ទោ	គួន ចុន្ទី	អត្តលេខ ៧០៥៤៤	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
១៦០-លោកអនុសេនីយ៍ទោ	កែ សុផ័ន	អត្តលេខ ៤៥៧៧០	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៦១-លោកអនុសេនីយ៍ទោ	ហាន់ ឡែម	អត្តលេខ ៧១៧៥៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
១៦២-លោកអនុសេនីយ៍ទោ	យ៉ាន់ សារ៉ា	អត្តលេខ ១៩០១៥	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៦៣-លោកអនុសេនីយ៍ទោ	ពៅ ចិន្តា	អត្តលេខ ២៥៤០១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦៤-លោកអនុសេនីយ៍ទោ	ឡឿ ឡន	អត្តលេខ ២៥៤៨៩	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦៥-លោកអនុសេនីយ៍ទោ	សូ ស្ម័គ្រ	អត្តលេខ ១៨៨៨៤	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
១៦៦-លោកអនុសេនីយ៍ទោ	រេ សេងតាព	អត្តលេខ ៤៧៤២០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៦៧-លោកអនុសេនីយ៍ទោ	សេង សឿន	អត្តលេខ ៤៦៧៨៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៦៨-លោកអនុសេនីយ៍ទោ	ម៉ក់ មូរ៉ា	អត្តលេខ ៤៧៤១៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៦៩-លោកអនុសេនីយ៍ទោ	ស្ទី លឹម	អត្តលេខ ៤៧៤៥៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧០-លោកអនុសេនីយ៍ទោ	ហ្វូ រេងលី	អត្តលេខ ៥៩១៧៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧១-លោកអនុសេនីយ៍ទោ	ជុក ឌីណេត	អត្តលេខ ៦២៦០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧២-លោកអនុសេនីយ៍ទោ	ហ្សុន ខេមរ៉ាត	អត្តលេខ ២៧៧២៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧៣-លោកស្រីអនុសេនីយ៍ទោ	សេន ត្រីនិម	អត្តលេខ ៦៩២៥៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
១៧៤-លោកអនុសេនីយ៍ទោ	ឡឿន សុពល	អត្តលេខ ២៩៩៨៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

១៧៥-លោកអនុសេនីយ៍ទោ	ស្នួន សាវ៉ាត	អត្តលេខ ៤៤៩៧២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៧៦-លោកអនុសេនីយ៍ទោ	ឌុប ភុសឈ្យ	អត្តលេខ ២៩៥៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៧៧-លោកអនុសេនីយ៍ទោ	ស្រី សេរីភ័ណ្ឌ	អត្តលេខ ២៩៧២៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៧៨-លោកអនុសេនីយ៍ទោ	ញឹក សុខុន	អត្តលេខ ៦២៧៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៧៩-លោកអនុសេនីយ៍ទោ	ចក់ វណ្ណារ៉េត	អត្តលេខ ៧២០០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
១៨០-លោកអនុសេនីយ៍ទោ	ឡោម ឈឿត	អត្តលេខ ២២១៥៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨១-លោកអនុសេនីយ៍ទោ	គុជ បុផា	អត្តលេខ ៤៣៩៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨២-លោកអនុសេនីយ៍ទោ	កែវ វិបុល	អត្តលេខ ៧០៣១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៣-លោកអនុសេនីយ៍ទោ	សរ សំណាង	អត្តលេខ ៦៣៦២៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៤-លោកអនុសេនីយ៍ទោ	ស៊ីន ភុសឈ	អត្តលេខ ៥៦៥៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៥-លោកអនុសេនីយ៍ទោ	ឈឿង គឹមសុខ	អត្តលេខ ៤៣៦៨៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៦-លោកអនុសេនីយ៍ទោ	ឈឿង គឹមសាង	អត្តលេខ ២២៤៥០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៧-លោកអនុសេនីយ៍ទោ	ញ៉ែម បូរី	អត្តលេខ ៦៧១៣៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៨-លោកស្រីអនុសេនីយ៍ទោ	ជួន អេនា	អត្តលេខ ១៩៨៦០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៨៩-លោកស្រីអនុសេនីយ៍ទោ	លាប ជានី	អត្តលេខ ៥៩៣៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩០-លោកអនុសេនីយ៍ទោ	ត្រាំ ភីត	អត្តលេខ ២២០១៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩១-លោកអនុសេនីយ៍ទោ	ម៉ែន សាវ៉ាង	អត្តលេខ ១៩៩១៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩២-លោកអនុសេនីយ៍ទោ	ម៉ែន សារិទ្ធ	អត្តលេខ ២២៤០៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩៣-លោកស្រីអនុសេនីយ៍ទោ	វណ្ណា វណ្ណៈ	អត្តលេខ ៦៩៨៦៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩៤-លោកអនុសេនីយ៍ទោ	វិញ្ញា វិបុល	អត្តលេខ ២២៤១៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩៥-លោកអនុសេនីយ៍ទោ	ម៉ែន សំបូរ	អត្តលេខ ៦២២៨៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩៦-លោកអនុសេនីយ៍ទោ	អ៊ុំង លាមស្រីង	អត្តលេខ ៧០៤៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
១៩៧-លោកអនុសេនីយ៍ទោ	ឃួន តារ៉ា	អត្តលេខ ២៩០៨៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
១៩៨-លោកអនុសេនីយ៍ទោ	ផាន់ សុវណ្ណ	អត្តលេខ ៥៤៦៨៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
១៩៩-លោកអនុសេនីយ៍ទោ	ជាំ សុគន្ធ	អត្តលេខ ៤៥៨១០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២០០-លោកអនុសេនីយ៍ទោ	នាយ ឡេង	អត្តលេខ ២៣២១៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២០១-លោកអនុសេនីយ៍ទោ	គ្រួច ចាសនា	អត្តលេខ ៦០៤៦១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២០២-លោកស្រីអនុសេនីយ៍ទោ	ហ៊ុម ឈុនឡាយ	អត្តលេខ ៦៦៣៩២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២០៣-លោកអនុសេនីយ៍ទោ	កែវ ពេញជុំ	អត្តលេខ ២៩៣៨៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២០៤-លោកអនុសេនីយ៍ទោ	ទេព វិទ្យា	អត្តលេខ ២៩១៥៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

២០៥-លោកអនុសេនីយ៍ទោ	វិទ្យា អក្សរ	អត្តលេខ ៦៥១៦៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២០៦-លោកអនុសេនីយ៍ទោ	ពេញ សំណាង	អត្តលេខ ៦៤៤០៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២០៧-លោកអនុសេនីយ៍ទោ	សាត សំរោង	អត្តលេខ ២៨៦៥៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២០៨-លោកអនុសេនីយ៍ទោ	ដំរី មូរ៉ា	អត្តលេខ ៦២៥៤៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២០៩-លោកអនុសេនីយ៍ទោ	ថង សុគន្ធិវិទ្យា	អត្តលេខ ៧៣១៧៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២១០-លោកអនុសេនីយ៍ទោ	មូរី មុនីមិត្រា	អត្តលេខ ៧២០២៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២១១-លោកអនុសេនីយ៍ទោ	តាន់ គឹមលេង	អត្តលេខ ៥៥៧៩៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២១២-លោកអនុសេនីយ៍ទោ	ទុំ សាវេន	អត្តលេខ ៤៦២៣២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
២១៣-លោកអនុសេនីយ៍ទោ	សេង សរសើរ	អត្តលេខ ៦១០៥៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
២១៤-លោកអនុសេនីយ៍ទោ	ឃ្មុំ រ៉ា	អត្តលេខ ២០១៣២	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២១៥-លោកអនុសេនីយ៍ទោ	ចាន់ សាម៉ុង	អត្តលេខ ២៩៨៩០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២១៦-លោកអនុសេនីយ៍ទោ	ភី សុភ័ក្រ្ត	អត្តលេខ ២៩៨៧៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២១៧-លោកអនុសេនីយ៍ទោ	សន ពុទ្ធជា	អត្តលេខ ៤៨០២៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២១៨-លោកអនុសេនីយ៍ទោ	ប្រាង ឃ្លៀង	អត្តលេខ ២២២៧៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២១៩-លោកអនុសេនីយ៍ទោ	ឡាច ភាព	អត្តលេខ ២២៣៥៥	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២២០-លោកអនុសេនីយ៍ទោ	អេង សុវណ្ណា	អត្តលេខ ១៨៨២៤	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២២១-លោកអនុសេនីយ៍ទោ	អ៊ុក ភ័ក្ត្រា	អត្តលេខ ៦៤០៧០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២២-លោកអនុសេនីយ៍ទោ	ឌុន លីណា	អត្តលេខ ៦៧៣៥៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៣-លោកអនុសេនីយ៍ទោ	ម៉ង់ សេរ៉ា	អត្តលេខ ៧៤៤៣៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៤-លោកអនុសេនីយ៍ទោ	លេ លាង	អត្តលេខ ៦៤០១២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៥-លោកអនុសេនីយ៍ទោ	ឃាង ឡាឌុយ	អត្តលេខ ៧៦៧៧៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៦-លោកអនុសេនីយ៍ទោ	វិណ មូរីរ៉ា	អត្តលេខ ៧២៧៩០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៧-លោកអនុសេនីយ៍ទោ	ទេព ពិទ្ធក្ស	អត្តលេខ ៦២០៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៨-លោកអនុសេនីយ៍ទោ	អេង គឹមហេង	អត្តលេខ ៦៣៩៩៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២២៩-លោកអនុសេនីយ៍ទោ	កក់ សុវណ្ណា	អត្តលេខ ៥៩៣៨០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣០-លោកអនុសេនីយ៍ទោ	ស្រី គី	អត្តលេខ ២២៤១៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣១-លោកអនុសេនីយ៍ទោ	អេ សារ៉ូ	អត្តលេខ ៤៣៥៨២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣២-លោកអនុសេនីយ៍ទោ	ឃុត គុនហាម	អត្តលេខ ៧៣០៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៣-លោកអនុសេនីយ៍ទោ	ខឹម ម៉ុនថង	អត្តលេខ ៦៥៨៨៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៤-លោកអនុសេនីយ៍ទោ	ឃៀង មុរៈ	អត្តលេខ ៧០៣៩៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

២៣៥-លោកអនុសេនីយ៍ទោ	ហាម សុឆារ៉ា	អត្តលេខ ៥៥៥៧០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៦-លោកអនុសេនីយ៍ទោ	អ៊ុន សុភាព	អត្តលេខ ៣៥៧៥៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៧-លោកអនុសេនីយ៍ទោ	ណាម សាវ៉ាតា	អត្តលេខ ៧៣០៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៨-លោកអនុសេនីយ៍ទោ	ឌុំន ជានី	អត្តលេខ ២២១៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៣៩-លោកអនុសេនីយ៍ទោ	សយ ជារី	អត្តលេខ ៦៥៩១៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤០-លោកអនុសេនីយ៍ទោ	ឌឹម សុភី	អត្តលេខ ៧០៤០៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤១-លោកអនុសេនីយ៍ទោ	ហាម ចាសនា	អត្តលេខ ២២២០២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៤២-លោកអនុសេនីយ៍ទោ	កុយ ផាឡី	អត្តលេខ ៦៥៧៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៤៣-លោកស្រីអនុសេនីយ៍ទោ	ជឹម សុភាព	អត្តលេខ ៦២៧៧២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៤៤-លោកអនុសេនីយ៍ទោ	ម៉ុំ វិឌ្ឍី	អត្តលេខ ៥៩៨៧៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៤៥-លោកអនុសេនីយ៍ទោ	យេង រ៉េន	អត្តលេខ ៧១២០៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៤៦-លោកអនុសេនីយ៍ទោ	កៅ ឈី	អត្តលេខ ៧១២០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៤៧-លោកអនុសេនីយ៍ទោ	ឈី មួយឡេង	អត្តលេខ ៦៩៥៦៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៤៨-លោកអនុសេនីយ៍ត្រី	ឯម សាធិត	អត្តលេខ ៤៧៤៣០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៤៩-លោកអនុសេនីយ៍ត្រី	គួច ឆៀន	អត្តលេខ ៤៧១២៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៥០-លោកស្រីអនុសេនីយ៍ត្រី	សួរ ផល្លី	អត្តលេខ ៤៧៦០៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៥១-លោកអនុសេនីយ៍ត្រី	ឈុន សាខន	អត្តលេខ ៤៧៩៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៥២-លោកអនុសេនីយ៍ត្រី	វិន ខេមរៈ	អត្តលេខ ៤៥៥៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៥៣-លោកអនុសេនីយ៍ត្រី	ព្រ័យ សុឆារិន្ទ	អត្តលេខ ៥៣៨៩៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៥៤-លោកអនុសេនីយ៍ត្រី	ឆៀន ម៉ាម៉	អត្តលេខ ៤៥២៧៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៥៥-លោកអនុសេនីយ៍ត្រី	ជិត សុខេម	អត្តលេខ ៦១៦០៨	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៥៦-លោកអនុសេនីយ៍ត្រី	សួគ៌ គឹមទាង	អត្តលេខ ៤៦០១៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៥៧-លោកអនុសេនីយ៍ត្រី	សុន គន	អត្តលេខ ៦៣៧៦៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២៥៨-លោកអនុសេនីយ៍ត្រី	ខែម ភារិន្ទ	អត្តលេខ ៦៦០១៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
២៥៩-លោកអនុសេនីយ៍ត្រី	សុខ សុណា	អត្តលេខ ៤៩៨៣៩	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
២៦០-លោកអនុសេនីយ៍ត្រី	នុន សុផាណា	អត្តលេខ ៥៣២៩២	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
២៦១-លោកអនុសេនីយ៍ត្រី	កាន់ សំណាង	អត្តលេខ ៦១០៩៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៦២-លោកស្រីអនុសេនីយ៍ត្រី	ហុច សុភាព	អត្តលេខ ៥៧១៤១	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៦៣-លោកអនុសេនីយ៍ត្រី	ស៊ី លំនោន	អត្តលេខ ៤៩០៧៧	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
២៦៤-លោកអនុសេនីយ៍ត្រី	អែល ភាព	អត្តលេខ ៥០០៨៥	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

២៦៥-លោកអនុសេនីយ៍ត្រី	ម៉ន លីដា	អគ្គលេខ ៧១៦២៣	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៦៦-លោកអនុសេនីយ៍ត្រី	សុខ ម៉ីនឡែង	អគ្គលេខ ៥៥៧៨០	នាយផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៦៧-លោកអនុសេនីយ៍ត្រី	ម៉េ ស៊ីណា	អគ្គលេខ ៤៩៤៥០	ប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
២៦៨-លោកអនុសេនីយ៍ត្រី	ធីម សុផា	អគ្គលេខ ៤៧៦៤១	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៦៩-លោកអនុសេនីយ៍ត្រី	សៅ គុណ	អគ្គលេខ ៥០៣២២	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
២៧០-លោកអនុសេនីយ៍ត្រី	អម សុផារិទ្ធ	អគ្គលេខ ៤២៣១៣	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
២៧១-លោកអនុសេនីយ៍ត្រី	បាទ ម៉ីនសំណាង	អគ្គលេខ ៧៦៦៧១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
២៧២-លោកស្រីអនុសេនីយ៍ត្រី	ហេង អាយហ៊ី	អគ្គលេខ ៧៥៣១០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៣-លោកស្រីអនុសេនីយ៍ត្រី	កែវ ម៉ាឡែ	អគ្គលេខ ៧៥៣១១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៤-លោកអនុសេនីយ៍ត្រី	ម៉ួន សុខាន់	អគ្គលេខ ៧៥៣១៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៥-លោកស្រីអនុសេនីយ៍ត្រី	ខែ ចន្ទធារី	អគ្គលេខ ៧៥៤៤៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៦-លោកអនុសេនីយ៍ត្រី	ធីម ម៉ីនឡែង	អគ្គលេខ ៦៩៣០៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៧-លោកស្រីអនុសេនីយ៍ត្រី	សំរោត សុភារត្នី	អគ្គលេខ ៦៧៤៧៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៨-លោកស្រីអនុសេនីយ៍ត្រី	ខុន សម្បូស្ស	អគ្គលេខ ៧៥៣១៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៧៩-លោកអនុសេនីយ៍ត្រី	ស សុភល	អគ្គលេខ ៧៥៤០០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៨០-លោកអនុសេនីយ៍ត្រី	ឈឹម ថៃ	អគ្គលេខ ៤៧៤៧៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៨១-លោកអនុសេនីយ៍ត្រី	ស៊ឹម សុំ	អគ្គលេខ ៤៧០៩៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៨២-លោកស្រីអនុសេនីយ៍ត្រី	រ៉ុំ ណារី	អគ្គលេខ ៤៧០៩២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
២៨៣-លោកអនុសេនីយ៍ត្រី	ជាង ឧស៊ីនណារក្ស	អគ្គលេខ ៧៣៨២២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៤-លោកអនុសេនីយ៍ត្រី	ឈឹក ណាត	អគ្គលេខ ២៤៩២៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៥-លោកអនុសេនីយ៍ត្រី	ឆឹម ឡូ	អគ្គលេខ ៦៤០១៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៦-លោកអនុសេនីយ៍ត្រី	នួន សុផុន	អគ្គលេខ ៤៥០២១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
២៨៧-លោកអនុសេនីយ៍ត្រី	ឡោង ឡាំ	អគ្គលេខ ៤៣៨៥៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៨-លោកអនុសេនីយ៍ត្រី	ធីប វិបុល	អគ្គលេខ ៦៥៩២០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៨៩-លោកអនុសេនីយ៍ត្រី	គុយ ជេកាល់	អគ្គលេខ ៧០៣៥២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩០-លោកអនុសេនីយ៍ត្រី	អ៊ុំ ចាន់រ៉េន	អគ្គលេខ ៧០៣៤៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩១-លោកអនុសេនីយ៍ត្រី	ឌី វីរៈ	អគ្គលេខ ៧០៣៥០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
២៩២-លោកស្រីអនុសេនីយ៍ត្រី	ធី សៅដា	អគ្គលេខ ៧៤៩៥៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
២៩៣-លោកអនុសេនីយ៍ត្រី	ម៉េ សុគ្រី	អគ្គលេខ ៦៩៧៥៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៩៤-លោកអនុសេនីយ៍ត្រី	អ៊ុំ សុភាព	អគ្គលេខ ៤៨៧៩៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

25

២៩៥-លោកអនុសេនីយ៍ត្រី	ឡឹក សោភ័ណ្ឌ	អត្តលេខ ៤៨៨៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៩៦-លោកអនុសេនីយ៍ត្រី	ឡៀង មុនថន	អត្តលេខ ៥៣១៦៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៩៧-លោកអនុសេនីយ៍ត្រី	សំ មណ្ឌល	អត្តលេខ ៤៩០០៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
២៩៨-លោកអនុសេនីយ៍ត្រី	ចាន់ ឡោ	អត្តលេខ ៤៥៨២៩	អនុប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
២៩៩-លោកអនុសេនីយ៍ត្រី	សុខ និមល	អត្តលេខ ៧០៦២៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣០០-លោកអនុសេនីយ៍ត្រី	ឡឿ សុផាត	អត្តលេខ ៤៥៨៦៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣០១-លោកអនុសេនីយ៍ត្រី	កន កែវឧត្តម	អត្តលេខ ៥៨៧៤៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣០២-លោកអនុសេនីយ៍ត្រី	ផែន ប្រុស	អត្តលេខ ៧៥៧៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣០៣-លោកអនុសេនីយ៍ត្រី	សាវ សុភក្តិ	អត្តលេខ ៧១១០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
៣០៤-លោកអនុសេនីយ៍ត្រី	លី គឹមលាង	អត្តលេខ ៦០៥១៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣០៥-លោកអនុសេនីយ៍ត្រី	ឡៀង ធិត្យមិនា	អត្តលេខ ៦៣៩៤០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣០៦-លោកអនុសេនីយ៍ត្រី	អិក ណារ៉ាត	អត្តលេខ ៦០៤៨៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៣០៧-លោកអនុសេនីយ៍ត្រី	ជា ស៊ីថា	អត្តលេខ ៦៦០៧៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៣០៨-លោកអនុសេនីយ៍ត្រី	អ៊ិន សាម៉េន	អត្តលេខ ៥៧២២០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៣០៩-លោកអនុសេនីយ៍ត្រី	ហួត លៀងឌុយ	អត្តលេខ ៦៧៣០២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣១០-លោកអនុសេនីយ៍ត្រី	អ៊ុំ វិរៈ	អត្តលេខ ៧១២២៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣១១-លោកអនុសេនីយ៍ត្រី	ជា ធិដ្ឋាន	អត្តលេខ ៤២៤២៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣១២-លោកអនុសេនីយ៍ត្រី	សុខ ឌុល	អត្តលេខ ៤២៣៩៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣១៣-លោកអនុសេនីយ៍ត្រី	ហាវ ហេង	អត្តលេខ ៧៦៤៥៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣១៤-លោកអនុសេនីយ៍ត្រី	ចេក សីហា	អត្តលេខ ៥៦៨៧៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣១៥-លោកអនុសេនីយ៍ត្រី	ចាន់ ណាត	អត្តលេខ ៤៥២០០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣១៦-លោកអនុសេនីយ៍ត្រី	ត្រួប ញឹក	អត្តលេខ ៥០០៨៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣១៧-លោកអនុសេនីយ៍ត្រី	ហាន់ ឃ្វាន	អត្តលេខ ៧២៩១២	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ
៣១៨-លោកអនុសេនីយ៍ត្រី	ឡាយ ឆាំ	អត្តលេខ ៤៣៧៧៧	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣១៩-លោកអនុសេនីយ៍ត្រី	ជិម សុភ័ក្ត្រ	អត្តលេខ ៥៩៤៦១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣២០-លោកអនុសេនីយ៍ត្រី	រោក សុភ័ក្ត្រ	អត្តលេខ ៦២២៩៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣២១-លោកអនុសេនីយ៍ត្រី	អុំ ហុន	អត្តលេខ ៤៨៧៣៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣២២-លោកអនុសេនីយ៍ត្រី	ឡៀង វ៉ាត	អត្តលេខ ៤២៣៧៤	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣២៣-លោកអនុសេនីយ៍ត្រី	ណារ៉ា ស៊ីតារា	អត្តលេខ ៧៧៣៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣២៤-លោកអនុសេនីយ៍ត្រី	លាង សុវណ្ណារត្ន	អត្តលេខ ៧៧២២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

25

៣២៥-លោកអនុសេនីយ៍ត្រី	ឈាង មុនីឡូ	អត្តលេខ ៧៥២១០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
៣២៦-លោកអនុសេនីយ៍ត្រី	ម៉ាត់ ប្រសិស្ស	អត្តលេខ ៧៤៨២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣២៧-លោកអនុសេនីយ៍ត្រី	គង់ ប័ន្ទរក្សា	អត្តលេខ ៧៥៤៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣២៨-លោកអនុសេនីយ៍ត្រី	និល ជារ៉ូ	អត្តលេខ ៧៦០៦៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣២៩-លោកអនុសេនីយ៍ត្រី	មៀង សុខធីត	អត្តលេខ ៧៤៧៣៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣០-លោកអនុសេនីយ៍ត្រី	កែវ ផល្លា	អត្តលេខ ៧៦៥៥៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣១-លោកអនុសេនីយ៍ត្រី	ម៉េត សុផល	អត្តលេខ ៧៦៨៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣២-លោកអនុសេនីយ៍ត្រី	គឹម សុភណ្ឌ	អត្តលេខ ៧៤១៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៣-លោកអនុសេនីយ៍ត្រី	ជ័យ សុធារស	អត្តលេខ ៧៦៦៥១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៣៣៤-លោកអនុសេនីយ៍ត្រី	ប្រាសា ហ៊ុយ	អត្តលេខ ៧៤៤៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៥-លោកអនុសេនីយ៍ត្រី	ម៉េង ពិសិដ្ឋ	អត្តលេខ ៧៤៤២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៣៣៦-លោកអនុសេនីយ៍ត្រី	ម៉ែន សុខហៀង	អត្តលេខ ៥៥៣៤១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៣៧-លោកអនុសេនីយ៍ត្រី	សុខ រោគ	អត្តលេខ ៦៧៦២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៣៨-លោកអនុសេនីយ៍ត្រី	កែវ ផល្លា	អត្តលេខ ៧៦៨៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៣៩-លោកអនុសេនីយ៍ត្រី	យុន សុជាតិ	អត្តលេខ ៧៦៧២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៤០-លោកអនុសេនីយ៍ត្រី	សារ៉េត យុទ្ធចី	អត្តលេខ ៧៦៨៨២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៤១-លោកអនុសេនីយ៍ត្រី	អ៊ឹម ជាតិ	អត្តលេខ ៤០៧៣២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៤២-លោកអនុសេនីយ៍ត្រី	ផុន យូម៉េង	អត្តលេខ ៧៦៨៨៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
៣៤៣-លោកស្រីអនុសេនីយ៍ត្រី	មាស ម៉ាឡា	អត្តលេខ ៧៥៣៦៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៤៤-លោកស្រីអនុសេនីយ៍ត្រី	ចន់ ជានីល	អត្តលេខ ៧៥៣១៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៤៥-លោកស្រីអនុសេនីយ៍ត្រី	ពុំ លីម៉ា	អត្តលេខ ៧៥៣១២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៣៤៦-លោកអនុសេនីយ៍ត្រី	ផាយ ម៉ង់	អត្តលេខ ៧២៣៧១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៧-លោកអនុសេនីយ៍ត្រី	អ៊ុំ ចន្ទនា	អត្តលេខ ៤៥០២៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៨-លោកអនុសេនីយ៍ត្រី	វ៉ាន់ ហុន	អត្តលេខ ៥៤៧៣៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៤៩-លោកស្រីអនុសេនីយ៍ត្រី	សុរ សំរោង	អត្តលេខ ៤៥០៥៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥០-លោកអនុសេនីយ៍ត្រី	នាន់ នាង	អត្តលេខ ៤៥២៤៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥១-លោកអនុសេនីយ៍ត្រី	គង់ សោភ័ណភារៈ	អត្តលេខ ៦៤០២១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥២-លោកអនុសេនីយ៍ត្រី	ហេ វាសនា	អត្តលេខ ៧៦០០៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥៣-លោកស្រីអនុសេនីយ៍ត្រី	ម៉ាន់ សាន	អត្តលេខ ៤៥០៦៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៣៥៤-លោកអនុសេនីយ៍ត្រី	លី អេន:	អត្តលេខ ៧២៨១៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

៣៥៥-លោកអនុសេនីយ៍ត្រី	ថាម	ជិនហាវ	អត្តលេខ ៤៣៩២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៦-លោកអនុសេនីយ៍ត្រី	ហិរម	វណ្ណា	អត្តលេខ ៧០៣២២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៧-លោកអនុសេនីយ៍ត្រី	វិក	នៃ	អត្តលេខ ៤៤១៦២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៨-លោកអនុសេនីយ៍ត្រី	សៀង	លី	អត្តលេខ ៤៤២២៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៥៩-លោកស្រីអនុសេនីយ៍ត្រី	ជឹម	សេរី	អត្តលេខ ៧៦៤៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦០-លោកអនុសេនីយ៍ត្រី	ចេង	ជួនសុវណ្ណៈ	អត្តលេខ ៧៣០៧៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦១-លោកអនុសេនីយ៍ត្រី	ឌី	ឧត្តម	អត្តលេខ ៧៦៣៩៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦២-លោកស្រីអនុសេនីយ៍ត្រី	ហ៊ុន	មីមី	អត្តលេខ ៧៦៤៩៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៣-លោកអនុសេនីយ៍ត្រី	យឿង	ឡោ	អត្តលេខ ៦២២៨៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៤-លោកអនុសេនីយ៍ត្រី	ណាន	មូរី	អត្តលេខ ៦២២៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៥-លោកអនុសេនីយ៍ត្រី	ទូ	ឡោ	អត្តលេខ ៧០៣៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៦-លោកអនុសេនីយ៍ត្រី	អុន	សម្ពុស្ស	អត្តលេខ ៧០៥៣១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៧-លោកស្រីអនុសេនីយ៍ត្រី	ហាវ	សុខីណា	អត្តលេខ ៧៦៣៩២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៨-លោកអនុសេនីយ៍ត្រី	យុត	គុចហាន់	អត្តលេខ ៦៩៩៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៦៩-លោកអនុសេនីយ៍ត្រី	ចេង	ស៊ីណាវ៉ូ	អត្តលេខ ៤៣៩៥៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧០-លោកអនុសេនីយ៍ត្រី	យុត	គុចហូ	អត្តលេខ ៦៩៩២២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧១-លោកអនុសេនីយ៍ត្រី	មៀង	សុមិត្រា	អត្តលេខ ៧០៣៦៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧២-លោកអនុសេនីយ៍ត្រី	សុខ	សាមិត្ត	អត្តលេខ ៤៣៦៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៣-លោកអនុសេនីយ៍ត្រី	គន្ធី	គឹមហុន	អត្តលេខ ៦៦៨៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៤-លោកអនុសេនីយ៍ត្រី	ម៉ែន	អេនា	អត្តលេខ ៧៦៥២០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៥-លោកស្រីអនុសេនីយ៍ត្រី	ឈួយ	សុភាព	អត្តលេខ ៧៦៣៨៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៦-លោកអនុសេនីយ៍ត្រី	សុខ	វ៉ាន់ដា	អត្តលេខ ៥៩១៥១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៧-លោកអនុសេនីយ៍ត្រី	សុខ	ហុចត្រី	អត្តលេខ ៧៦៣៧៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៨-លោកស្រីអនុសេនីយ៍ត្រី	អ៊ុយ	ហួតមុនី	អត្តលេខ ៧៣០៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៧៩-លោកអនុសេនីយ៍ត្រី	ឯក	ឌុន	អត្តលេខ ៤៣៦១៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៨០-លោកអនុសេនីយ៍ត្រី	ម៉ិញ	តាវ	អត្តលេខ ៦៩៨៣១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៨១-លោកអនុសេនីយ៍ត្រី	សំ	នន់	អត្តលេខ ២៨៧៥៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៣៨២-លោកអនុសេនីយ៍ត្រី	សន	ចាវ	អត្តលេខ ៧៤០២៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៨៣-លោកអនុសេនីយ៍ត្រី	នាង	ម៉ាតិក	អត្តលេខ ៤២៤២២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៤-លោកអនុសេនីយ៍ត្រី	អេម	សុខ	អត្តលេខ ៤២៤២៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង

25

៣៨៥-លោកអនុសេនីយ៍ត្រី	យី	សុខឡើង	អត្តលេខ ៧១១៦៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៦-លោកអនុសេនីយ៍ត្រី	សេង	នាង	អត្តលេខ ៤២៣៩១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៧-លោកអនុសេនីយ៍ត្រី	ហែម	សុខន	អត្តលេខ ៤២៤១៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៨-លោកអនុសេនីយ៍ត្រី	ចី	សុខន	អត្តលេខ ៤២៤២១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៨៩-លោកអនុសេនីយ៍ត្រី	ច័ន្ទ	សុខន	អត្តលេខ ៤២៤០៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣៩០-លោកអនុសេនីយ៍ត្រី	នីល	សុខជា	អត្តលេខ ៧៤៩០១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៩១-លោកស្រីអនុសេនីយ៍ត្រី	មួន	និមល	អត្តលេខ ៧៤០៨៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៩២-លោកអនុសេនីយ៍ត្រី	ហង់	ហឿន	អត្តលេខ ៥០២៣៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣៩៣-លោកព្រឹទ្ធបាលឯក	ក្រូច	ប៊ុនគូ	អត្តលេខ ៥៥៨១៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៣៩៤-លោកព្រឹទ្ធបាលឯក	ធិត	សុជា	អត្តលេខ ៧៣០៨១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៥-លោកព្រឹទ្ធបាលឯក	ជារ	សុខា	អត្តលេខ ៦៣៦៤៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៦-លោកព្រឹទ្ធបាលឯក	ថន	ប៊ុនធី	អត្តលេខ ៧០៣៥១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៧-លោកព្រឹទ្ធបាលឯក	រឹម	សាឡុច	អត្តលេខ ៥៩៤៧២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៨-លោកព្រឹទ្ធបាលឯក	ជន	រ៉ានី	អត្តលេខ ៧០៤៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៣៩៩-លោកព្រឹទ្ធបាលឯក	ខ័	សាន	អត្តលេខ ៤៤១០៨	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០០-លោកព្រឹទ្ធបាលឯក	ហេង	សុវណ្ណ	អត្តលេខ ៧៣០៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤០១-លោកព្រឹទ្ធបាលឯក	ឈុំ	សុភក្តិ	អត្តលេខ ៥៨៧៨៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤០២-លោកព្រឹទ្ធបាលឯក	ចាន់	ប៊ុនលីន	អត្តលេខ ៥០០៣១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
៤០៣-លោកព្រឹទ្ធបាលឯក	ចាន់	ចាសនា	អត្តលេខ ៣៦៥១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤០៤-លោកព្រឹទ្ធបាលឯក	ជា	តាព	អត្តលេខ ៥៥៩១២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤០៥-លោកព្រឹទ្ធបាលឯក	ខុន	សុចេន	អត្តលេខ ៥៣២១៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤០៦-លោកព្រឹទ្ធបាលឯក	ខៀវ	បញ្ញាវត្ត	អត្តលេខ ៧៣១៧៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤០៧-លោកព្រឹទ្ធបាលឯក	ម៉ែន	និមល	អត្តលេខ ៦៤០៤៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤០៨-លោកព្រឹទ្ធបាលឯក	សេង	លីណាល់	អត្តលេខ ៤៩០៩៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤០៩-លោកព្រឹទ្ធបាលឯក	ស្រីង	ចំរើន	អត្តលេខ ៧១២២១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤១០-លោកព្រឹទ្ធបាលឯក	ភឿន	នៃលី	អត្តលេខ ៧២៨៨២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤១១-លោកព្រឹទ្ធបាលឯក	ស៊ីង	ចន្ទនា	អត្តលេខ ៥០០៨៩	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤១២-លោកព្រឹទ្ធបាលឯក	ឡាំ	សារុន	អត្តលេខ ៤៥២៥០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤១៣-លោកព្រឹទ្ធបាលឯក	ហេង	ណន	អត្តលេខ ៤៥២៤២	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤១៤-លោកព្រឹទ្ធបាលឯក	ឈុត	តោមណា	អត្តលេខ ៦១៥៩៣	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

២៥

៤១៥-លោកព្រឹទ្ធបាលឯក	ខុក	ហ៊ុន	អត្តលេខ ៤៥៥៥១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤១៦-លោកព្រឹទ្ធបាលឯក	ជិ	ម៉ីនណាត	អត្តលេខ ៧០៤៥២	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤១៧-លោកព្រឹទ្ធបាលឯក	ស្នួន	សារិន	អត្តលេខ ៤៥៩៩០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤១៨-លោកព្រឹទ្ធបាលឯក	សេក	ហៀប	អត្តលេខ ៤៦១៦១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤១៩-លោកព្រឹទ្ធបាលឯក	ជិន	រតនា	អត្តលេខ ៦០៧០១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង
៤២០-លោកព្រឹទ្ធបាលឯក	សៅ	សុខហៀង	អត្តលេខ ៤៩១០១	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤២១-លោកព្រឹទ្ធបាលឯក	ចំរើន	ចំរុំ	អត្តលេខ ៥៩៩៣០	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤២២-លោកស្រីព្រឹទ្ធបាលឯក	ពេជ្រ	លក្ខិណា	អត្តលេខ ៧២៨១៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤២៣-លោកស្រីព្រឹទ្ធបាលឯក	ប្រាសា	ចំរើន	អត្តលេខ ៤៥០៩៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤២៤-លោកព្រឹទ្ធបាលឯក	ឡើង	ចន្ទា	អត្តលេខ ៧៣៨៣៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤២៥-លោកព្រឹទ្ធបាលឯក	ម៉ិត	សាឡើង	អត្តលេខ ៤៣៩១០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤២៦-លោកព្រឹទ្ធបាលឯក	ស្នួន	សុយីម	អត្តលេខ ៧០៥០២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤២៧-លោកព្រឹទ្ធបាលឯក	នាង	សីហា	អត្តលេខ ៧៣១០៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤២៨-លោកព្រឹទ្ធបាលឯក	ថន	ម៉ីនឡើង	អត្តលេខ ៧០៣៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤២៩-លោកព្រឹទ្ធបាលឯក	អ៊ុន	ចក្ខុ	អត្តលេខ ៧៣០៨៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣០-លោកព្រឹទ្ធបាលឯក	ម៉ិត	សាមុត	អត្តលេខ ៤៩៨៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣១-លោកព្រឹទ្ធបាលឯក	ហេង	គឹមហៀង	អត្តលេខ ៧០៣៨៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣២-លោកស្រីព្រឹទ្ធបាលឯក	សិន	ស៊ីណា	អត្តលេខ ៧០៣១៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៣-លោកព្រឹទ្ធបាលឯក	ណាយ	មុរី	អត្តលេខ ៧០៣០២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៤-លោកព្រឹទ្ធបាលឯក	សុខ	សក្កា	អត្តលេខ ៧០៣៦៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៥-លោកព្រឹទ្ធបាលឯក	ពាង	ឌីណា	អត្តលេខ ៧០៣៨២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៦-លោកព្រឹទ្ធបាលឯក	អ៊ុន	សាឡើង	អត្តលេខ ៤៤២២០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៧-លោកព្រឹទ្ធបាលឯក	ស្នួន	ហៀង	អត្តលេខ ៤៤២២៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៨-លោកព្រឹទ្ធបាលឯក	ហ៊ុន	ហ្វូរ	អត្តលេខ ៤៣៩៨៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៣៩-លោកព្រឹទ្ធបាលឯក	អ៊ុន	ម៉ុន	អត្តលេខ ៥១៣៦៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤០-លោកព្រឹទ្ធបាលឯក	ប្រាសា	សាឡើង	អត្តលេខ ៥១៣៧៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤១-លោកព្រឹទ្ធបាលឯក	យុត	សារិទ្ធ	អត្តលេខ ៥១៣៧៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤២-លោកព្រឹទ្ធបាលឯក	ហៀង	ព្រឿង	អត្តលេខ ៧០៥២៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤៣-លោកព្រឹទ្ធបាលឯក	ឡើង	តុឌី	អត្តលេខ ៧០៥២៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៤៤-លោកព្រឹទ្ធបាលឯក	រ័ត្ន	ចន្ទា	អត្តលេខ ៤៨៩៥៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

៤៤៥-លោកព្រឹទ្ធបាលឯក	ឡឹក ចន្ទនា	អត្តលេខ ៤៨៩៧៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៤៦-លោកព្រឹទ្ធបាលឯក	ម៉ែន សុគន្ធា	អត្តលេខ ៤៨៧៨៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៤៧-លោកព្រឹទ្ធបាលឯក	គង់ សុផា	អត្តលេខ ៥៥៨៩៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤៤៨-លោកព្រឹទ្ធបាលឯក	ច័ន្ទ ពៅចម្បង	អត្តលេខ ៧៣១៨០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៤៩-លោកព្រឹទ្ធបាលឯក	ពៅ ពុយ	អត្តលេខ ៤២៣១៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤៥០-លោកព្រឹទ្ធបាលឯក	ប្រេស ឆា	អត្តលេខ ៧០៦០៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៥១-លោកព្រឹទ្ធបាលឯក	ម៉ិស សំ	អត្តលេខ ៦០៣៥៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៥២-លោកព្រឹទ្ធបាលទោ	យាន សារី	អត្តលេខ ៦០២១៧	នាយប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៥៣-លោកព្រឹទ្ធបាលទោ	ឡើង ធុច	អត្តលេខ ៦១៥១៣	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៥៤-លោកព្រឹទ្ធបាលទោ	ឱក សំរស់	អត្តលេខ ៥៩៣៩០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៥៥-លោកព្រឹទ្ធបាលទោ	យ៉ែង ម៉ីនណា	អត្តលេខ ៥៨៨០៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
៤៥៦-លោកព្រឹទ្ធបាលទោ	ព្រំ ធុន្ទី	អត្តលេខ ៥៧១៨០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៥៧-លោកព្រឹទ្ធបាលទោ	ស្រី ចល័ត្តនា	អត្តលេខ ៥៥៨៤១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៥៨-លោកព្រឹទ្ធបាលទោ	ច័ន្ទ សុភារុណ	អត្តលេខ ៥៥៨២២	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៥៩-លោកពលបាលឯក	ហួត យាន	អត្តលេខ ៦១១៣៧	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៦០-លោកព្រឹទ្ធបាលទោ	ហ៊ុម លីឡា	អត្តលេខ ៦៦១៧៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៤៦១-លោកស្រីព្រឹទ្ធបាលទោ	ភាគ សុខា	អត្តលេខ ៦០៣៨៤	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៦២-លោកស្រីព្រឹទ្ធបាលទោ	ផាន់ សុភាព	អត្តលេខ ៦០៤៣១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៦៣-លោកព្រឹទ្ធបាលទោ	កៅ ម៉ាញ	អត្តលេខ ៦៤១២០	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៦៤-លោកព្រឹទ្ធបាលទោ	មែ សុចិត្តា	អត្តលេខ ៦៨២១១	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៦៥-លោកព្រឹទ្ធបាលទោ	គិន សំលី	អត្តលេខ ៧០៦០៥	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៦៦-លោកព្រឹទ្ធបាលទោ	អ៊ុយ ឡៃ	អត្តលេខ ៤៥៥៤៦	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៦៧-លោកព្រឹទ្ធបាលទោ	កុយ មុន្នី	អត្តលេខ ៦០១៥៨	នាយរងប៉ុស្តិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៦៨-លោកស្រីព្រឹទ្ធបាលទោ	គា ម៉ូលីកា	អត្តលេខ ៧៥៥៩៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤៦៩-លោកព្រឹទ្ធបាលទោ	សៀក ទេវីន	អត្តលេខ ៧៥៤២២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤៧០-លោកព្រឹទ្ធបាលទោ	សុខ ស៊ាត	អត្តលេខ ៥៩១៩៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
៤៧១-លោកព្រឹទ្ធបាលទោ	ស្នួន ឧត្តម	អត្តលេខ ៧៣៨៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
៤៧២-លោកព្រឹទ្ធបាលទោ	ម៉ុម ចន្ទី	អត្តលេខ ៤៣១៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៣-លោកស្រីព្រឹទ្ធបាលទោ	សុចិត្តសុម៉ាលី	អត្តលេខ ៧៦៤៣១	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៤-លោកស្រីព្រឹទ្ធបាលទោ	រោត គុណសុខា	អត្តលេខ ៧៦៥៧៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

៦

៤៧៥-លោកព្រឹទ្ធបាលទោ	ក្រុម	ចាន់ថន	អត្តលេខ	៦៣៦៤៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៦-លោកស្រីព្រឹទ្ធបាលទោ	ម៉ែន	សុយ៉ាឈីន	អត្តលេខ	៧៦៤០៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៧-លោកព្រឹទ្ធបាលទោ	ឡេង	ប័ន្ទឫទ្ធិ	អត្តលេខ	៧៧៥៩២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៨-លោកព្រឹទ្ធបាលទោ	សុខា	ស៊ីថា	អត្តលេខ	៧៦៤៣០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៧៩-លោកព្រឹទ្ធបាលទោ	យ៉ែម	សុគា	អត្តលេខ	៧៦៥៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨០-លោកព្រឹទ្ធបាលទោ	លី	ប័ន្ទគ្រីស្ទា	អត្តលេខ	៧៦២៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨១-លោកព្រឹទ្ធបាលទោ	ហៀង	ហៀង	អត្តលេខ	៥៩៣៩៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨២-លោកព្រឹទ្ធបាលទោ	យ៉ឹម	បំណាង	អត្តលេខ	៥៩៤០០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៣-លោកព្រឹទ្ធបាលទោ	ឈុន	ចន្ទធា	អត្តលេខ	៤៤១៧៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៤-លោកស្រីព្រឹទ្ធបាលទោ	ឈីន	កញ្ញា	អត្តលេខ	៧៦៥៤២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៥-លោកស្រីព្រឹទ្ធបាលទោ	ឡើង	ឌីណា	អត្តលេខ	៧៦៥៣៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៦-លោកព្រឹទ្ធបាលទោ	ឡើង	សេរីចឡុន	អត្តលេខ	៧៦៤២០	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៧-លោកព្រឹទ្ធបាលទោ	រោត	តុទ្ធិ	អត្តលេខ	៧៦៤៤៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៨-លោកព្រឹទ្ធបាលទោ	ឆល	សិហាភ័	អត្តលេខ	៧៦៤៤៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៨៩-លោកព្រឹទ្ធបាលទោ	ឡើង	ឡោ	អត្តលេខ	៧៦៤៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៩០-លោកព្រឹទ្ធបាលទោ	កើស	ជារ៉ា	អត្តលេខ	៧៦៤៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៩១-លោកព្រឹទ្ធបាលទោ	ហែម	ធី	អត្តលេខ	៧៦៤៤៤	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៩២-លោកព្រឹទ្ធបាលទោ	ទូ	ចន្ទា	អត្តលេខ	៧៦៥៨២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៤៩៣-លោកព្រឹទ្ធបាលទោ	យ៉ាន់	ខេមរ៉ា	អត្តលេខ	៦០១៨២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
៤៩៤-លោកព្រឹទ្ធបាលទោ	សៀង	ឧត្តម	អត្តលេខ	៧៥០៤៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
៤៩៥-លោកព្រឹទ្ធបាលទោ	សំអុន	ពិសិដ្ឋ	អត្តលេខ	៧៣២០៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៩៦-លោកព្រឹទ្ធបាលទោ	រស់	សុធី	អត្តលេខ	៧៧០៧៧	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៤៩៧-លោកព្រឹទ្ធបាលទោ	ឈុន	ឯម	អត្តលេខ	៥០៣២៦	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៩៨-លោកព្រឹទ្ធបាលទោ	ហាញ់	វិសាល	អត្តលេខ	៧៤០៨៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៤៩៩-លោកពលបាលឯក	ឃៀង	រ៉ែង	អត្តលេខ	៧០៦០៦	នាយរងផ្នែក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៥០០-លោកពលបាលឯក	ហាន	ម៉ីនឡើង	អត្តលេខ	៥៩៤៤៨	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០១-លោកពលបាលឯក	សុទ្ធា	គីមហ៊ី	អត្តលេខ	៦៤៧១៣	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០២-លោកពលបាលឯក	រេន	រ៉ែង	អត្តលេខ	៧០៣៣៩	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០៣-លោកពលបាលឯក	ស៊ី	គីមរេន	អត្តលេខ	៦៤៧១២	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០៤-លោកពលបាលឯក	កែវ	សុភ័ក្រ	អត្តលេខ	៥៩៤៤៥	មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

25

៥០៥-លោកពលបាលឯក	ឈឿង ចិន	អត្តលេខ ៥៩៤៥៣ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០៦-លោកពលបាលឯក	ខៀវ សាយយ៉ន	អត្តលេខ ៦១៣២២ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៥០៧-លោកពលបាលឯក	អេង ផល្លា	អត្តលេខ ៦៦១៦៤ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥០៨-លោកពលបាលទោ	គង់ សំរិត	អត្តលេខ ៧០៥៣៦ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥០៩-លោកពលបាលទោ	តាន់ ថន	អត្តលេខ ៧០៣០៣ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
៥១០-លោកពលបាលទោ	ឌុក ណារិន្ទ	អត្តលេខ ៦១១៩៥ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ
៥១១-លោកពលបាលទោ	មាន ចាន់	អត្តលេខ ៧១១៧៩ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥១២-លោកពលបាលទោ	ស៊ិន មករា	អត្តលេខ ៧១១៨៨ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៥១៣-លោកពលបាលត្រី	សៅ ទេពសិរិន្ទ	អត្តលេខ ៧៦៥៩០ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

មាត្រា ២ ៖

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវអនុវត្តអនុក្រឹត្យនេះ អោយទទួលបានលទ្ធផលល្អ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការពេជ្ជាភិបាល
- ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០៣០៧.០៧៧/គ.ជ.ប

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាវត្ថុធានា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរវជន ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១.-បំពាក់ វេជ្ជបញ្ជាសាវត្ថុធានា ថ្នាក់ ធិបតី ចំនួន ១៤គ្រឿង ប្រភេទ និងជូនមន្ត្រីរាជការ សប្បុរស ចំនួន១៤រូប ដែលមានស្នាព្រះហស្ត និងស្នាដៃក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-ព្រះតេជគុណ **តេជ រតន**
- ២-អនុសេនីយ៍ឯក **ឡាន សារ៉ាង** អត្ត.០៣៦៦៩ ជំនួយការសម្តេចក្រឡាហោម ស ខេង
- ៣-អនុសេនីយ៍ទៅ **លី សុវណ្ណ** អត្តលេខ ៦៦៦៦៦
- ៤-អនុសេនីយ៍ឯក **សៅ សុភា** អត្តលេខ ៦៦៨៩៣
- ៥-អនុសេនីយ៍ឯក **សាន ពិសិដ្ឋ** អត្តលេខ ៦៦៨៩២
- ៦-អនុសេនីយ៍ឯក **ពុយ ធី**
- ៧-លោកស្រីអនុសេនីយ៍ **ហា សំណុំ** អត្ត.៧៧៥១២ មន្ត្រីនគរបាលនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ
- ៨-អនុសេនីយ៍ **ចាន់ សាដាម** អត្ត.៧៦៦៧៥ មន្ត្រីនគរបាលការិ.ប្រចាំគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៩-អនុសេនីយ៍ឯក **ខ្វាន់ ឥន្ទ្រា** អត្តលេខ ៥៥៣៥៧ នាយរងការិយាល័យស៊ើបការណ៍ នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស
- ១០-អនុសេនីយ៍ **ឡាន ម៉េង** អត្តលេខ ៥៦៥២១ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល
- ១១-លោក **គូ គីន ម៉េង** សប្បុរស
- ១២-លោក **យ៉ាន យ៉ាន** សប្បុរស
- ១៣-ពិន្ទុបាលទៅ **ឡាន សំណុំ** អត្តលេខ ៧៣៧៧៧
- ១៤-ពិន្ទុបាលទៅ **ហៀង គីមស្រុន** អត្ត.៧៥៧៧៩ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកស្តីពីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរវជន ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០១០.ស.រកត. ៨២



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិរូបវន្ត ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. -បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសម្បុរសជន និងមន្ត្រីរាជការ ចំនួន ២៣រូប ដែលបានបរិច្ចាគកធនធានផ្ទាល់ខ្លួន ចូលរួមកសាងសមិទ្ធផលនានា ផ្នែកព្រះពុទ្ធសាសនា និងសង្គម កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

- ១-ឯកឧត្តម **មាស សាវ៉េន** សម្បុរសជន ថវិកា៤០,០០០,០០០ រៀល
- ២-ឯកឧត្តម **ជេត ជានី** សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថវិកា៤០,០០០,០០០ រៀល
- ៣-ឯកឧត្តម **ឈុយ ចាន់ណា** សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថវិកា៤០,០០០,០០០ រៀល
- ៤-ឯកឧត្តម **ហោ ម៉េង** សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិគ្រប់គ្រង ថវិកា៤០,០០០,០០០ រៀល
- ៥-ឯកឧត្តម **ម៉ា គឹមម៉េង** ទីប្រឹក្សាសម្តេច ហេងសំរិន ប្រធានរដ្ឋសភា ថវិកា៤០,០០០,០០០ រៀល
- ៦-ឯកឧត្តម **ឈិន ម៉េង** ទីប្រឹក្សាសម្តេច ហេងសំរិន ប្រធានរដ្ឋសភា ថវិកា៤០,០០០,០០០ រៀល
- ៧-លោកជំទាវ **គាំ ឡាន** សម្បុរសជន ថវិកា៤០,០០០,០០០ រៀល
- ៨-លោក **កេត សុវណ្ណិ** សម្បុរសជន ថវិកា៤០,០០០,០០០ រៀល
- ៩-លោក **មេង ឆាង** ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថវិកា២០,០០០,០០០ រៀល
- ១០-លោកស្រី **ហ៊ុល សៅសុភី** សម្បុរសជន ថវិកា២០,០០០,០០០ រៀល
- ១១-លោកស្រី **ខេង កណ្ត្រីការ** សម្បុរសជន ថវិកា៤០,០០០,០០០ រៀល
- ១២-លោក **មាស សាវ៉េន** អនុប្រធាននគរបាលកំពត ថវិកា៤០,០០០,០០០ រៀល
- ១៣-កញ្ញា**មាស សុវណ្ណៈឡូ** សម្បុរសជន ថវិកា៤០,០០០,០០០ រៀល
- ១៤-វេជ្ជសាស្ត្រ **ឌិន សំឡេង** អគ្គ.១៤៦៧៣២មន្ត្រីក្រសួងការពារជាតិថវិកា៤០,០០០,០០០ រៀល

ខ-មេដាយសំរិទ្ធស្ថាបនាជាតិ

- ១-ឯកឧត្តម**មូន ចាន់នា** ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថវិកា១០,០០០,០០០ រៀល
- ២-លោកជំទាវ**កុ សាវី** សម្បុរសជន ថវិកា១០,០០០,០០០ រៀល
- ៣-លោក**រលន អឌ្ឍារ៉ា** ប្រធានការិយាល័យគយ និងរដ្ឋាករព្រះនរោត្តម មូយ៉ាដាវ ថវិកា១០,០០០,០០០ រៀល
- ៤-លោកសាស្ត្រាចារ្យ**ចាន់ សុខឃាង** សម្បុរសជន ថវិកា១០,០០០,០០០ រៀល
- ៥-លោកសាស្ត្រាចារ្យ**ម៉ឺន ស៊ីម៉ុន** សម្បុរសជន ថវិកា១០,០០០,០០០ រៀល
- ៦-លោក **ម៉ិច គំនិត** សម្បុរសជន ថវិកា១០,០០០,០០០ រៀល
- ៧-បណ្ឌិត **ស៊ីសុវត្ថិ ធម្មវិរាធម៌** សម្បុរសជនខេត្តកោះកុង ថវិកា១០,០០០,០០០ រៀល
- ៨-លោកស្រី **ពៅ ឡូ សំណាត** សម្បុរសជនខេត្តកោះកុង ថវិកា១០,០០០,០០០ រៀល
- ៩-លោកស្រី **ហ៊ាង សំណាង** សម្បុរសជនថវិកា១០,០០០,០០០ រៀល

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិ
វេជ្ជសាស្ត្រ ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃ
ចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៣០៩.រ.រកត.ជស

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថុភារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ /រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរូបវន្ត ដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១.-បំពាក់ មេដាយសុវត្ថុភារ តាមលំដាប់ថ្នាក់ ចំនួន ២៣គ្រឿង ជូនមន្ត្រីរាជការ ចំនួន២៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសុវត្ថុភារ ថ្នាក់ បីបឋម

- ១-អនុសេនីយ៍ឯក **ហាក់ សុខនី** អត្ត.៥៦០៥៦ នាយរងផ្នែកបច្ចេកទេស
- ២-អនុសេនីយ៍ទោ **ស៊ីយ៉ុង សុខារក្ស** អត្តលេខ ៦៨៧៧៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ៣-លោក **វ៉ិ ពេនមេឃុំ** បុស្សស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
- ៤-លោក **ហួយ លាងសេង** សមាជិកក្រុមប្រឹក្សាឃុំបុស្សស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
- ៥-លោក **កែ ម៉េង** សមាជិកក្រុមប្រឹក្សាឃុំបុស្សស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
- ៦-លោក **ឡាយ វិធាន** មេឃុំកោះអារ ស្រុកកងមាស ខេត្តកំពង់ចាម
- ៧-លោក **ប៉េន សេរីធី** អនុប្រធានមន្ទីរ
- ៨-លោក **ប៉ាង សំរោត** អនុប្រធានមន្ទីរ
- ៩-លោក **ឡឿង រត្នី** ប្រធានការិយាល័យសាធារណការ
- ១០-លោក **ប៉េន គុសល** ប្រធានការិយាល័យផែនការ-គណនេយ្យ
- ១១-លោក **ពិច សេង** ប្រធានការិយាល័យដឹកជញ្ជូន
- ១២-លោក **លុន គន្ធា** ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក
- ១៣-លោក **គុយ ប៊ុនធី** ប្រធានអង្គភាពស្ថានថ្នល់
- ១៤-លោក **សេង ប៊ុនធី** ប្រធានអង្គភាពលូទឹក និងស្ថានីយ៍ចម្រោះសម្អាតទឹកកាកសំណល
- ១៥-លោក **ក្រាញ់ មេន** អភិបាលរងស្រុកបន្ទាយអំពិល

ខ-មេដាយសុវត្ថុភារ ថ្នាក់ សេនា

- ១-លោក **ហាង សាវ៉េត** អនុប្រធានពន្ធដារខេត្តកំពត
- ២-វរសេនីយ៍ទោ **គិន គុណ** អត្ត.០៨៣៩៩ នាយនគរបាលស្នងការដ្ឋាននគរបាលខេត្តកំពត
- ៣-អនុសេនីយ៍ឯក **ច័ន្ទ សាវុធ** អត្ត.០១០៩០២ នាយនគរបាលស្នងការដ្ឋាននគរបាលខេត្តកំពត
- ៤-លោក **ហុក ធីត្យុក្ខា** មន្ត្រីរាជការ

គ-មេដាយសុវត្ថុភារ ថ្នាក់ សេនាប្រដាប់

- ១-លោក **ឡឿង ជី** អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងព្រះបរមរាជវាំង
- ២-កញ្ញា **ហុក ធីត្យុក្ខា** នាយកដ្ឋានពិធីការ អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ៣-លោក **កែវ សាវ៉ាវុធ** មន្ត្រីរាជការ ខេត្តបន្ទាយមានជ័យ
- ៤-កញ្ញាអនុសេនីយ៍ត្រី **ហាង សុវណ្ណៈធី** អនុប្រធានផ្នែកស្នងការដ្ឋាននគរបាលខេត្តក្រចេះ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិ
រវេន ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួនចាប់ពីថ្ងៃ
ចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៧ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ០១០.០៧៧.២២

**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរូបវន្ត ដែលត្រូវជូនគ្រឿងឥស្សរិយយស

សង្ខេប

មាត្រា ១. -បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន ១២៧រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយសាសការងារ

- ១-លោកវេជ្ជបណ្ឌិត **កែវ វណ្ណៈ** ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ២-លោកវេជ្ជបណ្ឌិត **អេក ឃាង** អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៣-លោកវេជ្ជបណ្ឌិត **នុត មុនី** ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៤-លោក **ហាវ ឡើង** ប្រធានការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៥-លោកវេជ្ជបណ្ឌិត **ម៉ា សុខន** អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៦-វេសនីយ័ក **ម៉ែ ឡើង** អត្ត.៣១៧០៣ នាយនគរបាលក្រសួងមហាផ្ទៃ
- ៧-វេសនីយ័ក **ចាន់ សិទ្ធា** អត្ត.៣១៧៤៩ នាយនគរបាលក្រសួងមហាផ្ទៃ
- ៨-វេសនីយ័ក **គង់ ចិត្តករុណា** អត្ត.០៨៩៦១ នាយរងការិយាល័យ ពន្ធដារ និងសង្គ្រោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៩-វេសនីយ័ក **ជិន សុមេត** អត្ត.៥៥៨៧០ នាយរងការិយាល័យកិច្ចការអប្បបរមាជាតិក្រសួងមហាផ្ទៃ
- ១០-អនុសេនីយ័ក **ម៉ែ សុភស្ស** អត្ត.០៨៨៥៥ នាយរងផ្នែកបុគ្គលិកទូទៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
- ១១-លោកស្រីវេសនីយ័ក **ប្រាក់ ឆែងឡើង** អត្ត.២៤៨៨៤នាយរងការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១២-អនុសេនីយ័ក **សិរិន អេងលង់** អត្ត.២៤៧៧៤នាយរងផ្នែករដ្ឋបាលសរុប ការិយាល័យស្តីទីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ១៣-អនុសេនីយ័ក **សិរិន លីហេង** អត្ត.៦២៩៤៦នាយរងផ្នែកអន្តរប្រទេស ស្រុកជីក្រែងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
- ១៤-អនុសេនីយ័ក **លី សុខី** អត្ត.៧២៨៣២នាយរងផ្នែកការងារសម្ងាត់ជាតិ សន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ
- ១៥-អនុសេនីយ័ក **ដូងឡើង** អត្ត.៤៧៤២១នាយរងផ្នែកបង្ការប្រហារជីវិតសម្បត្តិវប្បធម៌ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៦-លោកស្រីអនុសេនីយ័ក **ជិន សុផានិត** អត្ត.៤៨៤២០ នាយរងផ្នែកសេនាធិការ អធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ១៧-អនុសេនីយ័ក **ហើស ឡើង** អត្ត.៣៦៣៤១នាយរងផ្នែកវិទ្យុទូរស័ព្ទ វេសនាតូច ៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ១៨-អនុសេនីយ័ក **យ៉ា សុខី** អត្ត.៦៦៣១៥ ប្រធានស្នាក់ការប្រចាំខេត្តពោធិ៍សាត់ នៃនាយកដ្ឋានប្រចាំខេត្តពោធិ៍សាត់កា នៃនាយកដ្ឋានប្រចាំខេត្តពោធិ៍សាត់កា
- ១៩-អនុសេនីយ័ក **យ៉ា សុផល** អត្ត.៥២៨៦០នាយរងផ្នែកព័ត៌មាន ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ២០-អនុសេនីយ័ក **ជួន សុវណ្ណ** អត្ត.៧៥១២២នាយរងផ្នែកបំប៉នអគ្គនាយកដ្ឋាន ការិយាល័យបំប៉នអគ្គនាយកដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ២១-អនុសេនីយ័ក **ហេង ហិរ** អត្ត.៧៥០៩៧មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ
- ២២-ព្រឹទ្ធាលងក **ផែ ចាន់ដា** អត្ត.៥៩១៩០ នាយរងផ្នែក ដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
- ២៣-ព្រឹទ្ធាលងក **ជិន លីម** អត្ត.៧៤៥៦០មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

២៤-លោក កែវ បេនធីន្ទ្រ័យមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

២៥-លោកឪ សៅមន្ត្រីរាជការ

២៦-វ៉ានេនីយ៍ ទោ ឆេង មុន្នីមន្ត្រីអគ្គ.២៤៧២នាយកាវិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តក្បុងឃ្មុំ

២៧-អនុសេនីយ៍ឯក លី សុខនៃ អគ្គ.៥៨៧៥០ នាយកាវិយាល័យអគ្គសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

២៨-អនុសេនីយ៍ឯក លីម គីត អគ្គ.៦៨០៥៧ នាយករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

២៩-អនុសេនីយ៍ ទោ ណុប ឌីណា អគ្គ.៤៥៩៧៦ នាយករដ្ឋមន្ត្រីក្រសួងសុខាភិបាល កាវិ.គ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

៣០-អនុសេនីយ៍ ទោ យ៉ាន់ ចំរើន អគ្គ.៤៥៩៩២នាយករដ្ឋមន្ត្រីក្រសួងសុខាភិបាល កាវិ.សុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

៣១-លោក ឌុយ សុផា មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

៣២-លោក ហ៊ុន សារ៉ាវ៉ាមន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

៣៣-លោក កុប ចន្ទ្រៈ អនុប្រធានការិយាល័យសុរិយោដីនិងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

៣៤-លោក ម៉ីន មី ចន្ទ្រៈ មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

៣៥-លោក ឆន់ សៀងហេងមន្ត្រីរាជការ

៣៦-លោក ទួន សារុន មន្ត្រីរាជការ

៣៧-លោក ចាន់ វ៉ាន់មន្ត្រីរាជការ

៣៨-លោក ចាន់ សម្បត្តិមន្ត្រីរាជការ

៣៩-លោក ម៉ីន ជួនមន្ត្រីរាជការ

៤០-លោកស្រី វិណ សារីមន្ត្រីរាជការ

៤១-លោកស្រី ស៊ី ម៉ីនណាមន្ត្រីរាជការ

៤២-លោក ជាំ សុវ៉ាមន្ត្រីរាជការ

៤៣-លោក ហ៊ុន ធីនមន្ត្រីរាជការ

៤៤-លោក សែន ផាត មន្ត្រីរាជការ

៤៥-លោក ញ៉ាង កាង មន្ត្រីរាជការ

៤៦-លោក ឡា កេនា មន្ត្រីរាជការ

៤៧-លោក ព្រួ ម៉េងត្រីមន្ត្រីរាជការ

៤៨-លោក ម៉ៅ ម៉ីន មន្ត្រីរាជការ

៤៩-លោក ជុំ គីមហួនមន្ត្រីរាជការ

៥០-វ៉ានេនីយ៍ត្រី លីកូ ស៊ុនហ៊ុន អគ្គ.១១៤៨២ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥១-អនុសេនីយ៍ ទោ ស៊ុន សោភា អគ្គ.៦០១២៦ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥២-អនុសេនីយ៍ ទោ ម៉ុង ធីណាយ អគ្គ.៥៤១៦៥ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៣-អនុសេនីយ៍ត្រី ឡឹម ចាសនា អគ្គ.៧៥៣៣១ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៤-អនុសេនីយ៍ត្រី ឡឹម សុខី អគ្គ.៧៥៣២០ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៥-អនុសេនីយ៍ត្រី កុយ ស្រាង អគ្គ.៧៥៣២១នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៦-អនុសេនីយ៍ត្រី ហេង សុម៉ាធីត អគ្គ.៧៥៤៣១នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៧-អនុសេនីយ៍ត្រី ឡេង ឡា អគ្គ.៧៥៥៧២នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៨-អនុសេនីយ៍ត្រី ស កុសល អគ្គ.៧៥៤០០នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៥៩-អនុសេនីយ៍ត្រី ធីន ម៉ីនឡើង អគ្គ.៦៩៣០៤នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦០-អនុសេនីយ៍ត្រី ឡើង ចាន់កេនា អគ្គ.៧៥៣៩៣នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦១-អនុសេនីយ៍ត្រី ចាន់ សម្បត្តិ អគ្គ.៧៥៣៣០នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦២-ព្រឹទ្ធាលឯក ឡេង ម៉ុន អគ្គ.៧៥៤៣៥នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៣-ព្រឹទ្ធាលឯក ឡា ឡា អគ្គ.៧៥៥៣៨ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៤-ព្រឹទ្ធាលឯក ឡេង ម៉េងលី អគ្គ.៧៥៤១៨ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៥-ព្រឹទ្ធាលឯក សេន សីហា អគ្គ.៧៥៤០៩ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៦-ព្រឹទ្ធាលឯក ចាន់ ចាន់ អគ្គ.៧៥៤១០ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៧-ព្រឹទ្ធាលឯក ម៉េង មករា អគ្គ.៧៥៤១៥ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៨-ព្រឹទ្ធាលឯក ឡេង សុខី អគ្គ.៧៥៤៤៩ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦៩-ព្រឹទ្ធាលឯក ឡេង សារុន អគ្គ.៧៥៤២៧ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៧០-អនុសេនីយ៍ត្រី វេត សារុន អគ្គ.៧៥៣៩៤ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៧១-អនុសេនីយ៍ត្រី លីម ពិសិដ្ឋ អគ្គ.៧៥៣២៥ នាយរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាវិ.សុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៧២-អនុសេនីយ៍ឯក ម៉ុង សារុន អគ្គ.៧៥៣៣១ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៧៣-ឯកឧត្តម យ៉ែម សុខី ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

៧៤-លោក ម៉ុង ឡុយ អាយកងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង

៧៥-លោក ចាន់ គាប គ្រូបច្ចេកទេសកម្រិតខ្ពស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង

៧៦-លោកស្រី ម៉ី សុផា គ្រូបច្ចេកទេសកម្រិតខ្ពស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង

- ៧៧-លោក អ៊ុយ ឡែង គ្រូបច្ចកទេសកម្រិតខ្ពស់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង
- ៧៨-លោក ឌុន សាន់ គ្រូបច្ចកទេសកម្រិតខ្ពស់ នៃសាលាមធ្យមសិក្សាបច្ចេកទេស ហ៊ុំ វ៉េ សេ
- ៧៩-លោក ខន សុខីមី អនុប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានការងារស្រែកស្រាវជ្រាវកសិកម្មភាពជនពិការ
- ៨០-លោក យ៉ែន សាវី នាយកអង្គការសេដ្ឋកិច្ចគ្រួសារកម្ពុជា
- ៨១-អនុសេនីយ៍ឯក អ៊ីន សុខិមុល អគ្គ.៦៣៥៦៩ នាយកការិយាល័យប្រចាំបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨២-អនុសេនីយ៍ទា អ៊ែន សុខិមុនី អគ្គ.៦៩៣៤៩ មន្ត្រីការិយាល័យប្រចាំបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៣-អនុសេនីយ៍ អ៊ី ចំណាម អគ្គ.៧៦០៩៧ មន្ត្រីការិយាល័យ និងអនុវត្តកម្ម ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៤-ព្រឹទ្ធបាលទា អ៊ីន សុខីមី អគ្គ.៧៦៦៧២ មន្ត្រីការិយាល័យប្រចាំបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៥-អនុសេនីយ៍ ច័ន ចាន់តិសី អគ្គ.៧២៩១៧ នាយកផ្នែក ការិ.ន/បច្ចេកវិទ្យាជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៦-អនុសេនីយ៍ ត្រី សុខីមី អគ្គ.៧៦៦៤៤ មន្ត្រីការិយាល័យប្រចាំគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៧-អនុសេនីយ៍ ម៉ុង ចាន់ចាន់ អគ្គ.៨៨៧៤៨ នាយកផ្នែកអនុវត្តកម្ម ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
- ៨៨-លោកវេជ្ជបណ្ឌិត ក្រី ពុទ្ធិកា ប្រធានមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ
- ៨៩-លោកគ្រូពេទ្យ យ៉ុង ឃ្រួន អនុប្រធានមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ
- ៩០-លោក ឌុច ស្រីវ៉ាន អនុប្រធានមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ
- ៩១-លោក ចាន់ ណារ៉ាត មន្ត្រីរាជការ

- ៩២-លោក ដាវ វិចិត្រ អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក
- ៩៣-លោក ស៊ីយ៉ុង សុខាភ័ក្ត្រ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ៩៤-លោកអនុសេនីយ៍ឯក ខាត សុខឿន អគ្គលេខ០១៦៤៨៧ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
- ៩៥-ព្រឹទ្ធបាលឯក ម៉ែម ញ៉ុង មន្ត្រី យោធាស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ
- ៩៦-លោក ជន់ មុនី មន្ត្រីសាលាខេត្តឧត្តមមានជ័យ
- ៩៧-លោកព្រឹទ្ធបាលឯក វ៉ា ម៉ុងវ៉ាន់ អគ្គលេខ ៦៤៨០៤ មន្ត្រី ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក

ខ-មេធាវីប្រតិបត្តិការ

- ១-អ្នកអង្គ ស៊ីសុខត្ថិ បញ្ជាមុនី ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
- ២-លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៣-លោកឱសថការី ឌុន ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៤-លោក ឌុន មុនី ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៥-លោកឱសថការី វ៉ែន ច័ន្ទថន ប្រធានការិយាល័យឱសថ និងសុវត្ថិភាពប្រើប្រាស់អាហារ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៦-លោក ចាន់ សុខាភិបាល អនុប្រធានការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៧-លោក យុត សំរោច អនុប្រធានការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៨-លោក ហ៊ុន សេចហ៊ុន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ
- ៩-លោក ម៉ុង ណែន គ្រូបច្ចកទេសកម្រិត ទ្រព្យសម្ភារៈក្នុង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
- ១០-លោក ញ៉ុង សុខុម គ្រូបច្ចកទេសកម្រិត ទ្រព្យសម្ភារៈក្នុង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង
- ១១-អនុសេនីយ៍ឯក ម៉ុង សុខត្ថិ អគ្គ.៣៣៥៨៥ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១២-អនុសេនីយ៍ ត្រី សុខ តិសិដ្ឋ អគ្គ.៧៥៤៥៩ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៣-អនុសេនីយ៍ ត្រី សា ឌីណា អគ្គ.៧៥៣៦៦ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៤-អនុសេនីយ៍ ត្រី ឌុច ការងារ អគ្គ.៧៥៣៨០ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៥-អនុសេនីយ៍ ត្រី សុខ សុខា អគ្គ.៧៥៤៦០ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៦-អនុសេនីយ៍ ត្រី ត្រុយ ចិត្តា អគ្គ.៧៥៣៣៦ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៧-ព្រឹទ្ធបាលទា ហ៊ុន ជ័យស្រី អគ្គ.៦៧៤៥៤ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ
- ១៨-ព្រឹទ្ធបាលទា ចេន បញ្ញា អគ្គ.៧៥៥៧១ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១៩-ព្រឹទ្ធបាលទា ហ៊ុន មុនី អគ្គ.៧៥៥១៩ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ២០-ព្រឹទ្ធបាលទា ចាញ់ សុខវិចិត្រ អគ្គ.៧៥៥៨១ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

គ-មេធាវីសំនុំរងការចោទ

- ១-អនុសេនីយ៍ទា ហេង គុណ អគ្គ.៦៥៦០៣ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ២-អនុសេនីយ៍ ត្រី ស មុនី អគ្គ.៧៥៣៩៦ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៣-អនុសេនីយ៍ ត្រី ហ៊ុន សេចហ៊ុន អគ្គ.៧៥៤២៩ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៤-អនុសេនីយ៍ ត្រី ហ៊ុន ម៉េងលី អគ្គ.៧៥៤៨៣ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៥-អនុសេនីយ៍ ត្រី គី ម៉ុង អគ្គ.៧៥៣១៦ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៦-អនុសេនីយ៍ ត្រី ស សាវី អគ្គ.៧៥៤៥៣ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៧-អនុសេនីយ៍ ត្រី កាវី តិសិដ្ឋ អគ្គ.៧៥៣៨៣ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៨-អនុសេនីយ៍ ត្រី ហ៊ុន សុខហេង អគ្គ.៧៥៣៣៨ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ៩-អនុសេនីយ៍ ត្រី ត្រី ចាន់ជារី អគ្គ.៧៥៤៥៨ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
- ១០-កញ្ញា ផន សុំហ្វា មន្ត្រីរាជការ
- ១១-ព្រឹទ្ធបាលទា សន វិចិត្រ អគ្គ.៧៥៤១៣ នាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរូបវន្ត ដែលត្រូវជូនគ្រឿងឥស្សរិយយស និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...០០២... អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសាធារណៈ តាមលំដាប់ថ្នាក់ ប្រភេទ និងជូនមន្ត្រីរាជការ សប្បុរសជននៅក្នុង និងក្រៅប្រទេស ចំនួន២១រូប ដែលបានលះបង់កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ស្ថិតក្នុងឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដូចមានរាយនាមនិងនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាសាធារណៈ ថ្នាក់ ដំបូង

១-ព្រះតេជគុណ	វ៉ែត	សាឡើង
២-លោក	ត្រួច	ណារ៉ុន
៣-លោក	ហ៊ុន	ពុត្រា
៤-ឧបាសិកា	ផ្លួង	ធុរៀង
៥-ឧបាសក	តាត	តេង
៦-ឧបាសក	ឌុក	នាយ
៧-ឧបាសិកា	ស៊ី	សាវី
៨-លោក	ហ៊ុន	វ៉ែត
៩-លោក	ម៉េម	សុខុន
១០-លោក	គឹម	កុសល
១១-លោក	ហ៊ុន	ធុរៀង

ព្រះចៅអធិការវត្តសំរោងអណ្តែត រាជធានីភ្នំពេញ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអន្លង់វិល ស្រុកសង្កែ
មន្ត្រីការិយាល័យធម្មការ និងសាសនា ស្រុកសង្កែ
គណៈកម្មការវត្តបាឡាត់ ស្រុកសង្កែ
អាចារ្យវត្តបាឡាត់ ស្រុកសង្កែ
សប្បុរសជន នៅខេត្តបាត់ដំបង
សប្បុរសជន នៅខេត្តបាត់ដំបង
សប្បុរសជន នៅខេត្តបាត់ដំបង
សប្បុរសជន នៅខេត្តបាត់ដំបង
សប្បុរសជន នៅខេត្តបាត់ដំបង
សប្បុរសជន នៅខេត្តបាត់ដំបង

ខ-មេធាវីបុរេសាទកំណត់ ថ្នាក់ សេនា

- ១-ព្រះតេជគុណ ម៉ៅ សុខ
- ២-ព្រះតេជគុណ គង់ ហេង
- ៣-ព្រះតេជគុណ ត្រៃ តារា
- ៤-ព្រះតេជគុណ ធឿន ថាត
- ៥-ព្រះតេជគុណ ជា ជឿត

- ព្រះចៅអធិការវត្តស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ
- ព្រះចៅអធិការវត្តរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ
- ព្រះចៅអធិការវត្តទួលពង្រ ឃុំតាប៉ុន ស្រុកសង្កែ
- គង់នៅវត្តជោតិក ឃុំអូរដំបង២ ស្រុកសង្កែ
- គង់នៅវត្តអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ

គ-មេធាវីបុរេសាទកំណត់ ថ្នាក់ អស្សបូជី

- ១-លោក ជុំ គឹមសេង
- ២-លោក សំ នេត
- ៣-លោក រ៉េម គឹមសេង
- ៤-លោក សេត សើ
- ៥-លោក សុខ សម្បត្តិ

- មេឃុំនរា ស្រុកសង្កែ
- មេឃុំកំពង់ព្រៀង ស្រុកសង្កែ
- សមាជិកក្រុមប្រឹក្សាឃុំកំពង់ព្រៀង ស្រុកសង្កែ
- សមាជិកក្រុមប្រឹក្សាឃុំនរា ស្រុកសង្កែ
- សមាជិកក្រុមប្រឹក្សាឃុំនរា ស្រុកសង្កែ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២៤.៤.២០១៧

ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីសម្រេច

ស្តីពី

**ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មការសម្របសម្រួល
គម្រោងសាងសង់ស្ថានីយភាគីព្រំដែន ស្ទឹងបត់-បានណងរៀង**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

ប្រការ១..

ត្រូវបានបង្កើតគណៈកម្មការសម្របសម្រួលគម្រោងសាងសង់ស្ថានីយភាគីព្រំដែន ស្ទឹងបត់-បានណងរៀង ដែលមានសមាសភាពដូចខាងក្រោម៖

- | | | |
|------------------------------------|--|-----------|
| ១- ឯកឧត្តម ស៊ុន ចាន់ថុល | ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន | ប្រធាន |
| ២- ឯកឧត្តម សុខុម ភក្ត្រមុនី | រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន | អនុប្រធាន |

៣- ឯកឧត្តម ហ៊ុន ជួរកង់ស៊ី	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៤- ឯកឧត្តម ហ៊ាន សាហ៊ុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៥- ឯកឧត្តម អ៊ុន ស៊ាន	រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៦- ឯកឧត្តម ជូ យិនស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
៧- ឯកឧត្តម ម៉ក់ ពេជ្រិន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល	សមាជិក
៨- ឯកឧត្តម លេង វី	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៩- ឯកឧត្តម យ៉ិត បុណ្ណា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១០- ឯកឧត្តម ភី សុភាត់	អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១១- ឯកឧត្តម គុណ ញឹម	អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ	សមាជិក
១២- ឯកឧត្តម នូ វឌ្ឍនៈ	អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៣- ឯកឧត្តម សួន បរមៈ	អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ	សមាជិក
១៤- លោក ឡាយ សៀងលី	ប្រធាននាយកដ្ឋានបច្ចេកទេសនិងវាស់វែងនៃលេខាធិការដ្ឋាន អចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន	សមាជិក។

ប្រការ២..

គណៈកម្មការនេះមានភារកិច្ចដូចតទៅ៖

- ដឹកនាំ និងតម្រង់ទិសនៃការអនុវត្តគម្រោង
- សហការ និងសម្របសម្រួលជាមួយភាគីថែ ក្នុងដំណើរការនៃការអនុវត្តគម្រោង
- សហការ និងរៀបចំកិច្ចព្រមព្រៀងសាងសង់ផ្សេងៗដែលពាក់ព័ន្ធជាមួយភាគីថែ
- រៀបចំគោលការណ៍គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តគម្រោង
- ណែនាំ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងពេលអនុវត្តគម្រោង
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រការ៣..

ប្រធានគណៈកម្មការមានសិទ្ធិអញ្ជើញសមាជិកឱ្យចូលរួមប្រជុំ និងមានសិទ្ធិអញ្ជើញមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឬលើកសំណើ ដើម្បីអញ្ជើញមន្ត្រីនៃក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់តាមការចាំបាច់។

ប្រការ៤..

គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រការ៥..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តបន្ទាយមានជ័យ
- ដូចប្រការ៥
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤២៥ អនក

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ

ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី

នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ២០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១. -

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តព្រះសីហនុ ដូចខាងក្រោម៖

- | | | |
|---------------------------|--|----------|
| ១-លោក លៀម ផេង | ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស នៃ
ទីបាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត
ព្រះសីហនុ | ជាសមាជិក |
| ២-លោក កែវ សុវណ្ណដា | នាយករងសេនាធិការកងពលតូចលេខ៧០ នៃ
កងយោធនពលខេមរភូមិន្ទ ក្រសួងការពារជាតិ | ជាសមាជិក |

ប្រការ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាមី រដ្ឋបាលខេត្តព្រះសីហនុ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ២២ ឆ្នាំ ២០១៧

ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រុងហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១៩២...សហវ.២១៣

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មប្បវេណីសម្រាប់ឆ្នាំ២០១៧
របស់នាយកដ្ឋានបច្ចេកទេសសិក្សាបំណេះទូទៅ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអនុក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ ១ -

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម”ជំពូក៦២“អត្ថប្រយោជន៍សង្គម”នៅនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២ -

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣ -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤ -

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអនុក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។


អនុលោម
អគ្គនាយកនៃអគ្គនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រកាស
ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ និង កីឡា
បណ្ឌិត ហង់ ជួន ណារ៉ុន

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៤
- រាជកិច្ច
- ឯកសារ
- កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា

អង្គភាពថវិកាសាធារណៈមធ្យមសិក្សាបំណែងទូទៅ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធនៃយុទ្ធសាស្ត្រ

ថវិកាអប់រំឆ្នាំ២០១៧ របស់អង្គភាពថវិកាសាធារណៈមធ្យមសិក្សាបំណែងទូទៅ

ឯកតាគិតជា រៀល

លំដាប់	កូដ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលជ្រើសរើស	រដ្ឋទេយ្យប្រធាន	ទូទាត់ច្រើន	រដ្ឋទេយ្យប្រធាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/២
			សរុប	13,458,600,000	3,283,500,000	2,093,560,000	1,189,940,000	523,390,000	63.8%
60			ការងារ	2,457,400,000	531,000,000	277,500,000	253,500,000	69,375,000	52.3%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	106,300,000	106,300,000	106,300,000	0	26,575,000	100.0%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអគារ	22,000,000	22,000,000	22,000,000	0	5,500,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈថែទាំសម្ភារៈឧបករណ៍	50,000,000	50,000,000	50,000,000	0	12,500,000	100.0%
		60015	ប្រភេទផ្សេងៗនិងប្រភេទផ្សេងៗ	34,300,000	34,300,000	34,300,000	0	8,575,000	100.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	1,576,000,000	164,000,000	68,000,000	96,000,000	17,000,000	41.5%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	1,568,000,000	156,000,000	60,000,000	96,000,000	15,000,000	38.5%
		60022	សៀវភៅប្រើប្រាស់និងឯកសារ	8,000,000	8,000,000	8,000,000	0	2,000,000	100.0%
	6003		សៀវភៅអប់រំនិងសិក្សាស្រាវជ្រាវ	41,200,000	41,200,000	23,200,000	18,000,000	5,800,000	56.3%
		60031	សៀវភៅ	41,200,000	41,200,000	23,200,000	18,000,000	5,800,000	56.3%
	6005		សម្ភារៈកូដកាច សម្ភារៈ និងសម្ភារៈបរិក្ខារ	439,900,000	219,500,000	80,000,000	139,500,000	20,000,000	36.4%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	303,500,000	113,500,000	40,000,000	73,500,000	10,000,000	35.2%
		60052	សម្ភារៈវិទ្យុ	80,000,000	80,000,000	30,000,000	50,000,000	7,500,000	37.5%
		60053	សម្ភារៈប្រើប្រាស់	26,000,000	26,000,000	10,000,000	16,000,000	2,500,000	38.5%
		60054	សម្ភារៈនិងឧបករណ៍ដឹកជញ្ជូន	30,400,000	0	0	0	0	#DIV/0!
	6006		ថាមពលនិងទឹក	294,000,000	0	0	0	0	#DIV/0!
		60061	អគ្គិសនី	254,000,000	0	0	0	0	#DIV/0!
		60062	ទឹក	40,000,000	0	0	0	0	#DIV/0!
61			សេវាសាធារណៈ	2,866,200,000	2,452,500,000	1,786,060,000	666,440,000	446,515,000	72.8%
	6101		កិច្ចសន្យាសេវាផ្តល់សេវាជាមួយសហគ្រាស	5,500,000	0	0	0	0	#DIV/0!
	6104		សេវាបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	6105		ការថែទាំនិងជួសជុល	650,900,000	650,900,000	344,000,000	306,900,000	86,000,000	52.8%
		61051	ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដីសន្លឹក	13,000,000	13,000,000	13,000,000	0	3,250,000	100.0%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	164,500,000	164,500,000	60,000,000	104,500,000	15,000,000	36.5%
		61053	ការថែទាំនិងជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ	31,000,000	31,000,000	31,000,000	0	7,750,000	100.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	125,700,000	125,700,000	80,000,000	45,700,000	20,000,000	63.6%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	169,400,000	169,400,000	80,000,000	89,400,000	20,000,000	47.2%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	147,300,000	147,300,000	80,000,000	67,300,000	20,000,000	54.3%
	6108		សេវាបណ្តុះបណ្តាល	2,400,000	0	0	0	0	#DIV/0!
		61081	សម្ភារៈនិងទំនិញ	2,400,000	0	0	0	0	#DIV/0!
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	137,300,000	137,300,000	137,300,000	0	34,325,000	100.0%
		61101	សេវាបណ្តុះបណ្តាលក្រៅប្រទេស	3,000,000	3,000,000	3,000,000	0	750,000	100.0%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	127,500,000	127,500,000	127,500,000	0	31,875,000	100.0%
		61104	ចំណាយរៀបចំកិច្ចបុណ្យ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		61105	ចំណាយសម្រាប់អ្នកស្រាវជ្រាវ នៅក្នុងនិងក្រៅប្រទេស	1,800,000	1,800,000	1,800,000	0	450,000	100.0%
	6112		ចំណាយទូទាត់សេវាបណ្តុះបណ្តាល	1,510,000,000	1,207,700,000	966,160,000	241,540,000	241,540,000	80.0%
		61121	សេវាបណ្តុះបណ្តាល	300,000,000	267,300,000	213,840,000	53,460,000	53,460,000	80.0%
		61122	សេវាបណ្តុះបណ្តាល	180,000,000	143,400,000	114,720,000	28,680,000	28,680,000	80.0%
		61123	សេវាបណ្តុះបណ្តាល	1,030,000,000	797,000,000	637,600,000	159,400,000	159,400,000	80.0%
	6113		ចំណាយទូទាត់សេវាបណ្តុះបណ្តាល	510,500,000	407,000,000	325,600,000	81,400,000	81,400,000	80.0%
		61131	សេវាបណ្តុះបណ្តាល	216,900,000	140,000,000	112,000,000	28,000,000	28,000,000	80.0%
		61132	សេវាបណ្តុះបណ្តាល	108,600,000	82,000,000	65,600,000	16,400,000	16,400,000	80.0%

✓

ប្រភេទ	កូដ	អត្តសញ្ញាណ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលស្របតាម	រដ្ឋប្បវេណី	ទូទាត់ធម្មតា	រដ្ឋប្បវេណី	
				១	២	៣	៤=២-៣	៥=៣/៤	៦=៣/២
		61133	សេវាប្រឹក្សាភិបាល	185,000,000	185,000,000	148,000,000	37,000,000	37,000,000	80.0%
		6114	សេវាប្រឹក្សាភិបាល និង ទូរគមនាគមន៍	37,600,000	37,600,000	1,000,000	36,600,000	250,000	2.7%
		61141	សេវាប្រឹក្សាភិបាល	1,000,000	1,000,000	1,000,000	0	250,000	100.0%
		61142	សេវាប្រឹក្សាភិបាល និង ទូរគមនាគមន៍	36,600,000	36,600,000	0	36,600,000	0	0.0%
62			អគ្គនាយកដ្ឋានសេវាសាធារណៈ	8,135,000,000	300,000,000	30,000,000	270,000,000	7,500,000	10.0%
		6201	អគ្គនាយកដ្ឋានសេវាសាធារណៈ	0	0	0	0	0	#DIV/0!
		6202	អគ្គនាយកដ្ឋានសេវាសាធារណៈ	2,085,000,000	300,000,000	30,000,000	270,000,000	7,500,000	10.0%
		62025	អគ្គនាយកដ្ឋានសេវាសាធារណៈ	1,550,000,000	0	0	0	0	#DIV/0!
		62026	អគ្គនាយកដ្ឋានសេវាសាធារណៈ	300,000,000	300,000,000	30,000,000	270,000,000	7,500,000	10.0%
		62028	អគ្គនាយកដ្ឋានសេវាសាធារណៈ	235,000,000	0	0	0	0	#DIV/0!
		6203	អគ្គនាយកដ្ឋានសេវាសាធារណៈ	6,050,000,000	0	0	0	0	#DIV/0!
		62038	អគ្គនាយកដ្ឋានសេវាសាធារណៈ	6,050,000,000	0	0	0	0	#DIV/0!

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧
អគ្គនាយក


អគ្គនាយកដ្ឋានសេវាសាធារណៈ



បណ្ឌិត ច័ន្ទ ប៊ុនធីន្ទ្រាធិបតី

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧
អគ្គនាយក

អគ្គនាយកដ្ឋានសេវាសាធារណៈ



គិត - កេសស៊ី



បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧
អគ្គនាយក



អ៊ុន ហ៊ុនហ៊ុន




បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧
អគ្គនាយក



បណ្ឌិត អ៊ុន ហ៊ុនហ៊ុន



បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ ១២ ឆ្នាំ ២០១៧
អគ្គនាយក



បណ្ឌិត ហង់ ជួន ណារ៉ុន



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ១៩៩.....សហវ. ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាសអនុក្រសួង

ស្តីពី

**ការបង្កើតរដ្ឋធម្មប្បន្នប្រទានសម្រាប់ឆ្នាំ២០១៧
របស់នាយកដ្ឋានព័ត៌មាននិងកិច្ចការអន្តរាគមន៍**

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

- បានឃើញរដ្ឋធម្មប្បន្ននៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៣៩៣ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ចុះថ្ងៃទី០៤ខែមេសាឆ្នាំ២០១៦ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល

- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៨៩ សហវ.ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ២១១ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអនុក្រសួងលេខ១៦២ អយក.ប្រក ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

ប្រការ ១-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០-ការទិញ-ជំពូក៦១-សេវាកម្ម-និងជំពូក ៦២-អត្ថប្រយោជន៍សង្គមនៅនាយកដ្ឋានព័ត៌មាននិងកិច្ចការអាស៊ាននៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មីនៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាស លេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៤-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងប្រធាននាយកដ្ឋានព័ត៌មាននិងកិច្ចការអាស៊ាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអនុក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧
រដ្ឋមន្ត្រី
អគ្គនាយកស្នងការដ្ឋាននិងហិរញ្ញវត្ថុ

ហង់ ឌី ហ៊ុន

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧
រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និង កីឡា

បណ្ឌិត ហង់ ជួន ណារ៉ុន

- អន្លេខទទួល៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ជួនប្រការ ៤
 - រាជកិច្ច
 - ឯកសារ
 - កាលប្បវត្តិ



ក្រសួងអប់រំ យុវជន និងកីឡា

អង្គភាពថវិកាសាធារណៈ និងកិច្ចការអាស៊ាន

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធនៃធម្មបុរេប្រទាន

ថវិកាអចិន្ត្រៃយ៍ឆ្នាំ២០១៧ របស់អង្គភាពថវិកាសាធារណៈ និងកិច្ចការអាស៊ាន

ឯកតាគិតជា រៀល

លំដាប់	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលគ្រើសរសៃ	រដ្ឋប្បវេណីប្រទាន	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤*១០០	៦ = ៣/៥
			សរុប	1,820,400,000	1,705,400,000	1,165,770,000	539,630,000	291,442,500	68.4%
60			ការទិញ	481,000,000	386,000,000	145,390,000	240,610,000	36,347,500	37.7%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	32,000,000	32,000,000	32,000,000	0	8,000,000	100.0%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈថែទាំសម្ភារៈឧបករណ៍	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		60015	ប្រេងឥន្ធនៈនិងប្រេងរ៉ែស៊ីល	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	349,000,000	317,000,000	76,390,000	240,610,000	19,097,500	24.1%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	346,000,000	314,000,000	73,390,000	240,610,000	18,347,500	23.4%
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	3,000,000	3,000,000	3,000,000	0	750,000	100.0%
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	15,000,000	15,000,000	15,000,000	0	3,750,000	100.0%
		60031	ស្បៀង	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		60033	ពូជនិងកូនរុក្ខជាតិ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	85,000,000	22,000,000	22,000,000	0	5,500,000	100.0%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេស	63,000,000	0	0	0	0	#DIV/0!
		60052	សង្ហារឹម	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
		60053	សម្ភារៈប្រើប្រាស់	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
61			សេវាឥតមូល	1,291,400,000	1,271,400,000	972,380,000	299,020,000	243,095,000	76.5%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	45,000,000	45,000,000	7,000,000	38,000,000	1,750,000	15.6%
	6104		សេវាហិរញ្ញប្បទានបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស	23,500,000	23,500,000	23,500,000	0	5,875,000	100.0%
	6105		ការថែទាំនិងជួសជុល	80,000,000	80,000,000	80,000,000	0	20,000,000	100.0%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000	10,000,000	10,000,000	0	2,500,000	100.0%
		61054	ការថែទាំបណ្តាញផ្សេងៗ	20,000,000	20,000,000	20,000,000	0	5,000,000	100.0%
		61056	ការថែទាំនិងជួសជុលមធ្យោបាយដឹកជញ្ជូន	30,000,000	30,000,000	30,000,000	0	7,500,000	100.0%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	20,000,000	20,000,000	20,000,000	0	5,000,000	100.0%
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	433,000,000	433,000,000	333,000,000	100,000,000	83,250,000	76.9%
		61101	សេវាហិរញ្ញប្បទានក្រៅជាតិ	0	0	0	0	0	#DIV/0!
		61102	សេវាហិរញ្ញប្បទានក្រៅប្រទេស	140,000,000	140,000,000	40,000,000	100,000,000	10,000,000	28.6%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	228,000,000	228,000,000	228,000,000	0	57,000,000	100.0%
		61105	ចំណាយសម្រាប់វត្ថុអនុស្សាវរីយ៍ នៅក្នុងនិងក្រៅប្រទេស	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
		61107	ការឃោសនានិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	55,000,000	55,000,000	55,000,000	0	13,750,000	100.0%
		61108	សេវាហិរញ្ញប្បទានទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយផ្សេងៗ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6111		ចំណាយលើការជាវសារព័ត៌មាននិងឯកសារ	45,000,000	45,000,000	45,000,000	0	11,250,000	100.0%
		61111	ចំណាយលើការជាវសារព័ត៌មាន	35,000,000	35,000,000	35,000,000	0	8,750,000	100.0%
		61112	ចំណាយលើការជាវទស្សនាវដ្តី	4,000,000	4,000,000	4,000,000	0	1,000,000	100.0%

ល.រ	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ឆ្នាំ២០១៧	ដែលស្របតាម	រដ្ឋប្បវេណីប្រទាន	ទូទាត់ធម្មតា	រដ្ឋប្បវេណីប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/៥
		61118	ចំណាយលើការងារសាងសង់និងឯកសារផ្សេងៗ	6,000,000	6,000,000	6,000,000	0	1,500,000	100.0%
	6112		ចំណាយទូទាត់សេវាប្រើប្រាស់ប្រទេស	403,400,000	403,400,000	283,880,000	119,520,000	70,970,000	70.4%
		61121	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	68,500,000	68,500,000	47,950,000	20,550,000	11,987,500	70.0%
		61122	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	45,400,000	45,400,000	31,780,000	13,620,000	7,945,000	70.0%
		61123	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	284,500,000	284,500,000	199,150,000	85,350,000	49,787,500	70.0%
		61128	ចំណាយទូទាត់សេវាប្រើប្រាស់ប្រទេសផ្សេងៗ	5,000,000	5,000,000	5,000,000	0	1,250,000	100.0%
	6113		ចំណាយទូទាត់សេវាប្រើប្រាស់ប្រទេស	239,500,000	239,500,000	198,000,000	41,500,000	49,500,000	82.7%
		61131	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	50,000,000	50,000,000	40,000,000	10,000,000	10,000,000	80.0%
		61132	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	52,500,000	52,500,000	44,000,000	8,500,000	11,000,000	83.8%
		61133	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	125,000,000	125,000,000	102,000,000	23,000,000	25,500,000	81.6%
		61138	ចំណាយទូទាត់សេវាប្រើប្រាស់ប្រទេសផ្សេងៗ	12,000,000	12,000,000	12,000,000	0	3,000,000	100.0%
	6114		សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	22,000,000	2,000,000	2,000,000	0	500,000	100.0%
		61141	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	2,000,000	2,000,000	2,000,000	0	500,000	100.0%
		61142	សេវាប្រើប្រាស់ប្រព័ន្ធគណនេយ្យ	20,000,000	0	0	0	0	#DIV/0!
62			អនុប្រទានសេវាសាងសង់	48,000,000	48,000,000	48,000,000	0	12,000,000	100.0%
	6202		ជំនួយសង្គមដល់ប្រជាពលរដ្ឋ	48,000,000	48,000,000	48,000,000	0	12,000,000	100.0%
		62026	អាហារូបករណ៍សម្រាប់ការសិក្សា-ស្រាវជ្រាវប្រទេស	48,000,000	48,000,000	48,000,000	0	12,000,000	100.0%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០១៧
ឧ. អនុនាយក
អនុនាយកដ្ឋានគណនេយ្យ

ប្រធានស្ថាប័នស្ថាប័នស្ថាប័ន

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០១៧

អនុនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៩ ខែ ១២ ឆ្នាំ ២០១៧
ឧ. អនុនាយក
អនុនាយកដ្ឋានគណនេយ្យ

ប្រធានស្ថាប័នស្ថាប័នស្ថាប័ន

បានឃើញ និងពិនិត្យត្រឹមត្រូវ

ថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០១៧

អនុនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

បណ្ឌិត ហង់ ជួន ណារ៉ុន

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី